



របាយការណ៍
ប្រចាំឆ្នាំ

២០២០

ANNUAL
REPORT

2020



មាតិកា

ចំណាប់អារម្មណ៍របស់ប្រធានក្រុមប្រឹក្សាភិបាល	២
ផលិតផល និងសេវាកម្មរបស់ធនាគារ	៥
ទស្សនៈវិស័យ បេសកកម្ម និងគុណតម្លៃរបស់យើង	៦
ការបន្តពង្រឹងឱ្យកាន់តែប្រសើរ	៩
របាយការណ៍ធនាគារឯកទេស ម៉ារីថាម ម.ក	១២
ក្រុមប្រឹក្សាភិបាល	១៣
របាយការណ៍ហិរញ្ញវត្ថុ និង របាយការណ៍សវនករឯករាជ្យ	១៦
ការចូលរួមចំណែកជួយសង្គម	៦១

ចំណាប់អារម្មណ៍របស់ប្រទានក្រុមប្រឹក្សាភិបាល



ទស្សនវិស័យសេដ្ឋកិច្ចកម្ពុជានៅឆ្នាំ ២០២០

ក្នុងរយៈពេលពីរទសវត្សកន្លងមកនេះប្រទេសកម្ពុជាបានឆ្លងកាត់ការផ្លាស់ប្តូរដ៏សំខាន់មួយដោយឈានដល់ប្រទេសដែលមានចំណូលមធ្យមកម្រិតទាបក្នុងឆ្នាំ ២០១៥ និងមានបំណងក្លាយជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០។ ភាពង្គោះរង្គើទូទាំងពិភពលោកដែលបង្កឡើងដោយជំងឺរាតត្បាត COVID-19 បានប៉ះពាល់យ៉ាងខ្លាំងដល់សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាក្នុងឆ្នាំ ២០២០ នៅពេលដែលប្រទេសកម្ពុជាត្រូវប្រឈមនឹងការបញ្ឈប់ផ្នែកខ្លះនៃការអនុគ្រោះដល់ទីផ្សារអឺរ៉ុប(EBA)។ សេដ្ឋកិច្ចនៅឆ្នាំ ២០២០ បានចុះបញ្ជីកំណើនអវិជ្ជមាន -៣.១% ហើយសេដ្ឋកិច្ចកម្ពុជាត្រូវបានរំពឹងថានឹងចាប់ផ្តើម ងើបឡើងវិញនៅឆ្នាំ២០២១ ផ្អែកលើរបាយការណ៍ធនាគារពិភពលោកក្នុងខែមេសាឆ្នាំ ២០២១។ ខណៈពេលដែលសេដ្ឋកិច្ចកម្ពុជានៅតែបន្តរងផលប៉ះពាល់ពី ការរីករាលដាលនៃជំងឺរាតត្បាត COVID-19 មានសញ្ញាដែលបង្ហាញថាសកម្មភាពសេដ្ឋកិច្ចកំពុងតែចាប់ផ្តើមកើនឡើង។ សេដ្ឋកិច្ចនៅឆ្នាំ២០២០ ខុសពីការ គ្រោងទុកចំនួន ២% ប៉ុន្តែរំពឹងថានឹងស្ទុះងើបឡើងវិញ និងកើនឡើង ៤%នៅឆ្នាំ ២០២១ ដែលជំរុញដោយ សកម្មភាពវិលត្រឡប់នៃ សេដ្ឋកិច្ចក្នុងស្រុក ការជួយ ទ្រទ្រង់ពី រដ្ឋាភិបាល លំហូរវិនិយោគផ្ទាល់ពីបរទេស (FDI) ចំពោះគម្រោងនានាក្នុងឧស្សាហកម្មមិនមែនកាត់ដេរ និងកសិកម្មបានកើនឡើងដែលទំនងជាត្រូវ បានទាក់ទាញដោយកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (កម្ពុជា - ចិន) ដូចការព្យាកររបស់ IMF។

យោងតាមការអភិវឌ្ឍវិស័យម៉ាក្រូសេដ្ឋកិច្ច និងធនាគារនៅឆ្នាំ ២០២០ និងចក្ខុវិស័យសម្រាប់ឆ្នាំ ២០២១ សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាត្រូវបានគេរំពឹងថានឹង កើនឡើងប្រហែល ៤% ជាមួយនឹងកម្រិតអតិផរណាដែលអាចគ្រប់គ្រងបានប្រហែល ៣%។ ស្ថាប័នអន្តរជាតិបានព្យាករណ៍ថាសេដ្ឋកិច្ចកម្ពុជានឹងមានកំណើន ចន្លោះពី ៤% ទៅ ៦.៨%។ ទោះយ៉ាងណាការព្យាករណ៍ទាំងនោះពឹងផ្អែកជាចម្បងទៅលើប្រសិទ្ធភាពនៃវ៉ាក់សាំង ល្បឿននៃការងើបឡើងវិញនៃប្រទេសជាដៃគូ របស់កម្ពុជានិងភាពខ្លាំងនៃសេដ្ឋកិច្ចក្នុងស្រុក។



ធុរកិច្ចចំបងរបស់យើង

ធនាគារគឺជាសម្ព័ន្ធមួយនៃក្រុមហ៊ុន ម៉ារីថាម គ្រុប ដែលជាក្រុមហ៊ុនធំ និងរឹងមាំមួយដែលបានធ្វើពិពិធកម្មវិនិយោគនៅក្នុងព្រះរាជាណាចក្រកម្ពុជាលើវិស័យជាច្រើនដូចជា វិស័យដឹកជញ្ជូន ថាមពល ធនាគារ និងហិរញ្ញវត្ថុ សណ្ឋាគារ និងរមណីយដ្ឋាន អប់រំ ជំនួញ កសិកម្ម និងវិស័យអភិវឌ្ឍន៍ដីធ្លី និងអចលនទ្រព្យ។

ថ្មីៗនេះ ក្រុមហ៊ុន ម៉ារីថាម គ្រុប បានសម្តែងការសាងសង់សំណង់អគារពាណិជ្ជកម្មក្នុងគម្រោងវិនិយោគសរុបប្រមាណ ៤៥ លានដុល្លារអាមេរិក ដែលមាន ២៦ ជាន់ ជាប្រភេទអគារការិយាល័យទំនើប និងវ័យឆ្លាត មានទីតាំង តាមបណ្តោយមហាវិថីសម្តេចអគ្គសេនាបតីតេជោ ហ៊ុន សែន ស្ថិតនៅសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ អគារពាណិជ្ជកម្មនេះនឹងក្លាយជាទីស្នាក់ការកណ្តាលរបស់ធនាគារនៅពេលការសាងសង់ត្រូវបានបញ្ចប់រួចរាល់។

ធុរកិច្ចគោលចំបងរបស់ធនាគារយើងគឺផ្តោតសំខាន់លើទីផ្សារឥណទានលក់រាយ ដោយផ្តល់ជាឥណទានសម្រាប់អាជីវកម្មជូនសហគ្រាសធុនតូច និងមធ្យម (SME) ឥណទានសម្រាប់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ឥណទានសម្រាប់ទិញផ្ទះ ឥណទានសម្រាប់ទិញរថយន្ត ឥណទានផ្ទាល់ខ្លួន និងឥណទានខ្នាតតូច (Micro) ជាដើម។ ធនាគារយើងកំពុងស្ថិតនៅក្នុងដំណាក់កាលចាប់ផ្តើមពង្រីកសាខារបស់ខ្លួន ហើយធនាគារយើងក៏មានគម្រោងពង្រីកទីផ្សារលក្ខណៈទ្រង់ទ្រាយធំ ដោយយើងនឹងផ្តល់សេវាហិរញ្ញវត្ថុលើឥណទានច្រើនឡើងៗ ដែលនាំឱ្យយើងអាចពង្រីកខ្លួននៅក្នុងទីផ្សារធនាគារពាណិជ្ជកម្ម ជាធនាគារដែលយល់ពីតម្រូវការអតិថិជន និងផ្តល់ប្រយោជន៍ច្រើនឡើងៗដល់អតិថិជន។

ទន្ទឹមនឹងនេះដែរ ធនាគារយើងកំពុងផ្តោតសំខាន់ទៅលើការអភិវឌ្ឍបច្ចេកទេសព័ត៌មានវិទ្យា ដើម្បីធ្វើឱ្យប្រតិបត្តិការធនាគារយើងមានប្រសិទ្ធភាពខ្ពស់និងអាចផ្តល់សេវាកម្មដែលមានគុណភាពខ្ពស់ជូនអតិថិជន។ គោលបំណងដ៏ធំបំផុតរបស់ធនាគារគឺធ្វើការប្រែក្លាយខ្លួនទៅជាធនាគារពាណិជ្ជបែបឌីជីថល ជាមួយនឹងការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា ហិរញ្ញវត្ថុ (FinTech) ទំនើប ដែលចំណាយរាប់លានដុល្លារ ដើម្បីទ្រទ្រង់លើអាជីវកម្មធនាគារឌីជីថលនេះ ហើយនៅទីបំផុតធនាគារយើងក្លាយខ្លួនជាអ្នកផ្តល់សេវាកម្មធនាគារឌីជីថល ដែលឈានមុខគេនៅកម្ពុជាសព្វថ្ងៃ ៥ ឆ្នាំខាងមុខនេះ។

សេចក្តីថ្លែងអំណរគុណ

ជំនួសមុខឱ្យក្រុមប្រឹក្សាភិបាល ខ្ញុំបាទសូមលើកយកឱកាសដ៏ល្អនេះដើម្បីថ្លែងអំណរគុណដល់ សមាជិកក្រុមប្រឹក្សាភិបាលទាំងអស់ បុគ្គលិកធនាគារម៉ារីថាម និងបុគ្គលិកនៅធនាគារជាតិនៃកម្ពុជា និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ដែលតែងតែផ្តល់ការណែនាំ ជួយជ្រោមជ្រែង និងផ្តល់ការប្រឹក្សាយោបល់ល្អៗ។ បន្ថែមពីនេះទៅទៀត ខ្ញុំបាទក៏សូមថ្លែងអំណរគុណដល់អតិថិជន និងដៃគូអាជីវកម្មទាំងអស់ ដែលនៅតែបន្តជឿទុកចិត្ត និងគាំទ្រក្នុងអំឡុងពេលនេះ។

ជាចុងក្រោយ ខ្ញុំបាទសូមថ្លែងអំណរគុណដល់សមាជិកក្រុមប្រឹក្សាភិបាល គណៈគ្រប់គ្រង និងបុគ្គលិកធនាគារទាំងអស់ដែលបានខិតខំប្រឹងប្រែង និងលះបង់ខ្ពស់ដើម្បីការងារ។

សូមអរគុណ!



អ្នកឧកញ៉ា ហេង សិទ្ធិ
ប្រធានក្រុមប្រឹក្សាភិបាល



អំពីធនាគារម៉ារីថាម



ធនាគារឯកទេស ម៉ារីថាម ម.ក (តទៅហៅថា ធនាគារ ម៉ារីថាម) ជា ធនាគារឯកទេសដែលបានចុះបញ្ជីនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ធនាគារត្រូវបានបង្កើតឡើងនៅឆ្នាំ២០១៩ ហើយ១០០% នៃ ម្ចាស់ភាគហ៊ុនជាជនជាតិខ្មែរ។ ធនាគារម៉ារីថាម មានលេខចុះបញ្ជី ពាណិជ្ជកម្មលេខ ០០០៤០៩៣ ចុះថ្ងៃទី ៥ ខែមីនា ឆ្នាំ២០១៩ ចេញ ដោយក្រសួងពាណិជ្ជកម្ម និងទទួលបានអាជ្ញាប័ណ្ណ ប្រកបអាជីវកម្ម ធនាគារឯកទេស លេខ ធ.ង ១៨ ចុះថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩ ចេញ ដោយធនាគារជាតិនៃកម្ពុជា។ ធនាគារម៉ារីថាម បានសម្តេច និងបើក ដំណើរការអាជីវកម្មរបស់ខ្លួនជាផ្លូវការនៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៩។

ដើមទុនចុះបញ្ជីរបស់ធនាគារម៉ារីថាម មានចំនួនទឹកប្រាក់ ៦០.០០០.០០០.០០០ រៀល (១៥.០០០.០០០ ដុល្លារអាមេរិក) បើគិតតាមអត្រាប្តូរប្រាក់ ៤០០០ រៀល ក្នុង ១ ដុល្លារអាមេរិក។

គោលបំណងសំខាន់របស់ធនាគារគឺសំដៅលើការផ្តល់សេវាហិរញ្ញវត្ថុ ឬឥណទានរយៈពេលខ្លី មធ្យម និង រយៈពេលវែង ទាំងដោយមាននិងគ្មានទ្រព្យធានា ជូន ដល់អតិថិជនជាឯកត្តបុគ្គល សហគ្រាស និងប្រភេទក្រុមហ៊ុនផ្សេងៗគ្នា ដោយអនុលោមទៅតាមទម្រង់ និងសមត្ថភាពមូលធនជាដើមទុនរបស់ធនាគារ។

ទីស្នាក់ការកណ្តាលរបស់ធនាគារម៉ារីថាម មានទីតាំងស្ថិតនៅ ផ្ទះលេខ២៣៧E០ មហាវិថីម៉ៅសេងទុង សង្កាត់ទួលស្វាយព្រៃ ១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។

ផលិតផល និងសេវាកម្មរបស់ធនាគារ



ឥណទានសម្រាប់អាជីវកម្ម

ផលិតផលប្រាក់កម្ចីអាជីវកម្មត្រូវបានបង្កើតឡើង សម្រាប់អតិថិជនដែលមានបំណងគាំទ្រ ដល់តម្រូវការអាជីវកម្មរបស់ពួកគេរួមមាន ការវិនិយោគដើមទុនបន្ថែម ផលិតកម្ម/កសិកម្ម ការពង្រីកអាជីវកម្ម និងការធ្វើហិរញ្ញប្បទាន។ ព័ត៌មានលំអិតជាក់លាក់នៃផលិតផលប្រាក់កម្ចីមានដូចខាងក្រោម៖

- ចំនួនប្រាក់កម្ចី៖ ១០០,០០០ដុល្លារ ឬ ៤០០លានរៀលឡើងទៅ
- អត្រាការប្រាក់៖ ចាប់ពី ៦%ក្នុងមួយឆ្នាំ
- រយៈពេលកម្ចីរហូតដល់ ១០ឆ្នាំ

ឥណទានសម្រាប់ទិញផ្ទះ

ផលិតផលប្រាក់កម្ចីទិញផ្ទះត្រូវបានបង្កើតឡើង ដើម្បីឆ្លើយតបទៅនឹងតម្រូវការនៃការទិញផ្ទះថ្មី និង ការកែលម្អអគារសម្រាប់អតិថិជនដែលមានភាពរឹងមាំខាងហិរញ្ញវត្ថុនិងមានសមត្ថភាពទូទាត់សងបានល្អ។

- ចំនួនប្រាក់កម្ចី៖ ២០,០០០ដុល្លារ ឬ ៨០លានរៀលឡើងទៅ
- អត្រាការប្រាក់៖ ចាប់ពី ៦.៥០%ក្នុងមួយឆ្នាំ
- រយៈពេលកម្ចីរហូតដល់ ២៥ឆ្នាំ



ឥណទានសម្រាប់មីក្រូហិរញ្ញវត្ថុ

ផលិតផលប្រាក់កម្ចីមីក្រូហិរញ្ញវត្ថុត្រូវបានផ្តល់ជូនសម្រាប់ស្ថាប័នមីក្រូហិរញ្ញវត្ថុក្នុងស្រុកដែលបានចុះបញ្ជីត្រឹមត្រូវនឹងបានដំណើរការយ៉ាងតិច ៣ឆ្នាំជាមួយនឹងកំណត់ត្រាល្អ និងប្រាក់ចំណេញ។

- ចំនួនប្រាក់កម្ចី៖ ១០០,០០០ដុល្លារ ឬ ៤០០លានរៀលឡើងទៅ (រៀលគឺជាអាទិភាព)។
- អត្រាការប្រាក់៖ ចាប់ពី ៨%ក្នុងមួយឆ្នាំ
- រយៈពេលកម្ចីរហូតដល់ ៥ឆ្នាំ



ឥណទានសម្រាប់ទិញរថយន្ត

ផលិតផលប្រាក់កម្ចីរថយន្តត្រូវបានបង្កើតឡើងសម្រាប់អ្នកខ្ចីដែលមានការងារ ឬអាជីវកម្មដែលមានស្ថេរភាព ហើយមានបំណងចង់មានរថយន្តថ្មី ដើម្បីធ្វើឱ្យប្រសើរឡើងនូវស្ថានភាពគ្រួសារ ឬសម្រួលដល់ការដឹកជញ្ជូនប្រចាំថ្ងៃ។

- ចំនួនប្រាក់កម្ចី៖ ៥០,០០០ដុល្លារ ឬ ២០០លានរៀល ឬ ៧០%នៃតម្លៃរថយន្ត
- អត្រាការប្រាក់៖ ចាប់ពី ៨%ក្នុងមួយឆ្នាំ
- រយៈពេលកម្ចីរហូតដល់ ៥ឆ្នាំ





ទស្សនៈវិស័យ បេសកកម្ម និងគុណតម្លៃរបស់យើង

ទស្សនៈវិស័យ

គឺដើម្បីអោយក្លាយជាធនាគារមួយដែលមានទំនុកចិត្ត និងពេញចិត្តតាមរយៈការផ្តល់នូវសេវាកម្មផ្ទាល់ខ្លួនល្អបំផុតដល់អតិថិជនរបស់យើង និងផ្តល់ជូននូវផលិតផលប្រាក់កម្ចីប្រកបដោយភាពច្នៃប្រឌិត និងដំណោះស្រាយប្រកបដោយបច្ចេកវិទ្យាទាន់សម័យ និងបំពេញតាមតម្រូវការ និងការរំពឹងទុករបស់អតិថិជន។ គោលដៅយូរអង្វែងរបស់យើង គឺបង្កើនចំណែកទីផ្សាររបស់ធនាគារដោយធ្វើពិពិធកម្មអាជីវកម្មរបស់ខ្លួនដោយប្រើប្រាស់នូវបច្ចេកវិទ្យាទំនើប Fin tech និងធនាគារឌីជីថល (Digital Banking)។ ម៉្យាងវិញទៀត គោលដៅសំខាន់បំផុតរបស់យើងគឺ ការកម្លាយខ្លួនទៅជាធនាគារពាណិជ្ជឌីជីថលពេញលេញក្នុងរយៈពេល ៥ ឆ្នាំខាងមុខ។

បេសកកម្ម

គឺដើម្បីក្លាយជាដៃគូហិរញ្ញវត្ថុក្នុងស្រុកល្អបំផុតដែលផ្តល់នូវអត្ថប្រយោជន៍កាន់តែច្រើនដល់អតិថិជនរបស់យើងដោយផ្តល់នូវដំណោះស្រាយហិរញ្ញវត្ថុប្រកបដោយភាពច្នៃប្រឌិត និងការអនុវត្តជាក់ស្តែងដើម្បីបំពេញតាមតម្រូវការរបស់អតិថិជន។ យើងប្តេជ្ញាថានឹងផ្តល់នូវផលប្រយោជន៍ជាអតិបរមាដល់អតិថិជននិងភាគីពាក់ព័ន្ធរបស់យើង។ យើងនឹងធ្វើឱ្យប្រសើរឡើងនូវសេវាកម្មអាជីវកម្មរបស់យើងជានិច្ច ដោយការវិនិយោគជាបន្តបន្ទាប់លើបុគ្គលិករបស់យើងប្រកបគំនិតច្នៃប្រឌិត និងបែបផែនដៃយុគសម័យបច្ចេកវិទ្យាជឿនលឿន។ ភាពជាដៃគូជាមួយអតិថិជនរបស់យើង នឹងត្រូវបានបង្កើតឡើងដោយផ្អែកលើគោលការណ៍នៃការគោរពគ្នាទៅវិញទៅមក ការបើកចិត្តទូលាយ ភាពស្មោះត្រង់ និងភាពយល់ច្បាស់អំពីតម្រូវការរបស់ពួកគេ។

គុណតម្លៃរបស់យើង

- ចំពោះអតិថិជន - ផ្តល់ជូននូវសេវាកម្មល្អ និងមានប្រសិទ្ធភាពលើគ្រប់ផ្នែកនៃអាជីវកម្មរបស់យើង
- ចំពោះភាគនុទិក - ធានាថាទទួលបាននូវផលចំណេញត្រឡប់មកវិញលើការវិនិយោគរបស់ខ្លួន តាមរយៈការធ្វើឱ្យមានស្ថេរភាពនៃប្រាក់ចំណេញ
- ចំពោះបុគ្គលិក - លើកកម្ពស់សុខុមាលភាពរបស់បុគ្គលិក និងផ្តល់ឱកាសឱ្យបុគ្គលិកអភិវឌ្ឍវិជ្ជាជីវៈរបស់ខ្លួន
- ចំពោះសហគមន៍ - ជាក្រុមហ៊ុនចូលរួមចំណែកជួយសង្គម ធនាគារយើងគោរពយ៉ាងពេញលេញតាមច្បាប់ជាតិ និងចូលរួមចំណែកជួយដល់សង្គម។



ព្រះរាជាណាចក្រកម្ពុជា
KINGDOM OF CAMBODIA
ជាតិ សាសនា ព្រះមហាក្សត្រ
Nation Religion King



ធនាគារជាតិ កម្ពុជា
NATIONAL BANK OF CAMBODIA
លេខ : ២៦-១៨
N° : SB-18

អាជ្ញាប័ណ្ណប្រកបរបរធុនកម្មធនាគារឯកទេស
LICENSE TO CARRY OUT SPECIALIZED BANKING OPERATIONS

THE NATIONAL BANK OF CAMBODIA

ធនាគារជាតិ កម្ពុជា អនុញ្ញាតឱ្យ **ធនាគារឯកទេស ម៉ារីទាម ម.ក** ធ្វើប្រតិបត្តិការធនាគារឯកទេស ដែលមានទីស្នាក់ការកណ្តាលនៅផ្លូវលេខ២៣៧៩ មហាវិថីម៉ៅត្រេតុង សង្កាត់ ទួលស្វាយព្រៃ ខណ្ឌ ព្រៃនប់ រាជធានីភ្នំពេញ។

ធនាគារឯកទេស ម៉ារីទាម ម.ក ត្រូវគោរពយ៉ាងម៉ឺងម៉ាត់តាមច្បាប់ស្តីពី គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ និងវិធាន បទបញ្ជា សភាចៅណែនាំ ព្រមទាំង លក្ខខណ្ឌទាំងឡាយរបស់ធនាគារជាតិកម្ពុជា។

ថ្ងៃ ទី១៥ ខែ មីនា ឆ្នាំ ២០១៩ ព.ស. ២៥៦២
រាជធានីភ្នំពេញ ថ្ងៃ ទី ១៥ ខែ មីនា ឆ្នាំ ២០១៩
នាយកធនាគារ



allows **MARITIME SPECIALIZED BANK PLC.** to carry out specialized banking operation with head office at N° 237E, Mao Tse Tung Blvd, Sangkat Tuol Svay Prey Ti Muoy, Khan Chamkar Mon, Phnom Penh.

MARITIME SPECIALIZED BANK PLC. shall abide by the Law on Banking and Financial Institutions and all rules, regulations, circulars, and conditions prescribed by the National Bank of Cambodia.

Phnom Penh, March 19 2019
Governor
 Signed and sealed.

- អាជ្ញាប័ណ្ណនេះ មានប្រសិទ្ធភាពចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ
- អាជ្ញាប័ណ្ណនេះ ត្រូវតែបង្ហាញសាធារណជនគ្រប់ពេលវេលា

- This license is valid from the signing date.
- This license shall be displayed in public at all times.

អាជ្ញាប័ណ្ណរបស់ធនាគារឯកទេស ម៉ារីទាម



ក្រសួងពាណិជ្ជកម្ម
MINISTRY OF COMMERCE

លេខ(No) MOC-7740172 ព.ណ.ចមព


វិញ្ញាបនបត្រ
បញ្ជាក់ការចុះឈ្មោះក្នុងបញ្ជីពាណិជ្ជកម្ម
CERTIFICATE OF INCORPORATION

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ
KINGDOM OF CAMBODIA
NATION RELIGION KING

នាមករណ៍	: ធនាគារឯកទេស ម៉ារីទាម ម.ក
NAME	: MARITIME SPECIALIZED BANK PLC.
ចុះបញ្ជីក្រោមលេខ	: 00040930
REGISTRATION NUMBER	: 00040930
កាលបរិច្ឆេទចុះក្នុងបញ្ជីពាណិជ្ជកម្ម	: ០៥ មីនា ២០១៩
INCORPORATION DATE	: 05 March 2019
ត្រូវបានទទួលស្គាល់ថាជា:	: ក្រុមហ៊ុនមហាជនទទួលខុសត្រូវមានកម្រិត
IS INCORPORATED AS:	: Public Limited Company

ភ្នំពេញ, ០៥ មីនា ២០១៩
PHNOM PENH, 05 MARCH 2019

ជ. ជេមត្រី ក្រសួងពាណិជ្ជកម្ម
F. MINISTER OF COMMERCE
នាយកប្រតិបត្តិ
Director General



កែវ កោសល
KAO KOSAL

ស្ថិតក្រោមបទបញ្ញត្តិនៃច្បាប់ស្តីពីធនាគារពាណិជ្ជកម្មនិងបញ្ជីពាណិជ្ជកម្ម ច្បាប់ស្តីពីសហគ្រាសពាណិជ្ជកម្ម ក្រមរដ្ឋប្បវេណី និងក្រមព្រហ្មទណ្ឌ ដែលមានជាធរមាននៃព្រះរាជាណាចក្រកម្ពុជា។

UNDER THE REGULATIONS OF COMMERCIAL RULES AND REGISTER LAW, COMMERCIAL ENTERPRISES LAW, CIVIL CODE AND PENAL CODE OF THE KINGDOM OF CAMBODIA



វិញ្ញាបនបត្រចុះបញ្ជីពាណិជ្ជកម្មរបស់ធនាគារឯកទេស ម៉ារីទាម



ការបើកសម្ពោធធនាគារនៅថ្ងៃទី ៤ ខែមេសា ឆ្នាំ២០១៩



ការបន្តពង្រឹងឱ្យកាន់តែប្រសើរ

នាយកដ្ឋានគណនេយ្យ

ធនាគារម៉ារីថាម ផ្តល់ជូននូវឥណទានដែលមានលក្ខណៈប្រកួតប្រជែងខ្ពស់ទៅដល់អតិថិជនជាមួយសេវាកម្មល្អ។ ដើម្បីទទួលបានការជឿទុកចិត្តលើធុរកិច្ចបានយូរអង្វែងពីអតិថិជន ធនាគារយើងខ្ញុំតែងតែខិតខំប្រឹងប្រែងឱ្យអស់លទ្ធភាពក្នុងការបំពេញតាមតម្រូវការ និងកសាងទំនុកចិត្តដល់អតិថិជន។ ការយល់ច្បាស់ពីតម្រូវការអតិថិជន និងការផ្តល់ជូននូវដំណោះស្រាយតាមការចង់បានរបស់អតិថិជន គឺជាការងារអត្តិភាពរបស់យើង។ យើងបានសិក្សារៀនសូត្រពីអតិថិជន និងអ្នកផ្គត់ផ្គង់ ហើយយល់ថាការផ្តល់សេវាកម្មប្រកបដោយគុណភាពជារឿងសំខាន់ក្នុងការសម្រេចចិត្តរបស់ពួកគាត់ដើម្បីជ្រើសរើសប្រើប្រាស់សេវាធនាគារនាមួយក្រៅពីការផ្តល់វិធីសាស្ត្របង់ប្រាក់មានភាពងាយស្រួល ទំនុកចិត្ត ភាពមានវិជ្ជាជីវៈខ្ពស់របស់បុគ្គលិក និងការផ្តល់ប្រភេទឥណទានល្អ ។ ស្របតាមការរំពឹងទុករបស់អតិថិជនខាងលើ គណៈគ្រប់គ្រងធនាគារបានរៀបចំកម្មវិធីបង្រៀន សម្រាប់ការអភិវឌ្ឍបុគ្គលិកជាបន្តបន្ទាប់ទៅលើចំណេះដឹងលើផលិតផលហិរញ្ញវត្ថុរបស់ធនាគារ ក៏ដូចជាសេវាកម្មប្រកបដោយគុណភាពសម្រាប់អតិថិជន។

នាយកដ្ឋានគណនេយ្យ និងហិរញ្ញវត្ថុ

ទំនើបកម្មនៃបច្ចេកវិទ្យាបានធ្វើឱ្យផលិតផល និងសេវាកម្មរបស់ធនាគារកាន់តែមានភាពងាយស្រួល និងប្រសិទ្ធភាពជាងពីមុន ហេតុដូច្នោះវាបង្កើតឱ្យមានមូលដ្ឋានប្រកួតប្រជែងច្រើន។ ការអាចទទួលបានព័ត៌មានលម្អិត និងសមត្ថភាពផ្តល់សេវាកម្មឆ្លើយតបបានហ័ស និងមានប្រសិទ្ធភាពជូនអតិថិជន ធ្វើឱ្យធនាគារទទួលបានភាពជោគជ័យនាថ្ងៃអនាគត។ ធនាគារទទួលបានឧត្តមភាពពីការប្រកួតប្រជែងនេះ តាមរយៈការមានទីផ្សារផ្ទាល់ និងស្ថានភាពសេវាកម្មអតិថិជនហើយក៏ពាក់ព័ន្ធនឹងដំណើរការអាជីវកម្មដែលមានប្រសិទ្ធភាព។ ការគ្រប់គ្រងម៉ត់ចត់ និងការសម្រេចចិត្តជាប្រព័ន្ធ ធ្វើឱ្យធនាគារកាន់តែមានទីផ្សារប្រកួតប្រជែងរីកចម្រើន។ ដោយសារអាជីវកម្មរបស់យើងកាន់តែដំណើរការរីកចម្រើន យើងនៅតែផ្តោតសំខាន់លើសេវាកម្ម ចំណេះដឹងផ្នែកបច្ចេកវិទ្យា និងធ្វើការងារយ៉ាងម៉ត់ចត់លើការគ្រប់គ្រងហិរញ្ញវត្ថុ។ នាយកដ្ឋានហិរញ្ញវត្ថុមានគោលបំណងបណ្តុះបណ្តាលបុគ្គលិកជាមួយនឹងចំណេះដឹងទូទៅពាក់ព័ន្ធនឹងធនាគារ លើកដាក់ភ្លើងពីកត្តាប្រឈមក្នុងវិស័យធនាគារ និងអនុវត្តគោលនយោបាយបច្ចេកវិទ្យា ក៏ដូចជាអនុលោមតាមស្តង់ដារគណនេយ្យអន្តរជាតិថ្មីៗ។ យើងខ្ញុំទទួលខុសត្រូវលើការគ្រប់គ្រងសាច់ប្រាក់ និងធានាថាសាច់ប្រាក់មានគ្រប់គ្រាន់ក្នុងការប្រើប្រាស់ប្រចាំថ្ងៃ។ គួនាទីយើងក៏រួមបញ្ចូលទាំងការប្រមូលចងក្រងគោលនយោបាយដើម្បីគាំពារដល់អតិថិជនរបស់យើងផងដែរ។ ផ្ទុយមកវិញ នាយកដ្ឋានហិរញ្ញវត្ថុត្រូវការបុគ្គលិកបន្ថែមដែលមានសមត្ថភាពអាចជួយជ្រោមជ្រែង គណៈគ្រប់គ្រងក្នុងការសម្រេចលើយុទ្ធសាស្ត្រ ក៏ដូចជាចូលរួមចំណែកក្នុងសម្រេចឱ្យបាននូវការរំពឹងទុកដោយផ្អែកលើបច្ចេកទេសវាយតម្លៃហិរញ្ញវត្ថុរបស់បុគ្គលិក។ ជាការពិតណាស់ យើងនៅតែធ្វើការជាមួយសម្រាប់នាយកដ្ឋានហិរញ្ញវត្ថុ និងក៏ដូចជាសម្រាប់ធនាគារទាំងមូល។

នាយកដ្ឋានធនធានមនុស្ស

បុគ្គលិកទាំងអស់ជាទ្រព្យដ៏មានសារៈសំខាន់បំផុតរបស់ធនាគារម៉ារីថាម បើគ្មានបុគ្គលិក យើងមិនអាចផ្តល់ជូនអតិថិជននូវសេវាកម្មគុណភាពដ៏ល្អបំផុតបានឡើយ។ នៅឆ្នាំ ២០២០ យើងបានពង្រឹងគុណភាពគ្រប់គ្រងធនធានមនុស្សតាមរយៈការផ្សព្វផ្សាយអាជីពការងារ និងផ្តល់ឱកាសទៅខាងក្រៅ និងធ្វើឱ្យដំណើរការធុរកិច្ចរបស់យើងកាន់តែមានភាពប្រសើរឡើង។ យើងផ្តល់នូវឱកាសសិក្សា និងការអភិវឌ្ឍវិជ្ជាជីវៈរបស់បុគ្គលិក ជ្រោមជ្រែងគ្រប់ដំណាក់កាលនៃការអភិវឌ្ឍអាជីពការងាររបស់បុគ្គលិក ចាប់ពីបុគ្គលិកតូចតាចដល់ថ្នាក់ដឹកនាំជាន់ខ្ពស់ តាមរយៈការផ្តល់ជូននូវកម្មវិធីបណ្តុះបណ្តាល។ វិធីសាស្ត្រក្នុងការអភិវឌ្ឍសមត្ថភាពបុគ្គលិក ផ្អែកលើទិសដៅនៃការងារ ការរៀនសូត្រពីគ្នាទៅវិញទៅមក និងការចូលរួមកម្មវិធីបណ្តុះបណ្តាលជាផ្លូវការនៅក្នុង និងខាងក្រៅធនាគារ។ ជាមួយនឹងការធ្វើឱ្យកាន់តែប្រសើរឡើងនៃកម្មវិធីបណ្តុះបណ្តាល យើងក៏បានជួលទីប្រឹក្សាពីខាងក្រៅដើម្បីបណ្តុះបណ្តាលដល់ក្រុមការងារផ្នែកហិរញ្ញវត្ថុឱ្យបានយល់ និងអាចប្រើប្រាស់ស្តង់ដាររបាយការណ៍ហិរញ្ញវត្ថុអន្តរជាតិកម្ពុជា (CIFRS) ដើម្បីអនុលោមតាមតម្រូវការរបស់អាជ្ញាធរអាណាព្យាបាលនាចុងឆ្នាំ ២០១៩។ បុគ្គលិកទទួលបានការបណ្តុះបណ្តាលពីអ្នកជំនាញ នៅឆ្នាំ ២០២០ ដើម្បីអាចធ្វើរបាយការណ៍ជាទម្រង់ CIFRS ចប់សព្វគ្រប់ និងយល់ដឹងពីការតម្រូវរបស់ធនាគារជាតិនៃកម្ពុជាពាក់ព័ន្ធនឹងចំណាត់ថ្នាក់ហានិភ័យឥណទាន និងអ៊ុយកែមិន។ យើងប្តេជ្ញាចិត្តថានឹងធ្វើការងារយ៉ាងសកម្ម និងចែករំលែកបទពិសោធន៍ការងារគ្នាដើម្បីកសាងក្រុមដែលពេញដោយសមត្ថភាព ដើម្បីក្លាយជាកម្លាំងជំរើងមាំជម្រុញឱ្យធនាគារប្រកួតប្រជែងជាធនាគារពាណិជ្ជកម្មដ៏ដ៏ថ្លៃថ្លាពេញលេញក្នុងរយៈពេល ៥ ឆ្នាំ ខាងមុខនេះ។



នាយកដ្ឋានធនធានមនុស្សធ្វើការជាមួយនាយកដ្ឋានព័ត៌មានវិទ្យាដើម្បីអភិវឌ្ឍបុគ្គលិកប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណិតក្នុងការបណ្តុះបណ្តាលបុគ្គលិកឱ្យយល់ដឹង ពាក់ព័ន្ធនឹងវប្បធម៌ និងគុណតម្លៃរបស់ធនាគារ ។

១. ការធ្វើឱ្យកាន់តែប្រសើរឡើងនៃដំណើរការប្រើប្រាស់បុគ្គលិករបស់ធនាគារម៉ារីប៉ាម

គោលដៅចុងក្រោយរបស់ធនាគារម៉ារីប៉ាម គឺប្រតិបត្តិការធនាគារពាណិជ្ជកម្មដ៏ជឿជាក់ ហេតុដូច្នេះយើងចាំបាច់ត្រូវបង្កើតក្រុមការងារខ្លាំងមានបទពិសោធន៍ខ្ពស់ដែល មានចន្លោះ ធ្វើការជាមួយធនាគារយើង រហូតទាល់តែសម្រេចបាននូវគោលដៅរយៈពេលវែងរបស់យើង។ មនុស្សដែលស្គាល់គ្នាច្បាស់ធ្វើការជាមួយគ្នាជ្រោមជ្រែង គ្នា ហើយផលិតភាពក៏កើនឡើងដែរ។ ដើម្បីកសាងក្រុមការងារបែបនេះ ធនាគារត្រូវការវិនិយោគពេលវេលា និងថវិកាក្នុងការចម្រាញ់យក និងព្យាយាមឱ្យ អស់លទ្ធភាពដើម្បីស្វែងរកបុគ្គលិកដែលមានសក្តានុពលដោយមានការពិនិត្យពិចារណាយ៉ាងតឹងរឹង។ យើងធានាឱ្យមានការពិនិត្យទៅលើប្រវត្តិប្រាក់ពន្ធនឹងការ ថ្កោលទោស ឬព័ត៌មានរាយការណ៍មិនត្រឹមត្រូវ និងសិក្សាពីតម្រូវការការពឹងទុក ទម្លាប់ និងចំណង់ចំណូលចិត្តរបស់បេក្ខជនតាមដែលអាចធ្វើបាន។ នៅពេល ដែលយើងទទួលបានព័ត៌មានទាំងអស់នោះរួចរាល់ហើយ យើងនឹងប្រៀបធៀបលទ្ធផល និងពិភាក្សាជាមួយក្រុមការងារ ប្រកបដោយភាពស្មិតស្មុគស្មាញ និងភាព ជោគជ័យ។

២. ផ្តល់ការអប់រំដល់បុគ្គលិកធនាគារម៉ារីប៉ាម

គុណតម្លៃស្នូលរបស់ធនាគារម៉ារីប៉ាមគឺ លើកកម្ពស់សុខុមាលភាពរបស់បុគ្គលិក និងផ្តល់ឱកាសឱ្យបុគ្គលិកអភិវឌ្ឍវិជ្ជាជីវៈរបស់ខ្លួននាយកដ្ឋានធនធានមនុស្សត្រូវ ស្នើទៅ គណៈគ្រប់គ្រងដើម្បីកំណត់ពីថវិកាប្រចាំខែក្នុងធនាគារ សម្រាប់អភិវឌ្ឍជំនាញបុគ្គលិក និងចំណេះដឹងពាក់ព័ន្ធនឹងការងារ ដូចជាការបង់ប្រាក់ថ្នាក់រៀន តាម online សម្រាប់បុគ្គលិកដើម្បីរៀនជំនាញថ្មីៗ ឬអញ្ជើញគ្រូបណ្តុះបណ្តាលពីខាងក្រៅធ្វើកម្មវិធីបណ្តុះបណ្តាលដើម្បីបង្កើនចំណេះដឹងទូទៅបន្ថែមដល់ បុគ្គលិក។ សកម្មភាពបណ្តុះបណ្តាលនេះផ្តល់ផលប្រយោជន៍ទ្វេដង ព្រោះបុគ្គលិកនឹងរៀនជំនាញថ្មីដែលអាចយកមកប្រើប្រាស់ឱ្យគុណភាពសេវាកម្មទូទៅរបស់ ធនាគារកាន់តែមានភាពប្រសើរឡើង។ ដូចគ្នានេះដែរ បុគ្គលិកនឹងត្រូវបានលើកទឹកចិត្តឱ្យធ្វើការជាមួយធនាគារម៉ារីប៉ាមបានយូរអង្វែង។

៣. ច្បាស់លាស់ពីការរំពឹងទុក

មិនថាដំណើរការនៃការជ្រើសរើសបុគ្គលិកនៅធនាគារម៉ារីប៉ាមមានភាពល្អឥតខ្ចោះ និងមានប្រសិទ្ធភាពយ៉ាងណាក៏ដោយ ក៏គ្រាប់ពូជអាចក្រក់អាចឈានចូលសម្តែង ក្នុងធនាគារបានផងដែរ ហើយបុគ្គលិកប្រភេទនោះ នឹងមិនយកចិត្តទុកដាក់ មិនផ្តោតអារម្មណ៍ធ្វើការងារ និងអាចជះឥទ្ធិពលអាក្រក់ដល់បុគ្គលិកដទៃទៀត។ ដូច្នេះធនាគាររៀបចំបង្កើតវិធានច្បាប់ច្បាស់លាស់ ដែលត្រូវតែគោរពអនុវត្តដោយបុគ្គលិកគ្រប់គ្នា។ ប្រសិនបើបុគ្គលិកណាម្នាក់ មិនគោរពអនុវត្តតាមវិធាន នេះ វិធានច្បាប់នោះ នឹងត្រូវអនុវត្តលើបុគ្គលិកនោះ ហើយយើងនឹងណែនាំបុគ្គលិកពីលទ្ធផលនៃទង្វើរបស់ខ្លួន ហើយយើងមានគោលដៅហាមឃាត់ និងប្តេជ្ញាចិត្ត ក្នុងករណីបណ្តេញបុគ្គលិកណាម្នាក់។

៤- ទ្វេដងលើកទឹកចិត្តសម្រាប់ការងារ

ដើម្បីធ្វើឱ្យបុគ្គលិកធនាគាររីករាយ និងមានទឹកចិត្តធ្វើការងារ ធនាគារត្រូវផ្តល់រង្វាន់លើកទឹកចិត្តសម្រាប់ការងារល្អដែលគាត់បានធ្វើ។ ការធ្វើការងារល្អរបស់គាត់ ត្រូវបានចាត់ទុកជាអាទិភាព។ បុគ្គលិកត្រូវបានឱ្យដឹងពីការងារខិតខំប្រឹងប្រែងរបស់គាត់ ហើយគាត់នឹងរីករាយក្នុងការចំណាយពេលធ្វើការច្រើនម៉ោងជារៀងរាល់ថ្ងៃ ជាមួយធនាគារ។ យើងពិចារណាផ្តល់នូវការលើកទឹកចិត្តដល់គាត់ដូចជា ការផ្តល់នូវអាហារថ្ងៃត្រង់ ការនាំពួកគាត់ទៅសម្រាកកំសាន្តជាក្រុមនៅពេលបញ្ចប់ គម្រោងណាមួយ។

៥- ការប្រើប្រាស់ Software សម្រាប់គ្រប់គ្រងធនធានមនុស្ស

ធនាគារម៉ារីប៉ាមកំពុងពិចារណាប្រើប្រាស់ Software គ្រប់គ្រងធនធានមនុស្ស។ ដំណោះស្រាយនេះជួយសម្រួលដល់មន្ត្រីគ្រប់គ្រងធនធានមនុស្ស ចំណេញពេលវេលា ការចុះក្នុងសៀវភៅបញ្ជីការងារ ហើយការចុះឈ្មោះធ្វើឡើងក្នុងរយៈពេលលឿន ងាយស្រួល សាមញ្ញ និងសន្សំសំចៃ។



ការធ្វើឱ្យប្រសើរឡើងនៃបច្ចេកវិទ្យា និងស្វ័យប្រវត្តិកម្ម

តួនាទីរបស់បច្ចេកវិទ្យានៅក្នុងវិស័យធនាគារត្រូវបានលើកឡើងម្តងហើយម្តងទៀត និងជួយជ្រោមជ្រែងលើប្រព័ន្ធធនាគារពីព្រោះវាជំនួយ ប៉ះពាល់ដល់ សហគ្រាសធ្ងន់ធ្ងរ។ ការប្រើប្រាស់បច្ចេកវិទ្យា និងស្វ័យប្រវត្តិកម្មទាក់ទាញការយកចិត្តទុកដាក់ពីរូបវន្តបុគ្គល ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងកែលម្អឱ្យ មានប្រសិទ្ធភាព។

គោលដៅសំខាន់មានបីយ៉ាងគឺ៖

- ១- មានកម្មវិធីដែលអនុញ្ញាតឱ្យអតិថិជនធ្វើប្រតិបត្តិការ ឬទទួលបានព័ត៌មានដោយខ្លួនឯង ដោយមិនចាំបាច់ផ្តល់សេវាផ្ទាល់ដោយបុគ្គលិក។
- ២- ប្រើបច្ចេកវិទ្យាដើម្បីកាត់បន្ថយពេលវេលាដែលបុគ្គលិកចំណាយក្នុងការស្វែងរកព័ត៌មាន។
- ៣- ប្រើប្រាស់ទម្រង់ច្បាប់ និងសេចក្តីសម្រេចរបស់អាជីវកម្មដោយស្វ័យប្រវត្តិ ដើម្បីធ្វើឱ្យការងារទៅបានលឿន និងមានប្រសិទ្ធភាព។

ឧទាហរណ៍ ដំណើរការលំហូរការងារដោយស្វ័យប្រវត្តិ ធ្វើឱ្យអ្នកគ្រប់គ្រងអាចមើលឃើញកាន់តែច្បាស់ពី សកម្មភាពដែលកំពុងធ្វើ ធ្វើឱ្យយើងអាចត្រួតពិនិត្យ លំដាប់ការងារ កំណត់ពីការរាំងស្ទះឬបញ្ហា និងអាចចាត់ចែងការងារស្របតាមស្ថានភាពផ្លាស់ប្តូរ។ ការអនុវត្តសំខាន់ៗសំខាន់មួយទៀត គឺការបំប្លែងឯកសារជា ក្រដាសទៅជាឯកសារទម្រង់អេឡិចត្រូនិក ដែលងាយស្រួលក្នុងការធ្វើប្រតិបត្តិការ ឬរក្សាទុកជាឯកសារចុងក្រោយបន្ទាប់ពីប្រតិបត្តិការរួចរាល់។

ឯកសារអេឡិចត្រូនិកអាចត្រូវបានផ្លាស់ប្តូរពីដំណាក់កាលមួយទៅដំណាក់កាលមួយ និងចំណាយតិចតួច។ សំខាន់ជាងនេះទៅទៀត រូបភាពអេឡិចត្រូនិកអាច ធ្វើឱ្យយើងអាចប្រៀបធៀបឯកសារ ដូច្នេះជំហានប្រតិបត្តិការជាច្រើនអាចត្រូវបានបញ្ចប់ក្នុងពេលដំណាលគ្នា។ ក្នុងករណីខ្លះ ការចុះហត្ថលេខាអេឡិចត្រូនិក ការ ចុះហត្ថលេខាលើឧបករណ៍អេឡិចត្រូនិក (signature pads) និងការធ្វើប្រតិបត្តិការតាម អនឡាញ អាចលុបបំបាត់ការប្រើប្រាស់ក្រដាស ហេតុដូច្នោះ វាជួយ កាត់ចេញនូវដំណាក់កាលមួយបាន។

លើសពីការជួយធ្វើឱ្យដំណើរការស្នូលមានដំណើរការស្វ័យប្រវត្តិ បច្ចេកវិទ្យាក៏មានតួនាទីយ៉ាងសំខាន់ក្នុងកិច្ចខិតខំប្រឹងប្រែងធ្វើឱ្យប្រសើរដល់ប្រព័ន្ធផ្សព្វផ្សាយ របស់ធនាគារផងដែរ។ វាមិនត្រឹមតែប៉ះពាល់ដល់អន្តរកម្មរវាងអតិថិជនជាមួយធនាគារប៉ុណ្ណោះទេ វាប៉ះពាល់ដល់ទំនាក់ទំនងព័ត៌មានផ្ទៃក្នុងធនាគារ និង ការគ្រប់គ្រងការលក់ និងសកម្មភាពធ្វើទំនាក់ទំនងជាមួយអតិថិជន។


នាយកដ្ឋានគ្រប់គ្រងហានិភ័យ

ធនាគារម៉ារីប៉ាមបានបង្កើតយុទ្ធសាស្ត្រ និងក្របខណ្ឌហានិភ័យដ៏រឹងមាំដែលអាចឱ្យយើងដឹងអំពីហានិភ័យឥណទាន ហានិភ័យទីផ្សារ ហានិភ័យសន្ទនីយភាព និងហានិភ័យប្រតិបត្តិការ។ យុទ្ធសាស្ត្រហានិភ័យរបស់យើងពាក់ព័ន្ធនឹងការរួមបញ្ចូល និងការធ្វើឱ្យមានតុល្យភាពល្អនៃហានិភ័យ និងការទទួលបាន ការសម្រប សម្រួលពីគោលដៅដែលសម្រេចបាន ខណៈកាត់បន្ថយហានិភ័យ និងសុច្ឆន្ទៈពីឱកាសរីកចម្រើន។ យើងបានបន្តកិច្ចខិតខំប្រឹងប្រែង និងអភិវឌ្ឍប្រព័ន្ធគ្រប់គ្រង ហានិភ័យរបស់យើង ដូចជានៅក្នុងដំណើរការជ្រើសរើសបុគ្គលិក ការគ្រប់គ្រងហានិភ័យឥណទាន និងការគ្រប់គ្រងហានិភ័យប្រតិបត្តិការ។ ផ្នែកទាំងអស់នោះ ត្រូវអភិវឌ្ឍ និងដាក់ឱ្យអនុវត្តបន្ទាប់ពីមានការអនុម័តពីក្រុមប្រឹក្សាភិបាល។ យើងក៏បន្តចងក្រងឯកសារដំណើរការ និងនីតិវិធីទាក់ទងនឹងការគ្រប់គ្រងហានិភ័យ ដោយការអភិវឌ្ឍគំរូជាក់លាក់នៃហានិភ័យ។

នាយកដ្ឋានប្រតិបត្តិការ

នាយកដ្ឋានប្រតិបត្តិការមានគោលបំណងជ្រើសរើសបុគ្គលិកបន្ថែមទៀតដើម្បីជួយជ្រោមជ្រែង និងបំពេញមុខងារពាក់ព័ន្ធនឹងបទប្បញ្ញត្តិ និងអំពើសម្អាត ប្រាក់។ នាយកដ្ឋាននឹងផ្តល់ការបណ្តុះបណ្តាលជាប្រចាំនៅក្នុងនាយកដ្ឋានរបស់ខ្លួន និងផ្តល់ការបណ្តុះបណ្តាលផ្សេងៗតាមការតម្រូវទៅដល់បុគ្គលិកទាំងអស់។ សមាជិកទាំងអស់នៃនាយកដ្ឋានត្រូវបានលើកទឹកចិត្តឱ្យចែករំលែកចំណេះដឹងដល់គ្នាទៅវិញទៅមក ពាក់ព័ន្ធច្បាប់ថ្មី ឬវិសោធនកម្មច្បាប់ បទប្បញ្ញត្តិនិងស្តង់ដារ អន្តរជាតិដែលចាំបាច់ត្រូវអនុវត្តនិងអនុលោម។ នាយកដ្ឋានគឺជាខ្សែការពារជូរទឹកជ្រះ របស់ធនាគារ ហេតុដូច្នោះនាយកដ្ឋានត្រូវធានាថា ធនាគារអនុវត្ត និងគោរពឱ្យ បានពេញលេញនូវការតម្រូវពីច្បាប់ បទប្បញ្ញត្តិ និងការណែនាំរបស់អាជ្ញាធរអាណាព្យាបាល និងអាជ្ញាធរមានសមត្ថកិច្ច។

របៀបវារៈប្រតិបត្តិការរបស់គណៈកម្មាធិការជាតិប្រតិបត្តិការ





ក្រុមប្រឹក្សាភិបាល



ប្រធានក្រុមប្រឹក្សាភិបាល

អ្នកឧកញ៉ា ហោង សិទ្ធិ ជាប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកក្រុមហ៊ុនម៉ារីថាមគ្រុប ដែលជាក្រុមហ៊ុនវិនិយោគ និងអភិវឌ្ឍឈានមុខមួយនៅកម្ពុជា ដែលវិនិយោគទៅលើវិស័យជាច្រើនដូចជា វិស័យម្ហូបអាហារ និងភេសជ្ជៈ ការអភិវឌ្ឍដីធ្លី និងអចលនទ្រព្យ សណ្ឋាគារ រមណីយដ្ឋាន ជំនួញ ធនាគារ និងហិរញ្ញវត្ថុ។ **អ្នកឧកញ៉ា** ជាម្ចាស់ភាគហ៊ុនធំ និងជាប្រធានក្រុមប្រឹក្សានៃធនាគារឯកទេស ម៉ារីថាម ម.ក។

អ្នកឧកញ៉ា ហោង សិទ្ធិ ជាសមាជិករបស់សភាពាណិជ្ជកម្មកម្ពុជា និងត្រូវបានតែងតាំងជាប្រតិភូពិសេសដើម្បីចូលរួមនៅក្នុងវេទិកាជំនួញ និងវិនិយោគអន្តរជាតិជាច្រើនដូចជានៅ កិច្ចប្រជុំអាស៊ី-អឺរ៉ុប នៅប្រទេស Belgium ប្រទេស Romaniaប្រទេស Serbia និងប្រទេស Japan ។ រាល់អាជីវកម្មរបស់លោកឧកញ៉ា តែងតែគាំទ្រនូវទស្សនៈវិស័យរបស់រាជរដ្ឋាភិបាល កម្ពុជា ក្នុងការប្រែក្លាយប្រទេសកម្ពុជាទៅជាប្រទេសដែលមានសេដ្ឋកិច្ចឌីជីថលសម្រាប់រយៈពេលខ្លីខាងមុខនេះ។ បច្ចុប្បន្ននេះ ការវិនិយោគលើវិស័យធនាគារ **អ្នកឧកញ៉ា** មានការតាំងចិត្តខ្ពស់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិដោយផ្តល់ជូននូវឥណទានទៅលើវិស័យសំណង់ សហគ្រាសធុនតូច និងមធ្យម និងកសិកម្ម ហើយ **អ្នកឧកញ៉ា** ក៏មានគម្រោងដាក់ដំណើរការធនាគារឌីជីថល ដែលអាចផ្តល់នូវសេវាកម្មហិរញ្ញវត្ថុ ហ្វេស និងទាន់ចិត្តជូនអតិថិជន។ **អ្នកឧកញ៉ា** តែងយកចិត្តទុកដាក់លើសកម្មភាពមនុស្សធម៌ និងបានចូលរួមបច្ចេកវិទ្យាថវិកាចំនួន ១០០,០០០ ដុល្លារអាមេរិកដល់កាកបាទក្រហម និងចំនួន១០០,០០០ ដុល្លារអាមេរិក សម្រាប់ទឹកជំនន់នៅប្រទេសកម្ពុជា និងចំនួន ១,០០០,០០០ ដុល្លារអាមេរិក ដល់សម្តេចតេជោហ៊ុន សែន ដើម្បីទិញវ៉ាក់សាំងប្រឆាំងCOVID-19 ក្នុងឆ្នាំ ២០២០។



លោក គង់ កឹម
សមាជិកក្រុមប្រឹក្សាភិបាល

លោក គង់ កឹម ជាសមាជិកក្រុមប្រឹក្សាភិបាល របស់ធនាគារឯកទេសម៉ារីថាម តាំងពីការបង្កើតធនាគារ។ លោកជានាយកប្រតិបត្តិ នៃក្រុមហ៊ុនម៉ារីថាម គ្រុប តាំងពីឆ្នាំ២០១៨ មកម៉្លេះ។ លោកទទួលខុសត្រូវលើការងារទូទៅទាំងអស់របស់ក្រុមហ៊ុនមេ និងបុគ្គលសម្ព័ន្ធ។

លោកមានបទពិសោធន៍ការងារជាង ៣៨ ឆ្នាំ លើវិស័យផ្សេងៗដូចជា វិស័យធនាគារ ធានារ៉ាប់រង សំណង់ សណ្ឋាគារវិនិយោគ ប្រព័ន្ធផ្សព្វផ្សាយ កាត់ដេរសំលៀកបំពាក់ នាំចេញ-នាំចូល អចលនទ្រព្យ និងអប់រំជាដើម។ លោកបានបញ្ចប់បរិញ្ញាបត្រផ្នែកវិទ្យាសាស្ត្រពិសោធន៍នៅឆ្នាំ១៩៧៤ និងសញ្ញាបត្រច្បាប់នៅឆ្នាំ១៩៩០។



លោកស្រី ចៀក ថ្មីរតា
សមាជិកក្រុមប្រឹក្សាភិបាលឯករាជ្យ

លោកស្រី ចៀក ថ្មីរតា ជាសមាជិកក្រុមប្រឹក្សាភិបាលឯករាជ្យរបស់ធនាគារឯកទេសម៉ារីថាម តាំងពីការបង្កើតធនាគារ។ គួនាទីសំខាន់របស់លោកស្រី គឺធានាលើការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាពទៅលើកិច្ចការរបស់ធនាគារ សម្រាប់ជាប្រយោជន៍ដល់ម្ចាស់ភាគហ៊ុន វិនិច្ឆ័យលើអាជីវកម្ម និងធានាថាធនាគារអនុលោមតាមច្បាប់ និងបទប្បញ្ញត្តិ។

លោកស្រីបញ្ចប់បរិញ្ញាបត្ររដ្ឋបាលពាណិជ្ជកម្ម ជំនាញគណនេយ្យ ពីសកលវិទ្យាល័យជាតិគ្រប់គ្រងនៅឆ្នាំ២០១០។

ប្រវត្តិរូបគណៈគ្រប់គ្រង



លោក ប្រាក់ សុភ័ណ្ណ
អគ្គនាយកស្តីទី

លោក ប្រាក់ សុភ័ណ្ណ កាន់ដំណែងជាអគ្គនាយករងនៃធនាគារ ម៉ារីថាម ចាប់តាំងពីការបង្កើតធនាគារ។ លោកមានបទពិសោធន៍ការងារជាង ១២ឆ្នាំក្នុងវិស័យធនាគារ រួមទាំងធនាគារពាណិជ្ជធនាគារឯកទេស និង មីក្រូហិរញ្ញវត្ថុ។ លោកមានជំនាញលើការគ្រប់គ្រង និងដឹកនាំ ការវាយតម្លៃ និងការតាមដានឥណទាន។ ក្នុងតួនាទីជាអគ្គនាយករង លោកទទួលខុសត្រូវក្នុងការជួយជ្រោមជ្រែងអគ្គនាយក ក្នុងការងារប្រតិបត្តិការរបស់ធនាគារ និងការពង្រីកផលិតផល និងអាជីវកម្ម និងធានាថាប្រតិបត្តិការរបស់ធនាគារអនុលោមតាមច្បាប់ និងបទប្បញ្ញត្តិ។ បច្ចុប្បន្ននេះ លោកកាន់ដំណែងក្នុងនាមជាអគ្គនាយកស្តីទីនៃធនាគារ ចាប់តាំងពី ខែមិថុនា ឆ្នាំ២០២០ ខណៈពេលដែលអវត្តមានអគ្គនាយក ដើម្បីដឹកនាំប្រតិបត្តិការ និងបុគ្គលិក របស់ធនាគារ។ បទពិសោធន៍ធ្វើការនៅធនាគារធំៗ ចំនួនបីចុងក្រោយរបស់លោក គឺ ជានាយកសាខានៅធនាគារ ABA នាយកផ្នែកទំនាក់ទំនង អាជីវកម្ម និងសាជីវកម្មនៅធនាគារ Hong Leong និងជានាយកផ្នែករដ្ឋបាលឥណទាន នៅធនាគារឯកទេសវិនិយោគទីមួយ។

លោកបញ្ចប់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកធនាគារ និងហិរញ្ញវត្ថុពីសកលវិទ្យាល័យមេគង្គកម្ពុជា នៅឆ្នាំ២០១៤ និងបញ្ចប់បរិញ្ញាបត្រផ្នែកសេដ្ឋកិច្ចនិងអភិវឌ្ឍន៍ ពីសកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច នៅឆ្នាំ២០០៥។ លោកបានចូលរួមវគ្គបណ្តុះបណ្តាលជាច្រើនពាក់ព័ន្ធ នឹងការគ្រប់គ្រងនិងការដឹកនាំ និងការវិភាគលើហានិភ័យឥណទាន Coaching for Peak Performance និង Effective Performance Management ជាដើម។



របាយការណ៍ហិរញ្ញវត្ថុ និង របាយការណ៍សវនករឯករាជ្យ

ធនាគារឯកទេស ម៉ារីថាម ម.ក

សម្រាប់កាលបរិច្ឆេទចាប់ពីថ្ងៃទី ១ ខែមករា ឆ្នាំ ២០២០ ដល់ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០២០



មាតិកា

របាយការណ៍របស់ក្រុមប្រឹក្សាភិបាល

របាយការណ៍សវនករឯករាជ្យ

របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ

របាយការណ៍ចំណូលលម្អិត

របាយការណ៍បម្រែបម្រួលមូលធន

របាយការណ៍លំហូរសាច់ប្រាក់

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ



របាយការណ៍របស់ក្រុមប្រឹក្សាភិបាល

ក្រុមប្រឹក្សាភិបាល សូមដាក់ជូននូវរបាយការណ៍ និងរបាយការណ៍ហិរញ្ញវត្ថុដែលបានធ្វើសវនកម្មរបស់ធនាគារឯកទេស ម៉ារីថាម ម.ក (“ធនាគារ”) សម្រាប់ ចុងការិយបរិច្ឆេទថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ (“កាលបរិច្ឆេទ”) ។

សកម្មភាពចម្បង

សកម្មភាពចម្បងរបស់ធនាគារ រួមមានការធ្វើប្រតិបត្តិការលើសកម្មភាពអាជីវកម្មធនាគារឯកទេស និងការផ្តល់នូវសេវាកម្មហិរញ្ញវត្ថុដែលពាក់ព័ន្ធផ្សេងៗទៀត នៅក្នុងព្រះរាជាណាចក្រកម្ពុជា។

លទ្ធផល និងភាគលាភ

លទ្ធផលនៃប្រតិបត្តិការរបស់ធនាគារ សម្រាប់កាលបរិច្ឆេទថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ និងស្ថានភាពនៃកិច្ចការរបស់ធនាគារនាកាលបរិច្ឆេទនោះ ត្រូវបានកំណត់ នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុដែលបានបង្ហាញខាងក្រោមនេះ។

ពុំមានការស្នើ បែងចែក ឬការប្រកាសភាគលាភដោយធនាគារសម្រាប់កាលបរិច្ឆេទថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ ឡើយ។

ក្រុមប្រឹក្សាភិបាល

សមាជិកក្រុមប្រឹក្សាភិបាលរបស់ធនាគារក្នុងកំឡុងការិយបរិច្ឆេទ និងនាកាលបរិច្ឆេទនៃរបាយការណ៍នេះ មានដូចតទៅ៖

ឈ្មោះ	មុខតំណែង	កាលបរិច្ឆេទតែងតាំង
អ្នកឧកញ៉ា ហេង សិទ្ធិ	ប្រធានក្រុមប្រឹក្សាភិបាល	ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៨
លោក គង់ វ៉ារ៉ា	អភិបាល	ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៨
លោកស្រី ហៀក ម៉ូរីដា	អភិបាលឯករាជ្យ	ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៨

សវនករ

របាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារសម្រាប់ចុងការិយបរិច្ឆេទថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ ត្រូវបានធ្វើសវនកម្មដោយក្រុមហ៊ុន ហ្គេន សនប៊ុន (ខេមបូឌា) លីមីតធីត។

ភាគកម្មរបស់ក្រុមប្រឹក្សាភិបាល

យោងតាមការចុះបញ្ជីភាគទុនិករបស់ក្រុមប្រឹក្សាភិបាល ភាគកម្មរបស់ក្រុមប្រឹក្សាភិបាលនៅក្នុងធនាគារនៅចុងការិយបរិច្ឆេទនៃភាគហ៊ុននៅក្នុងធនាគារ និង សាជីវកម្មដែលពាក់ព័ន្ធនៅក្នុងឆ្នាំមានដូចខាងក្រោម៖

	ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០២០ និង ឆ្នាំ២០១៩
ភាគរយនៃភាគហ៊ុន	ចំនួនភាគហ៊ុន
អ្នកឧកញ៉ា ហេង សិទ្ធិ	៩៥% ១៤.២៥០.០០០

ការទទួលខុសត្រូវរបស់ក្រុមប្រឹក្សាភិបាលលើរបាយការណ៍ហិរញ្ញវត្ថុ

ក្រុមប្រឹក្សាភិបាល មានទំនួលខុសត្រូវដើម្បីធានាថារបាយការណ៍ហិរញ្ញវត្ថុទាំងនេះត្រូវបានរៀបចំយ៉ាងត្រឹមត្រូវគ្រប់រូបភាពទាំងអស់ ដែលទាក់ទងទៅនឹង ស្ថានភាពហិរញ្ញវត្ថុរបស់ធនាគារនាកាលបរិច្ឆេទថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ ព្រមទាំងលទ្ធផលនៃប្រតិបត្តិការអាជីវកម្មនិងស្ថានភាពលំហូរសាច់ប្រាក់គិតត្រឹមកាល បរិច្ឆេទថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០។ ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុទាំងនេះក្រុមប្រឹក្សាភិបាលតម្រូវឱ្យ៖



- (ក) អនុម័តគោលនយោបាយគណនេយ្យឲ្យបានសមស្រប ដោយផ្អែកលើការវិនិច្ឆ័យ និងការប៉ាន់ស្មានសមហេតុផល និង ប្រុងប្រយ័ត្ន ហើយបន្ទាប់មកធ្វើការអនុវត្តគោលនយោបាយទាំងនេះឲ្យមានសង្គតិភាព
- (ខ) អនុលោមតាមការតម្រូវនៃស្តង់ដាររបាយការណ៍ហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា និងសេចក្តីណែនាំរបស់ធនាគារជាតិនៃកម្ពុជា ហើយប្រសិនបើមានការប្រាសចាកណាមួយពីស្តង់ដារទាំងនេះ ក្នុងការបង្ហាញនូវទិដ្ឋភាពពិត និងត្រឹមត្រូវក្រុមប្រឹក្សាភិបាល ត្រូវប្រាកដថាការប្រាសចាកទាំងនេះ ត្រូវបានលាតត្រដាងពន្យល់ និង កំណត់បរិមាណឲ្យបានត្រឹមត្រូវនៅក្នុង របាយការណ៍ហិរញ្ញវត្ថុ
- (គ) ធានាឲ្យបាននូវភាពពេញលេញនៃការកត់ត្រាគណនេយ្យ និងប្រព័ន្ធគ្រប់គ្រងផ្ទៃក្នុងឲ្យមានប្រសិទ្ធភាព
- (ឃ) រៀបចំរបាយការណ៍ហិរញ្ញវត្ថុ ដោយផ្អែកលើមូលដ្ឋាននិរន្តរភាពនៃដំណើរការអាជីវកម្ម លុះត្រាតែក្រុមប្រឹក្សាភិបាលមិនអាចធ្វើសេចក្តីសន្មតដ៏សមរម្យមួយថា ធនាគារអាចនឹងបន្តធ្វើប្រតិបត្តិការអាជីវកម្មរបស់ខ្លួន នាពេលអនាគត និង
- (ង) ត្រួតពិនិត្យ និងដឹកនាំធនាគារ ឲ្យមានប្រសិទ្ធភាពលើរាល់សេចក្តីសម្រេចចិត្តសំខាន់ៗ ដែលប៉ះពាល់ដល់ប្រតិបត្តិការ ហើយត្រូវប្រាកដថា សេចក្តីសម្រេច ឬការណែនាំទាំងនេះត្រូវបានឆ្លុះបញ្ចាំងយ៉ាងត្រឹមត្រូវនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ។
ក្រុមប្រឹក្សាភិបាល ក៏មានទំនួលខុសត្រូវក្នុងការថែរក្សាទ្រព្យសម្បត្តិរបស់ក្រុមហ៊ុន ហើយក៏ត្រូវចាត់វិធានការឲ្យសមស្រប ដើម្បីទប់ស្កាត់និងរកឲ្យឃើញការកែប្រែបន្តនិងភាពមិនប្រក្រតីផ្សេងៗ។
ក្រុមប្រឹក្សាភិបាល ធានាអះអាងថា ធនាគារបានអនុវត្តតាមរាល់តម្រូវការខាងលើក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ។

ក្រុមប្រឹក្សាភិបាល ក៏មានទំនួលខុសត្រូវក្នុងការថែរក្សាទ្រព្យសម្បត្តិរបស់ក្រុមហ៊ុន ហើយក៏ត្រូវចាត់វិធានការឲ្យសមស្រប ដើម្បីទប់ស្កាត់និងរកឲ្យឃើញការកែប្រែបន្តនិងភាពមិនប្រក្រតីផ្សេងៗ។

ក្រុមប្រឹក្សាភិបាល ធានាអះអាងថា ធនាគារបានអនុវត្តតាមរាល់តម្រូវការខាងលើក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ។

សេចក្តីថ្លែងការណ៍របស់ក្រុមប្រឹក្សាភិបាល

តាមយោបល់របស់ក្រុមប្រឹក្សាភិបាល របាយការណ៍ហិរញ្ញវត្ថុ ដែលរួមមានរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ របាយការណ៍ចំណេញ ឬខាត និងចំណូលពេញលេញផ្សេងៗ របាយការណ៍បម្រែបម្រួលមូលធន របាយការណ៍លំហូរសាច់ប្រាក់ព្រមទាំង កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ ត្រូវបានរៀបចំឡើង យ៉ាងសមរម្យ និងត្រឹមត្រូវទៅតាមស្ថានភាពហិរញ្ញវត្ថុ របស់ក្រុមហ៊ុនសម្រាប់កាលបរិច្ឆេទគិតត្រឹម ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ ព្រមទាំងលទ្ធផលប្រតិបត្តិការ និងលំហូរសាច់ប្រាក់របស់ធនាគារគិតត្រឹម ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ ដោយអនុលោមតាមស្តង់ដាររបាយការណ៍ហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា និងសេចក្តីណែនាំរបស់ធនាគារជាតិនៃកម្ពុជា។

ជំនួសឲ្យក្រុមប្រឹក្សាភិបាល



អ្នកឧកញ៉ា ហេង សិទ្ធិ
ប្រធានក្រុមប្រឹក្សាភិបាល
រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
កាលបរិច្ឆេទថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១



របាយការណ៍របស់សវនករឯករាជ្យ

ប្រធាន សនចុន (ខេមបូឌា) លីមីតធីត

ជាន់ទី២០ អាគារកាណាឌីយ៉ា

៣១៥ ផ្លូវព្រះអង្គឌួង

កែងមហាវិថីព្រះមុនីវង្ស

សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ

រាជធានីភ្នំពេញ

ព្រះរាជាណាចក្រកម្ពុជា

លេខទូរស័ព្ទ +៨៥៥ ៩៦៦ ៩២០

www.grantthornton.com.kh

ទូរចំពោះភាគហ៊ុននិករបស់

ធនាគារឯកទេស ម៉ារីថាម ម.ក

មតិយោបល់

យើងបានធ្វើសវនកម្មទៅលើ របាយការណ៍ហិរញ្ញវត្ថុ របស់ធនាគារឯកទេសម៉ារីថាម ម.ក ហៅកាត់ថា (“ធនាគារ”) ដែលរួមមាន របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ នាការិយបរិច្ឆេទថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ របាយការណ៍ចំណេញ ឬខាត និង ចំណូលលម្អិត ផ្សេងៗ របាយការណ៍បម្រែបម្រួលមូលធន របាយការណ៍លំហូរសាច់ប្រាក់នាការបរិច្ឆេទថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ កំណត់សំគាល់របាយការណ៍ហិរញ្ញវត្ថុ និងសេចក្តីសង្ខេបគោលនយោបាយគណនេយ្យសំខាន់ៗ។

តាមមតិរបស់យើងខ្ញុំ របាយការណ៍ហិរញ្ញវត្ថុបានបង្ហាញនូវភាពត្រឹមត្រូវនៃស្ថានភាពហិរញ្ញវត្ថុ របស់ធនាគារគិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ ព្រមទាំងលទ្ធផលនៃប្រតិបត្តិការអាជីវកម្ម និងស្ថានភាពលំហូរសាច់ប្រាក់សម្រាប់ដំណាច់ឆ្នាំ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ ដោយអនុលោមទៅតាមស្តង់ដាររបាយការណ៍ហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា និងសេចក្តីណែនាំរបស់ធនាគារជាតិនៃកម្ពុជា។

មូលដ្ឋាននៃការបញ្ចេញមតិយោបល់

យើងខ្ញុំបានធ្វើសវនកម្ម ដោយអនុលោមទៅតាមស្តង់ដារសវនកម្មអន្តរជាតិនៃកម្ពុជា (“CISAs”) និងសេចក្តីណែនាំរបស់ធនាគារជាតិនៃកម្ពុជា។ ការទទួលខុសត្រូវរបស់យើងខ្ញុំអនុលោមតាមស្តង់ដារទាំងនោះត្រូវបានរៀបរាប់បន្ថែមទៀតនៅក្នុងផ្នែកការទទួលខុសត្រូវរបស់សវនករទៅលើការធ្វើសវនកម្មរបាយការណ៍ហិរញ្ញវត្ថុ។ យើងមានឯករាជ្យភាពពីធនាគារ ហើយអនុវត្តតាមស្តង់ដារនៃវិជ្ជាជីវៈគណនេយ្យអន្តរជាតិលើ “ក្រមសីលធម៌របស់គណនេយ្យករជំនាញ” រួមជាមួយនិងតម្រូវការក្រមសីលធម៌ដទៃទៀត ដែលពាក់ព័ន្ធនឹងការធ្វើសវនកម្មរបស់យើងខ្ញុំ ទៅលើរបាយការណ៍ហិរញ្ញវត្ថុក្នុងប្រទេសកម្ពុជា។ យើងខ្ញុំជឿជាក់ថា ភស្តុតាងសវនកម្មទាំងអស់ ដែលយើងទទួលបាន មានលក្ខណៈ គ្រប់គ្រាន់ និង សមរម្យដើម្បីផ្តល់ជូនជា មូលដ្ឋានសម្រាប់ការបញ្ចេញមតិរបស់យើង។

ព័ត៌មានផ្សេងៗ

អ្នកគ្រប់គ្រង មានការទទួលខុសត្រូវលើព័ត៌មានផ្សេងៗ។ ព័ត៌មានផ្សេងៗ ដែលបានទទួលត្រឹមកាលបរិច្ឆេទនៃរបាយការណ៍សវនកម្មនេះ រួមមានព័ត៌មានដែលបានបង្ហាញក្នុងរបាយការណ៍របស់ក្រុមប្រឹក្សាភិបាល ប៉ុន្តែមិនបានភ្ជាប់ក្នុងរបាយការណ៍ហិរញ្ញវត្ថុ និងរបាយការណ៍សវនកររបស់យើងទេ។

មតិរបស់យើងខ្ញុំ ទៅលើរបាយការណ៍ហិរញ្ញវត្ថុ មិនបានគ្របដណ្តប់លើព័ត៌មានផ្សេងៗឡើយ ហើយយើងខ្ញុំសូមមិនធ្វើការផ្តល់នូវអំណះអំណាងណាមួយទៅលើព័ត៌មាននេះទេ។

ពាក់ព័ន្ធនឹងការធ្វើសវនកម្មរបស់យើងខ្ញុំលើរបាយការណ៍ហិរញ្ញវត្ថុ ការទទួលខុសត្រូវរបស់យើងខ្ញុំ គឺត្រូវបានព័ត៌មានផ្សេងៗហើយពិចារណាថាគឺព័ត៌មានផ្សេងៗនោះមានភាពស៊ីសង្វាក់គ្នាជាមួយរបាយការណ៍ហិរញ្ញវត្ថុ ឬការយល់ដឹងរបស់យើងខ្ញុំកំឡុងពេលធ្វើ សវនកម្មដែរឬទេ បើមិនដូច្នោះទេ ព័ត៌មានទាំងអស់នោះ នឹងមានភាពមិនប្រក្រតី ដែលអាចផ្តល់ផលប៉ះពាល់ជាសារវន្តដល់ភាពត្រឹមត្រូវរបស់របាយការណ៍ហិរញ្ញវត្ថុ។



ផ្អែកលើការងារដែលយើងបានបំពេញទៅលើព័ត៌មានផ្សេងៗដែលយើងបានទទួល ប្រសិនបើយើងសន្និដ្ឋានថាមានកំហុសឆ្គងជាសារវន្តកើតឡើងលើព័ត៌មានទាំងអស់នោះ យើងខ្ញុំនឹងធ្វើសេចក្តីរាយការណ៍ទៅតាមស្ថានភាពជាក់ស្តែង។ សម្រាប់ការធ្វើសវនកម្ម សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ នេះ យើងខ្ញុំពុំមានអ្វីដែលត្រូវរាយការណ៍ពាក់ព័ន្ធ និងព័ត៌មានផ្សេងៗនេះទេ។

ការទទួលខុសត្រូវរបស់គណៈគ្រប់គ្រងលើរបាយការណ៍ហិរញ្ញវត្ថុ

គណៈគ្រប់គ្រងទទួលខុសត្រូវក្នុងការរៀបចំ និងការបង្ហាញរបាយការណ៍ហិរញ្ញវត្ថុទាំងនេះឲ្យបានត្រឹមត្រូវដោយអនុលោមតាម ស្តង់ដាររបាយការណ៍ហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា និងសេចក្តីណែនាំរបស់ធនាគារជាតិនៃកម្ពុជា និងទទួលខុសត្រូវលើការត្រួតពិនិត្យផ្ទៃក្នុង ដែលគណៈគ្រប់គ្រងកំណត់ថា វាមានភាពចាំបាច់ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ មិនឲ្យមានការរាយការណ៍ខុសជាសារវន្ត ដែលបណ្តាលមកពីការកែប្រែបន្ត ឬកំហុសឆ្គងផ្សេងៗ។

ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ គណៈគ្រប់គ្រងមានទំនួលខុសត្រូវចំពោះការវាយតម្លៃលទ្ធភាពរបស់ធនាគារ ក្នុងការបន្តប្រតិបត្តិការដោយផ្អែកលើមូលដ្ឋាននិរន្តរភាព ការលាតត្រដាងព័ត៌មានពាក់ព័ន្ធ ប្រសិនបើមានការបញ្ហាទាក់ទងនឹងនិរន្តរភាព និងការប្រើប្រាស់និរន្តរភាព ជាមូលដ្ឋានគណនេយ្យ លុះត្រាតែគណៈគ្រប់គ្រងមានគោលបំណងរំសាយ ឬបញ្ឈប់ប្រតិបត្តិការធនាគារ ដោយមិនមានជម្រើស។

ការទទួលខុសត្រូវរបស់សវនករលើការធ្វើសវនកម្មរបាយការណ៍ហិរញ្ញវត្ថុ

គោលបំណងរបស់យើងខ្ញុំ ស្វែងរកអំណះអំណាងដ៏សមហេតុផល ថារបាយការណ៍ហិរញ្ញវត្ថុដោយពុំមានលក្ខណៈខុសឆ្គងជា សារវន្ត បណ្តាលមកពីការកែប្រែបន្ត ឬកំហុសឆ្គងហើយ និងការបញ្ចេញមតិយោបល់លើរបាយការណ៍សវនកម្មរបស់យើងខ្ញុំ។

ការអះអាងដែលសមហេតុផល គឺជាការអះអាងមួយក្នុងកម្រិតខ្ពស់ ប៉ុន្តែវាមិនបានធានាថា ការធ្វើសវនកម្មដោយផ្អែកទៅលើស្តង់ដារសវនកម្មអន្តរជាតិនៃកម្ពុជា នឹងតែងតែរកឃើញនូវការរាយការណ៍ខុសជាសារវន្តដែលមានឡើយ។ ការរាយការណ៍ខុសអាចកើតមានឡើងពីការកែប្រែបន្ត ឬកំហុសឆ្គងដែលអាចចាត់ទុកថាជាសារវន្ត នៅពេលដែលកំហុសមួយ ឬកំហុសរួមគ្នា បានធ្វើឲ្យប៉ះពាល់ដល់សេចក្តីសម្រេចចិត្តផ្នែកសេដ្ឋកិច្ចរបស់អ្នកប្រើប្រាស់របាយការណ៍ហិរញ្ញវត្ថុនេះ។

ជាផ្នែកមួយនៃការធ្វើសវនកម្មដោយយោងទៅតាមស្តង់ដារសវនកម្មអន្តរជាតិនៃកម្ពុជា យើងអនុវត្តនូវវិជ្ជាជីវៈវិនិច្ឆ័យ និងការសង្ស័យដែលមានវិជ្ជាជីវៈទៅលើការធ្វើសវនកម្ម។ យើងខ្ញុំក៏៖

- កំណត់អត្តសញ្ញាណ និងវាយតម្លៃនូវហានិភ័យពីការរាយការណ៍ខុសជាសារវន្តនៃរបាយការណ៍ហិរញ្ញវត្ថុ ថាតើវាកើតឡើងដោយការកែប្រែបន្ត ឬកំហុសឆ្គងដោយចេតនា រៀបចំ និង អនុវត្តនីតិវិធីសវនកម្ម ដែលឆ្លើយតបទៅនឹង ហានិភ័យទាំងនោះ រួមទាំងការប្រមូលយកភស្តុតាងសវនកម្មឲ្យបានគ្រប់គ្រាន់ និងសមស្រប ដើម្បីគាំទ្រជាមូលដ្ឋានសម្រាប់បញ្ចេញមតិយោបល់របស់យើង។ ហានិភ័យដែលមិនអាចរកឃើញដោយការរាយការណ៍ខុសជាសារវន្តដែលបណ្តាល មកពីការកែប្រែបន្ត គឺជាកំហុសឆ្គងដោយចេតនា ដោយសារតែការកែប្រែបន្តរួមបញ្ចូលទាំងការរួមគំនិត ការកែប្រែបន្តដោយចេតនា ការលុបចោលដោយចេតនា ការបង្ហាញខុស ឬ ការលើសលប់ទៅលើការត្រួតពិនិត្យផ្ទៃក្នុង។
- ធ្វើការស្វែងយល់អំពីការគ្រប់គ្រងផ្ទៃក្នុង ដែលទាក់ទងទៅនឹង ការធ្វើសវនកម្ម ដើម្បីបង្កើតនូវនីតិវិធីសវនកម្មដែលសមស្របទៅនឹងកាលៈទេសៈ ប៉ុន្តែយើងខ្ញុំមិនបញ្ចេញមតិយោបល់លើប្រសិទ្ធភាព នៃប្រព័ន្ធគ្រប់គ្រងផ្ទៃក្នុង របស់ធនាគារនោះឡើយ ។
- ធ្វើការវាយតម្លៃភាពសមស្របលើគោលនយោបាយគណនេយ្យដែលបានប្រើប្រាស់ និងភាពសមហេតុផលនៃគណនេយ្យប៉ាន់ស្មាន ក៏ដូចជាការបង្ហាញនានាដែលធ្វើឡើងដោយក្រុមប្រឹក្សាភិបាល។




- សន្និដ្ឋានសមស្របលើភាពនៃការប្រើប្រាស់មូលដ្ឋាននិរន្តរភាពគណនេយ្យ ផ្អែកទៅលើកស្មតាងសវនកម្មដែលទទួលបាន ថាគឺជាមិនប្រាកដប្រជាជាសារវន្តបានកើតឡើងទាក់ទងនឹងព្រឹត្តិការណ៍ ឬលក្ខខណ្ឌដែលធ្វើឲ្យមានមន្ទិលសង្ស័យខ្លាំងទៅលើលទ្ធភាពការបន្តនិរន្តរភាពរបស់ធនាគារ។ ប្រសិនបើយើងសន្និដ្ឋានថា ភាពមិនប្រាកដប្រជាជាសារវន្តនឹងកើតមានឡើង យើងតម្រូវឲ្យធ្វើការលាតត្រដាងព័ត៌មានចាំបាច់ដើម្បីទាញចំណាប់អារម្មណ៍របស់អ្នកប្រើប្រាស់របាយការណ៍ហិរញ្ញវត្ថុ ឬក៏ប្រសិន បើការលាតត្រដាងនោះមិនគ្រប់គ្រាន់នោះ យើងខ្ញុំនឹងធ្វើការកែប្រែមតិយោបល់របស់យើងខ្ញុំ។ ការសន្និដ្ឋានរបស់យើងខ្ញុំ គឺផ្អែកទៅលើកស្មតាងសវនកម្មដែលទទួលបាន គិតត្រឹមថ្ងៃនៃការចេញរបាយការណ៍សវនកម្មរបស់យើងខ្ញុំ។ ក៏ប៉ុន្តែស្ថានភាពឬក៏ព្រឹត្តិការណ៍នាពេលអនាគតអាចបណ្តាលឱ្យធនាគារ មិនអាចបន្តនិរន្តរភាពប្រតិបត្តិការបាន។
- វាយតម្លៃការបង្ហាញទូទៅ រចនាសម្ព័ន្ធ និងខ្លឹមសាររបស់របាយការណ៍ហិរញ្ញវត្ថុ រួមបញ្ចូលទាំងការលាតត្រដាងនានា ថាគឺរបាយការណ៍ហិរញ្ញវត្ថុបង្ហាញនូវប្រតិបត្តិការ និងព្រឹត្តិការណ៍នានា ដើម្បីបង្ហាញនូវភាពត្រឹមត្រូវរបស់វា។

យើងខ្ញុំប្រាស្រ័យទាក់ទងជាមួយនឹងគណៈគ្រប់គ្រងទៅលើបញ្ហាផ្សេងៗ ការរៀបចំដែនកំណត់ និងពេលវេលាក្នុងការធ្វើសវនកម្ម និង បញ្ហាសវនកម្មសំខាន់ៗ រួមបញ្ចូលទាំងកង្វះខាតធំៗ មួយចំនួនទៅលើ ការគ្រប់គ្រងផ្ទៃក្នុង ដែលពួកយើងរកឃើញកំឡុងពេលធ្វើសវនកម្ម។

យើងខ្ញុំក៏ផ្តល់ជូនគណៈគ្រប់គ្រង នូវសេចក្តីថ្លែងការណ៍មួយដែលយើងខ្ញុំបានអនុវត្តទៅតាមតម្រូវការក្រមសីលធម៌ដែលទាក់ទងនឹងឯករាជ្យភាព ហើយយើងខ្ញុំធ្វើការប្រាស្រ័យទាក់ទងជាមួយនឹង គណៈគ្រប់គ្រងនូវបញ្ហាទាំងអស់ ដែលនឹងគិតថាសមហេតុផលទៅលើឯករាជ្យភាពរបស់យើងខ្ញុំនិងការការពារដែលអាចមាន។

Grane Tho 

ហ្គ្រែន សនចុន ខេមបូឌា លីមីតធីត
 គណនេយ្យករជំនាញ
 សវនករប្រតិស្រុតចុះបញ្ជី



Ronald C. Almera
 នាយកសវនករជំនាញ

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
 កាលបរិច្ឆេទថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១



របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ

	កំណត់ សម្គាល់	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩	
		ដុល្លារអាមេរិក	ពាន់រៀល (សម្គាល់ ៤.២)	ដុល្លារអាមេរិក	ពាន់រៀល (សម្គាល់ ៤.២)
ទ្រព្យសកម្ម					
សាច់ប្រាក់ក្នុងដៃ និងសាច់ប្រាក់សមមូល	៦	៥៦៤.៣៣៦	២.២៨២.៧៣៩	២.០០១.១៧៩	៨.១៥៤.៨០៤
ប្រាក់តម្កល់ធានាលើដើមទុន នៅធនាគារជាតិនៃកម្ពុជា	៧	៧៥០.០០០	៣.០៣៣.៧៥០	៧៥០.០០០	៣.០៥៦.២៥០
ឥណទានសុទ្ធដល់អតិថិជន					
ទ្រព្យសកម្មផ្សេងៗ	៨	១.៣០៨.៥២០	៥.២៩២.៩៦៣	១.៣៨៤.៤០៣	៥.៦៤១.៤៤២
ប្រាក់កក់	៩	២៥.១៦១	១០១.៧៧៦	២៣.៥១៥	៩៥.៨២៣
សិទ្ធិប្រើប្រាស់ទ្រព្យសកម្ម	១០	១០.០០០.០០០	៤០.៤៥០.០០០	១០.០០០.០០០	៤០.៧៥០.០០០
ទ្រព្យអរូបី	១១	១៣៨.៤៨២	៥៦០.១៦០	១៩៥.០១៦	៧៩៤.៦៩០
ទ្រព្យរូបី	១២	១០.៣១៣	៤១.៧១៦	១២.២៩៣	៥០.០៩៤
ទ្រព្យសកម្មសរុប	១៣	១១៧.០០៥	៤៧៣.២៨៥	១៤៣.៨៥៨	៥៨៦.២២១
		១២.៩១៣.៨១៧	៥២.២៣៦.៣៨៩	១៤.៥១០.២៦៤	៥៩.១២៩.៣២៤
មូលធន និងបំណុល					
មូលធន					
ដើមទុនចុះបញ្ជី					
ខាតក្នុងគ្រា	១៤	១៥.០០០.០០០	៦១.១២៥.០០០	១៥.០០០.០០០	៦១.១២៥.០០០
ទុនបម្រុងបទប្បញ្ញត្តិ		(២.៣០០.១៨៤)	(៩.៣៥៨.៧៨៤)	(៧៦២.៦៨៦)	(៣.០៩០.៤០៤)
លម្អៀងនៃការប្តូររូបិយប័ណ្ណ	១៤.១	១.៨២១	៧.៤០១	៩៥៣	៣.៨៦២
មូលធនសរុប		-	(៣៩៥.៤៩៥)	-	(១៧.៥២០)
		១២.៧០១.៦៣៧	៥១.៣៧៨.១២២	១៤.២៣៨.២៦៧	៥៨.០២០.៩៣៨
បំណុល					
បំណុលកតិសន្យា					
ការជួញដូរ និងគណនីត្រូវទូទាត់ផ្សេងៗ	១១	១៤១.៤៥២	៥៧២.១៧៣	១៩៤.៤៧៥	៧៩២.៤៨៥
ពន្ធលើប្រាក់បំណុលត្រូវបង់	១៥	៧០.៦៥១	២៨៥.៧៨៣	៧៧.៤៤២	៣១៥.៥៧៥
បំណុលសរុប	១៨(c)	៧៧	៣១១	៨០	៣២៦
បំណុល និងមូលធនសរុប		២១២.១៨០	៤៥៨.២៦៧	២៧១.៩៩៧	១.១០៨.៣៨៦
		១២.៩១៣.៨១៧	៥២.២៣៦.៣៨៩	១៤.៥១០.២៦៤	៥៩.១២៩.៣២៤



របាយការណ៍ចំណូលលម្អិត

	កំណត់ សម្គាល់	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩	
		ដុល្លារអាមេរិក	ពាន់រៀល (សម្គាល់ ៤.២)	ដុល្លារអាមេរិក	ពាន់រៀល (សម្គាល់ ៤.២)
ចំណូលការប្រាក់	១៦	១១៤.៩០៥	៤៦៨.៤៦៨	២៧.៦៥២	១១២.០៤៦
ចំណាយការប្រាក់	១១	(១៣.៦៤៣)	(៥៥.៦២៣)	(១៤.៤៨៦)	(៥៨.៦៩៧)
ចំណូលការប្រាក់សុទ្ធ		១០១.២៦២	៤១២.៨៤៥	១៣.១៦៦	៥៣.៣៤៩
ចំណូលប្រតិបត្តិការផ្សេងៗ		៥.០៤៣	២០.៥៦០	២៨១	១.១៣៩
ចំណូលប្រតិបត្តិការសុទ្ធ		១០៦.៣០៥	៤៣៣.៤០៥	១៣.៤៤៧	៥៤.៤៨៨
ចំណាយទូទៅ និងរដ្ឋបាល	១៧ ក	(៤៤៣.៤១២)	(១.៨០៧.៧៩១)	(៧៦១.៨២០)	(៣.០៨៦.៨៩៥)
ចំណាយការបរិច្ចាគ	១៧ ខ	(១.២០០.០០០)	(៤.៨៩២.៤០០)	-	-
សំវិធានធនសម្រាប់ឥណទានអាក្រក់ និងសង្ស័យសុទ្ធ	៨	១.៦៣៧	៦.៦៧៤	(១៣.១១៨)	(៥៣.១៥៤)
ប្រាក់ខាតមុនបង់ពន្ធ		(១.៥៣៥.៤៧៥)	(៦.២៦០.១១២)	(៧៦១.៤៩១)	(៣.០៨៥.៥៦១)
ចំណាយពន្ធលើប្រាក់ចំណូល	១៨(ខ)	(១.១៦០)	(៤.៧២៩)	(២៤២)	(៩៨១)
ខាតសុទ្ធក្នុងគ្រា		(១.៥៣៦.៦៣៥)	(៦.២៦៤.៨៤១)	(៧៦១.៧៣៣)	(៣.០៨៦.៥៤២)
ខាតលម្អិតផ្សេងៗ៖					
លម្អៀងពីអត្រាប្តូររូបិយប័ណ្ណ		-	(៣៧៧.៩៧៥)	-	(១៧.៥២០)
សរុបខាតលម្អិតសម្រាប់ការិយបរិច្ឆេទ		(១.៥៣៦.៦៣៥)	(៦.៦៤២.៨១៦)	(៧៦១.៧៣៣)	(៣.១០៤.០៦២)



របាយការណ៍បម្រែបម្រួលមូលធន

		កំណត់ សម្គាល់	ដើមទុន ដុល្លារអាមេរិក	ខាតក្នុងគ្រា ដុល្លារអាមេរិក	ប្រាក់បម្រុងតាមបទបញ្ញត្តិ ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល កំណត់សម្គាល់(៤.២)
សមតុល្យនៅច្រើន០១ ខែមករា ឆ្នាំ២០២០			១៥.០០០.០០០	(៧៦២.៦៨៦)	៩៥៣	១៤.២៣៨.២៦៧	៥៨.០២០.៩៣៨
ខាតក្នុងគ្រា			-	(១.៥៣៦.៦៣០)	-	(១.៥៣៦.៦៣០)	(៦.២៦៤.៨៤១)
ប្រាក់បម្រុងតាមបទបញ្ញត្តិ		១៤.១	-	(៨៦៨)	៨៦៨	-	-
លម្អៀងពីអត្រាប្តូររូបិយប័ណ្ណ			-	-	-	-	(៣៧៧.៩៧៥)
សមតុល្យនៅច្រើន៣១ ខែធ្នូ ឆ្នាំ២០២០			១៥.០០០.០០០	(២.៣០០.១៨៤)	១.៨២១	១២.៧០១.៦៣៧	៥១.៣៧៨.១២៦
ដើមទុនចូលរួមនៅកាលបរិច្ឆេទចុះបញ្ជី		១៤	១៥.០០០.០០០	-	-	១៥.០០០.០០០	៦១.១២៥.០០០
ខាតក្នុងគ្រា			-	(៧៦១.៧៣៣)	-	(៧៦១.៧៣៣)	(៣.០៨៦.៥៤២)
ប្រាក់បម្រុងតាមបទបញ្ញត្តិ		១៤.១	-	(៩៥៣)	៩៥៣	-	-
លម្អៀងពីអត្រាប្តូររូបិយប័ណ្ណ			-	-	-	-	(១៧.៥២០)
សមតុល្យនៅច្រើន៣១ ខែធ្នូ ឆ្នាំ២០១៩			១៥.០០០.០០០	(៧៦២.៦៨៦)	៩៥៣	១៤.២៣៨.២៦៧	៥៨.០២០.៩៣៨



របាយការណ៍លំហូរសាច់ប្រាក់

	កំណត់ សម្គាល់	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ ដុល្លារអាមេរិក (កំណត់សម្គាល់ ៤.២)	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ ដុល្លារអាមេរិក (កំណត់សម្គាល់ ៤.២)
សកម្មភាពប្រតិបត្តិការ			
ខាតមុនបង់ពន្ធ		(១.៥៣៥.៤៧០) (៦.២៦០.១១២)	(៧៦១.៤៩១) (៣.០៨៥.៥៦១)
និយ័តកម្មសម្រាប់៖			
សំវិធានធនសម្រាប់ឥណទានអាក្រក់ និង សង្ស័យ	៨	១.៦៣៧ ៦.៦៧៤	១៣.១១៨ ៥៣.១៥៤
រំលស់ និងរំលស់ទ្រព្យអរូបី	១១.១២.១៣	៩២.៥៥៦ ៣៧៧.៣៥១	៧០.៥៤៩ ២៨៥.៨៦៥
ចំណាយការប្រាក់	១២	១៣.៦៤៣ ៥៥.៦២៣	១៤.៤៨៦ ៥៨.៦៩៧
សាច់ប្រាក់ប្រើប្រាស់សម្រាប់ប្រតិបត្តិការ		(១.៤៥៧.៦៣៤) (៥.៨៣២.៧០៧)	(៦៦៣.៣៣៨) (២.៦៨៧.៤៥៤)
មុនពេលបម្រែបម្រួលដើមទុន			
បម្រែបម្រួលដើមទុនសុទ្ធ			
បម្រែបម្រួលឥណទានទៅអតិថិជន		៧៤.២៤៦ ៣០២.៧០១	(១.៣៩៧.៥២២) (៥.៦៦២.៧៥៩)
បម្រែបម្រួលទ្រព្យសកម្មផ្សេងៗ		(១.៦៤៦) (៦.៧១១)	(៣០.១០០) (១២១.៩៦៥)
បម្រែបម្រួលប្រាក់តម្កល់ធានាលើដើមទុននៅធនាគារជាតិនៃកម្ពុជា		- -	(៧៥០.០០០) (៣.០៣៩.០០០)
បម្រែបម្រួលក្នុងការជួញដូរ និងបំណុល		(៦.៧៩០) (២៧.៦៨៣)	៧៧.៤៤២ ៣១៣.៧៩៥
សាច់ប្រាក់សុទ្ធប្រើនៅក្នុងសកម្មភាព		(១.៣៦១.៨២៥) (៥.៥៥២.១៦១)	(២.៧៦៣.៥១៨) ១១.១៩៧.៧៧៤
ពន្ធលើប្រាក់ចំណេញដែលបានបង់	១៨(គ)	(១.១៦៣) (៤.៧៤២)	(១៦២) (៦៥៦)
សាច់ប្រាក់សុទ្ធប្រើនៅក្នុងសកម្មភាព ប្រតិបត្តិការ		(១.៣៦២.៩៨៨) (៥.៥៥៦.៩០៣)	(២.៧៦៣.៦៨០) (១១.១៩៨.៤៣០)
សកម្មភាពវិនិយោគ			
ប្រាក់កក់ក្នុងការទិញទ្រព្យសកម្ម	១០	- -	(១០.០០០.០០០) (៤០.៥២០.០០០)
ការទិញទ្រព្យ និងបរិក្ខារ	១៣	(២.២៣៩) (៩.១២៨)	(១៦៣.៧៥១) (៦៦៣.៥១៩)
ការលើទ្រព្យសកម្មអរូបី	១២	(៤.៩៥០) (២០.១៨១)	(១៥.៨៤០) (៦៤.១៨៤)
សាច់ប្រាក់សុទ្ធប្រើក្នុងសកម្មភាពវិនិយោគ		(៧.១៨៩) (២៩.៣០៩)	(១០.១៧៩.៥៩១) (៤១.២៤៧.៧០៣)



សកម្មភាពហិរញ្ញប្បទាន

ចំណូលបានពីការបន្ថែមដើមទុន	១៤	-	-	១៥.០០០.០០០	៦១.១២៥.០០០
ចំណាយថ្លៃដើមលើបំណុលភតិសន្យា	១១	(៥៣.០២៣)	(២១៦.១៧៥)	(៤១.០៦៤)	(១៦៦.៣៩១)
ចំណាយការប្រាក់ដែលបានបង់លើបំណុលភតិសន្យា	១១	(១៣.៦៤៣)	(៥៥.៦២៣)	(១៤.៤៨៦)	(៥៨.៦៩៧)
សាច់ប្រាក់សុទ្ធប្រើក្នុងសកម្មភាពហិរញ្ញប្បទាន		(៦៦.៦៦៦)	(២៧១.៧៩៨)	១៤.៩៤៤.៤៥០	៦០.៨៩៩.៩១២

បម្រែបម្រួលសាច់ប្រាក់ និងសាច់ប្រាក់សមមូលសុទ្ធ

ក្នុងដើមគ្រា	(១.៤៣៦.៨៤៣)	(៥.៨៥៨.០១០)	២.០០១.១៧៩	៨.៤៥៣.៧៧៩
សាច់ប្រាក់ និងសាច់ប្រាក់សមមូល ដើមឆ្នាំ	២.០០១.១៧៩	៨.១៥៤.៨០៤	-	-
លំអៀងពីអត្រាប្តូររូបិយប័ណ្ណ	-	(១៤.០៥៥)	-	(២៩៨.៩៧៥)

សាច់ប្រាក់ និងសាច់ប្រាក់សមមូលសម្រាប់

ដំណាច់ឆ្នាំ	៦	៥៦៤.៣៣៦	២.២៨២.៧៣៩	២.០០១.១៧៩	៨.១៥៤.៨០៤
--------------------	---	---------	-----------	-----------	-----------



កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុឆ្នាំ

១. ព័ត៌មានទូទៅ

ធនាគារឯកទេស ម៉ារីប៉ាម ម.ក (“ធនាគារ”) គឺជាក្រុមហ៊ុនសាធារណៈទទួលខុសត្រូវមានកម្រិតដែលបានបង្កើតនៅព្រះរាជាណាចក្រកម្ពុជា និងចុះបញ្ជីនៅក្រសួងពាណិជ្ជកម្ម ក្រោមវិញ្ញាបនបត្រចុះបញ្ជីលេខ ០០០៤០៩៣០ ចុះនៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៩។ ធនាគារបានទទួលអាជ្ញាប័ណ្ណពីធនាគារជាតិនៃកម្ពុជា (“ធនាគារជាតិនៃកម្ពុជា”) ដើម្បីដំណើរការជាធនាគារឯកទេសនៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩។

ទីស្នាក់ការចុះបញ្ជីរបស់ធនាគារទីតាំងស្ថិតនៅផ្ទះលេខ២៣៧អ៊ីសេរ៉ូ ផ្លូវម៉ៅសេទុង សង្កាត់ទួលស្វាយ ព្រៃទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ។

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ ធនាគារមាននិយោជិតចំនួន ១៥នាក់។ (ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ មាននិយោជិតចំនួន ១៧នាក់)។

២. មូលដ្ឋាននៃការរៀបចំរបាយការណ៍តាម CIFRS

របាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ ត្រូវបានរៀបចំឡើងដោយអនុលោមតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា (“CIFRS”) យោងតាមប្រកាសលេខ ០៦៨-MEF-ប្រ.ក ចុះថ្ងៃទី៨ ខែមករា ឆ្នាំ២០០៩ ចេញដោយក្រុមប្រឹក្សាជាតិគណនេយ្យនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៃកម្ពុជា បានធ្វើសេចក្តីអនុម័តស្តីពីការអនុវត្តស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា ដោយអនុលោមទៅតាមស្តង់ដាររបាយការណ៍ហិរញ្ញវត្ថុអន្តរជាតិ (“IFRS”) ដែលចេញផ្សាយដោយក្រុមប្រឹក្សាស្តង់ដារគណនេយ្យ អន្តរជាតិ (“IASB”) ដោយគ្មានការកែប្រែ។ រាល់ស្តង់ដារ IFRS ថ្មីដែលចេញផ្សាយ នឹងត្រូវបានអនុវត្តដូចគ្នាអនុលោមទៅតាមស្តង់ដាររបាយការណ៍ហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា (“CIFRS”) ។

៣. ស្តង់ដារថ្មី ឬ វិសោធនកម្ម និងការបកស្រាយ

៣.១ ស្តង់ដារ វិសោធនកម្ម និងការបកស្រាយ ទៅលើស្តង់ដារដែលមានស្រាប់ ដែលមិនទាន់មានប្រសិទ្ធិភាពនៅឡើយ និងមិនទាន់បាន អនុម័តដោយធនាគារ

នៅកាលបរិច្ឆេទនៃការអនុម័តលើរបាយការណ៍ហិរញ្ញវត្ថុទាំងនេះ មានស្តង់ដារថ្មី និង វិសោធនកម្មមួយចំនួនបានចេញ ផ្សាយដោយក្រុមប្រឹក្សាភិបាលស្តង់ដារគណនេយ្យអន្តរជាតិ (“IASB”) ប៉ុន្តែមិនទាន់មានប្រសិទ្ធិភាព។

ស្តង់ដារ និងវិសោធនកម្មដែលមិនទាន់មានប្រសិទ្ធិភាព និងមិនទាន់បានអនុវត្តភ្លាមៗដោយធនាគាររួមមាន៖

- IFRS ១៧ កិច្ចសន្យាធានារ៉ាប់រង
- ឯកសារយោងទាក់ទងនឹងក្របខណ្ឌទស្សនទាន សម្រាប់របាយការណ៍ហិរញ្ញវត្ថុ
- ការបោះផ្សាយជំនួសនៅក្នុងបរិបទនៃកំណែទម្រង់លើ IBOR (វិសោធនកម្មលើ IFRS ១៦, IFRS ៩, និង IAS ៣៩)
- ការហាមឃាត់លើការដកហូតចំណូលពីសមាសធាតុដែលបង្កើតទ្រព្យសម្បត្តិ និងបរិក្ខារ (វិសោធនកម្មលើ IAS ១៦)
- ចំណាយដែលគិតបញ្ចូលពេលដែលធ្វើការវាយតម្លៃកិច្ចសន្យាច្រើន (វិសោធនកម្មលើ IAS ៣៧)
- ការធ្វើចំណាត់ថ្នាក់បំណុល (វិសោធនកម្មលើ IAS ១)

វិសោធនកម្មទាំងនេះមិនរំពឹងទុកថា នឹងមានផលប៉ះពាល់សំខាន់ទៅលើរបាយការណ៍ហិរញ្ញវត្ថុ នៅក្នុងកាលបរិច្ឆេទនៃការអនុវត្តដំបូង និងមិនមានការបង្ហាញណាមួយត្រូវបានធ្វើឡើងឡើយ។



៤. សេចក្តីសង្ខេបគោលការណ៍គណនេយ្យសំខាន់ៗ

៤.១ មូលដ្ឋាននៃការរៀបចំ

របាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារត្រូវបានបង្ហាញជាប្រិយប័ណ្ណដុល្លារអាមេរិក ("USD") និង ត្រូវបានរៀបចំឡើងក្រោមថ្លៃដើម ដោយអនុលោមទៅតាមស្តង់ដាររបាយការណ៍ហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា។

៤.២ ការប្តូររូបិយប័ណ្ណ ដុល្លារអាមេរិក និងខ្មែររៀល

រូបិយប័ណ្ណជាតិរបស់កម្ពុជាគឺជាខ្មែររៀល ("KHR") ក៏ប៉ុន្តែប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុន និងកំណត់ត្រាបញ្ជីគណនេយ្យរបស់ខ្លួន ត្រូវបានកំណត់ជាដុល្លារអាមេរិក។ គណៈគ្រប់គ្រងបានកំណត់ប្រាក់ដុល្លារអាមេរិកជាប្រិយប័ណ្ណគោលរបស់ក្រុមហ៊ុនសម្រាប់គោលបំណងវាស់វែង និងបង្ហាញ ដើម្បីឆ្លុះបញ្ចាំងអំពីស្ថានភាពសេដ្ឋកិច្ច និងស្ថានភាពរបស់ធនាគារ។

ប្រតិបត្តិការជាប្រិយប័ណ្ណរូបិយរៀល ក្រៅពីរូបិយប័ណ្ណដុល្លារអាមេរិក គឺត្រូវបានប្តូរទៅជាដុល្លារអាមេរិក ក្នុងអត្រាប្តូរប្រាក់ ស្ថិតនៅកាលបរិច្ឆេទនៃប្រតិបត្តិការនោះ។ ទ្រព្យសកម្មនិងបំណុលជាប្រិយប័ណ្ណរៀល កំណត់ដោយរូបិយប័ណ្ណក្រៅពីដុល្លារអាមេរិក នៅកាលបរិច្ឆេទរបាយការណ៍ត្រូវបានប្តូរទៅជាដុល្លារអាមេរិកដោយអត្រាប្តូរប្រាក់នាកាលបរិច្ឆេទនៃប្រតិបត្តិការនោះ។ ភាពលម្អៀងនៃអត្រាប្តូរប្រាក់ដោយសារការប្តូរប្រាក់ គឺត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍ចំណូលលម្អិត។

ចំនួនប្រាក់ដុល្លារដែលប្តូរជាប្រាក់រៀលដូចដែលបានបង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុត្រូវបានធ្វើឡើង ដោយអនុលោមទៅតាមច្បាប់គណនេយ្យ និងសវនកម្មនៃកម្ពុជា (ខែមេសា ឆ្នាំ២០១៦) និងត្រូវបានប្តូរទៅតាមអត្រាប្តូរប្រាក់ ផ្លូវការណ៍ចេញផ្សាយដោយអគ្គនាយកដ្ឋានពន្ធដារ។ ចាប់ពីខែមករា ឆ្នាំ២០២០ អគ្គនាយកដ្ឋានពន្ធដារបានណែនាំអោយប្រើប្រាស់អត្រាប្តូរប្រាក់សាធារណៈដែលបានផ្សព្វផ្សាយដោយធនាគារជាតិនៃកម្ពុជាដូចខាងក្រោម៖

	២០២០	២០១៩
អត្រាមធ្យម	៤.០៧៧ *	៤.០៥២
អត្រាចុងគ្រា	៤.០៤៥	៤.០៧៥

* អត្រាមធ្យមត្រូវបានកំណត់ ដោយប្រើប្រាស់អត្រាចុងខែជាមធ្យមរបស់ធនាគារជាតិនៃកម្ពុជា។
បរិមាណនៃការប្តូរទាំងនេះមិនត្រូវបានធ្វើសវនកម្មទេ និង មិនត្រូវបានប្តូរជាប្រាក់រៀលតាមអត្រាមួយផ្សេងទៀតឡើយ។

៤.៣ សាច់ប្រាក់ក្នុងដៃ និងសាច់ប្រាក់សមមូល

សាច់ប្រាក់ក្នុងដៃ និងសាច់ប្រាក់សមមូល រួមមានសាច់ប្រាក់សុទ្ធនៅក្នុងដៃ និងសមតុល្យនៅក្នុងធនាគារ ដែលងាយបំលែងទៅជាបរិមាណសាច់ប្រាក់ ដែលមានហានិភ័យតិចតួចចំពោះការផ្លាស់ប្តូរតម្លៃ។

៤.៤ ឧបករណ៍ហិរញ្ញវត្ថុ ការទទួលស្គាល់ និងការឈប់ទទួលស្គាល់

ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ ត្រូវបានទទួលស្គាល់នៅពេលដែលធនាគារក្លាយជាកាតិកិច្ចសន្យាឧបករណ៍ហិរញ្ញវត្ថុ។

ទ្រព្យសកម្មហិរញ្ញវត្ថុ ត្រូវបានឈប់កត់ត្រា នៅពេលដែលសិទ្ធិទទួលបានសាច់ប្រាក់ តាមកិច្ចសន្យានៃទ្រព្យសកម្មនោះផុតកំណត់ឬ នៅពេលហានិភ័យ និងតម្លៃគប្បីស្នងពីកម្មសិទ្ធិភាពជាសារវន្តនៃទ្រព្យសកម្មហិរញ្ញវត្ថុ ត្រូវបានផ្ទេរ។

បំណុលហិរញ្ញវត្ថុនឹងឈប់ទទួលស្គាល់ នៅពេលដែលកិច្ចសន្យាបានបញ្ចប់ លុបចោល ឬផុតកាលកំណត់។



ចំណាត់ថ្នាក់ និងការវាយតម្លៃដំបូងនៃទ្រព្យសកម្មហិរញ្ញវត្ថុ

ទ្រព្យសកម្មហិរញ្ញវត្ថុទាំងអស់ ត្រូវបានវាស់វែងដំបូងតាមតម្លៃសមស្រប ហើយត្រូវបានកែតម្រូវតាមថ្លៃប្រតិបត្តិការប្រសិនបើមាន។

ទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងទៀតដែលមិនមែនជា ឧបករណ៍ជម្លៀសហានិភ័យ ត្រូវបានចាត់ថ្នាក់ជាប្រភេទ ដូចខាងក្រោម៖

- រំលស់ថ្លៃដើម
- តម្លៃទីផ្សារសមស្របតាមរយៈប្រាក់ចំណេញ ឬខាត (FVTPL)
- តម្លៃទីផ្សារសមស្របតាមរយៈប្រាក់ចំណូលលម្អិតផ្សេងៗ (FVOCI)

ចំណាត់ថ្នាក់ត្រូវបានកំណត់ជាមួយដោយ៖

- គំរូអាជីវកម្មរបស់អង្គការសម្រាប់គ្រប់គ្រងទ្រព្យសកម្មហិរញ្ញវត្ថុ
- លក្ខណៈលំហូរសាច់ប្រាក់តាមកិច្ចសន្យានៃទ្រព្យសកម្មហិរញ្ញវត្ថុ។

រាល់ចំណូល និងចំណាយទាំងអស់ដែលទាក់ទងទៅនឹងទ្រព្យសកម្មហិរញ្ញវត្ថុដែលត្រូវបានកត់ត្រាជាផ្នែកមួយនៃចំណូលការប្រាក់ ឬ ចំណាយការប្រាក់នៅក្នុងរបាយការណ៍ចំណេញ ឬខាត។

ការវាយតម្លៃជាមធ្យមនៃទ្រព្យសម្បត្តិហិរញ្ញវត្ថុ

ទ្រព្យសកម្មហិរញ្ញវត្ថុនៃរំលស់ថ្លៃដើម

ទ្រព្យសកម្មហិរញ្ញវត្ថុ ត្រូវបានវាស់វែងតាមរំលស់ថ្លៃដើម ប្រសិនបើទ្រព្យសកម្មមានលក្ខខណ្ឌដូចខាងក្រោម (និងមិនត្រូវបានកំណត់ជាតម្លៃទីផ្សារសមស្របតាមរយៈប្រាក់ចំណេញឬខាត)៖

- ទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានប្រើប្រាស់គំរូអាជីវកម្មក្នុងគោលបំណងគ្រប់គ្រងទ្រព្យសកម្មហិរញ្ញវត្ថុ និងប្រមូលលំហូរសាច់ប្រាក់តាមកិច្ចសន្យា។
- លក្ខខណ្ឌកិច្ចសន្យានៃទ្រព្យសកម្មហិរញ្ញវត្ថុ ធ្វើឲ្យមានការកើនឡើងនូវលំហូរសាច់ប្រាក់ ចំពោះតែការទូទាត់សងនៃប្រាក់ដើម និង ការប្រាក់ទៅលើចំនួនដើមដែលនៅសល់។

ចំណាត់ថ្នាក់នេះ រួមបញ្ចូលទាំងទ្រព្យសកម្មហិរញ្ញវត្ថុមិនប្រែប្រួលដូចជាឥណទាន និងគណនីទទួលបានជាមួយការទូទាត់ថែរ ឬ ការទូទាត់អាចកំណត់បានដែលមិនត្រូវបានបោះផ្សាយក្នុងទីផ្សារសកម្ម។ បន្ទាប់ពីការទទួលស្គាល់ដំបូង ឧបករណ៍ទាំងនោះត្រូវបានវាស់វែងតាមរំលស់ថ្លៃដើម ដោយប្រើវិធីសាស្ត្រការប្រាក់ប្រសិទ្ធិភាព។ អប្បហារតម្លៃត្រូវបានលុបចោល នៅពេលដែលប្រសិទ្ធិភាពនៃអប្បហារមិនមានភាពជាសារវន្ត។ សមតុល្យសាច់ប្រាក់ និងសមតុល្យសមមូលរបស់ធនាគារ ឥណទានទៅអតិថិជន ទ្រព្យសកម្មផ្សេងៗ ត្រូវបានចាត់ក្នុងប្រភេទនៃឧបករណ៍ហិរញ្ញវត្ថុ។

ទ្រព្យសកម្មហិរញ្ញវត្ថុនៃតម្លៃទីផ្សារសមស្របតាមរយៈចំណេញ ឬខាត (FVTPL)

ទ្រព្យសកម្មហិរញ្ញវត្ថុដែលប្រើប្រាស់អាជីវកម្មក្រៅពី ‘កាន់កាប់សម្រាប់ការប្រមូល’ ឬ ‘កាន់កាប់សម្រាប់ការប្រមូលនិងលក់’ និងទ្រព្យសកម្មហិរញ្ញវត្ថុ ដែលលំហូរសាច់ប្រាក់តាមកិច្ចសន្យា គឺមិនមែនជាការទូទាត់តែមួយគត់នៃប្រាក់ដើមនិងការប្រាក់ គឺត្រូវបានគណនាតាមតម្លៃសមស្របតាមរយៈចំណេញ ឬខាត។ ពុំមានឧបករណ៍ហិរញ្ញវត្ថុណាមួយរបស់ធនាគារ ស្ថិតក្នុងប្រភេទនេះទេ។



ទ្រព្យសកម្មហិរញ្ញវត្ថុនៃតម្លៃនិរន្តរសមស្របតាមរយៈចំណូលពេញលេញផ្សេងៗ (FVOCI)

ធនាគារ គណនាទ្រព្យសកម្មហិរញ្ញវត្ថុទៅតាម FVOCI ប្រសិនបើទ្រព្យសកម្មនោះ ស្ថិតក្នុងលក្ខខណ្ឌដូចខាងក្រោម៖

- ទ្រព្យសកម្មនោះត្រូវបានកាន់កាប់នៅក្នុងគំរូអាជីវកម្មក្នុងគោលបំណងប្រមូលលំហូរសាច់ប្រាក់ដែលពាក់ព័ន្ធនឹងការលក់
- លក្ខខណ្ឌកិច្ចសន្យានៃទ្រព្យសកម្មហិរញ្ញវត្ថុ ធ្វើឲ្យមានការកើនឡើងនូវលំហូរសាច់ប្រាក់ ចំពោះតែការទូទាត់សងនៃប្រាក់ដើម និងការប្រាក់ទៅលើចំនួនដើមដែលនៅសល់។

ចំណេញ ឬខាតបង់ដែលទទួលស្គាល់នៅក្នុងចំណូលលម្អិតផ្សេងៗ នឹងត្រូវបានកែសម្រួលឡើងវិញនៅពេលមានការយប់កត់ត្រាទ្រព្យសកម្ម។ ឧបករណ៍ទាំងនេះ រួមបញ្ចូលមូលបត្រដែលបានចុះបញ្ជី និងប័ណ្ណឥណទានដែលកាលពីមុនត្រូវបានចាត់ថ្នាក់ជា ‘ការកាន់កាប់សម្រាប់ការលក់’។ ពុំមានឧបករណ៍ហិរញ្ញវត្ថុណាមួយរបស់ធនាគារ ស្ថិតក្នុងប្រភេទនេះទេ។

ឱនភាពនៃទ្រព្យសកម្មហិរញ្ញវត្ថុ

តម្រូវការថ្មីនៃឱនភាពរបស់ស្តង់ដាររបាយការណ៍ហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា “CIFRS-9” ប្រើប្រាស់ព័ត៌មាននៅពេលខាងមុខ ដើម្បីធ្វើការកំណត់ការខាតបង់ឥណទានដែលរំពឹងទុក តាមគំរូគណនា ‘ECL’។ ឧបករណ៍ដែលស្ថិតនៅក្នុងវិសាលភាពនៃតម្រូវការថ្មីរួមមាន ឥណទាន និងទ្រព្យសកម្មហិរញ្ញវត្ថុ ដែលមានលក្ខណៈជាបំណុលផ្សេងទៀត ដែលត្រូវបានវាស់វែងតាមរយៈថ្លៃដើម និង FVOCI។ ចំណែកឯគណនីទទួលពាណិជ្ជកម្ម ទ្រព្យសកម្មកិច្ចសន្យា ដែលត្រូវបានទទួលស្គាល់ និងវាស់វែងតាមស្តង់ដាររបាយការណ៍ហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជាលេខ ១៥ និងកិច្ចសន្យាឥណទាន (សម្រាប់អ្នកបញ្ចេញកិច្ចសន្យា) មិនត្រូវបានវាស់វែងតាមតម្លៃសមស្របតាមរយៈចំណេញ ឬខាតទេ។

ធនាគារក៏បានធ្វើការពិចារណាលើព័ត៌មានទូលំទូលាយ នៅពេលវាយតម្លៃហានិភ័យឥណទាន និងវាស់វែង ECL រួមទាំងព្រឹត្តិការណ៍ពីមុន បច្ចុប្បន្ន និងការព្យាករណ៍ដ៏សមហេតុផល និងអាចជឿជាក់បាន ដែលប៉ះពាល់ដល់លទ្ធភាពនៃការប្រមូលនៃលំហូរសាច់ប្រាក់នាពេលអនាគតនៃឧបករណ៍ទាំងនោះ។

ដើម្បីអនុវត្តវិធីសាស្ត្រនេះ ការវែកញែកត្រូវបានធ្វើឡើងរវាង៖

- ឧបករណ៍ហិរញ្ញវត្ថុ ដែលមិនបានធ្លាក់ចុះយ៉ាងខ្លាំង នូវគុណភាព ចាប់តាំងពីការទទួលស្គាល់ដំបូង ឬ ដែលមាន ហានិភ័យឥណទានទាប (ដំណាក់កាលទី១) និង;
- ឧបករណ៍ហិរញ្ញវត្ថុដែលបានធ្លាក់ចុះយ៉ាងខ្លាំងនូវគុណភាព ចាប់តាំងពីការទទួលស្គាល់ដំបូង និងមានហានិភ័យឥណទានខ្ពស់ (ដំណាក់កាលទី២)។

ដំណាក់កាលទី៣ គ្របដណ្តប់ទ្រព្យសកម្មហិរញ្ញវត្ថុ ដែលមានភស្តុតាងជាក់ស្តែងនៃឱនភាពនាការលបរិច្ឆេទនៃរបាយការណ៍។ ទោះបីជាយ៉ាងណាក៏ដោយ ពុំមានទ្រព្យសកម្មហិរញ្ញវត្ថុរបស់ធនាគារណាមួយ ស្ថិតក្នុងប្រភេទនេះទេ។

“ECL សម្រាប់រយៈពេល១២ខែ” ត្រូវបានគេទទួលស្គាល់សម្រាប់ប្រភេទទី១ ហើយ ‘ECL សម្រាប់ពេញមួយអាយុកាល’ ត្រូវបានទទួលស្គាល់សម្រាប់ប្រភេទទី២។ ការវាស់វែងលើECL ត្រូវបានកំណត់ដោយការប៉ាន់ប្រមាណតាមប្រូបាប៊ីលីតេសមស្រប នៃការខាតបង់ឥណទានលើអាយុកាលនៃឧបករណ៍ហិរញ្ញវត្ថុ ដែលរំពឹងទុក។



សំវិធានធនបទបញ្ញត្តិ

ខាងក្រោមនេះជា ការធ្វើចំណាត់ថ្នាក់ឥណទាន និងការធ្វើសំវិធានធន របស់ធនាគារដោយអនុលោមតាមប្រកាសលេខ ធ៧-០១៧-៣៤៤ ចុះថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៧ ដែលចេញផ្សាយដោយធនាគារជាតិនៃកម្ពុជា ៖

ចំណាត់ថ្នាក់	ចំនួនថ្ងៃហួសកាលកំណត់	សំវិធានធន
ឥណទានរយៈពេលវែង (តិចជាងមួយឆ្នាំ)		១%
ឥណទានធម្មតា/ស្តង់ដារ	០ - ២៩ ថ្ងៃ	៣%
ឥណទានឃ្នាំមើល	៣០ - ៨៩ថ្ងៃ	២០%
ឥណទានក្រោមស្តង់ដារ	៩០ - ១៧៩ថ្ងៃ	៥០%
ឥណទានជាប់សង្ស័យ	១៨០ - ៣៥៩ថ្ងៃ	១០០%
ឥណទានបាត់បង់	ច្រើនជាង ៣៥៩ថ្ងៃ	

ចំណាត់ថ្នាក់	ចំនួនថ្ងៃហួសកាលកំណត់	សំវិធានធន
ឥណទានរយៈពេលវែង (ច្រើនជាងមួយឆ្នាំ)		១%
ឥណទានធម្មតា/ស្តង់ដារ	០ - ១៤ ថ្ងៃ	៣%
ឥណទានឃ្នាំមើល	១៥ - ៣០ថ្ងៃ	២០%
ឥណទានក្រោមស្តង់ដារ	៣១ - ៦០ថ្ងៃ	៥០%
ឥណទានជាប់សង្ស័យ	៦១ - ៩០ថ្ងៃ	១០០%
ឥណទានបាត់បង់	ច្រើនជាង ៩០ថ្ងៃ	

មាត្រា ៧៣ នៃប្រកាសស្តីពីចំណាត់ថ្នាក់ហានិភ័យឥណទាន និងសំវិធានធនលើអ៊ីមកែរមិន តម្រូវឱ្យធនាគារធ្វើការប្រៀបធៀបសំវិធានធនដែលត្រូវបានគណនា ស្របតាម ស្តង់ដាររបាយការណ៍ហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា និងប្រកាសលេខ ធ៧-០១៧-៣៤៤ ហើយកំណត់ថា៖

- ក្នុងករណីដែលសំវិធានធនតាមបទបញ្ញត្តិ ដែលត្រូវបានគណនាស្របតាមប្រកាស មានកម្រិតទាបជាងការគណនាតាមគំរូ ECL នៃស្តង់ដាររបាយការណ៍ហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជាលេខ ៩ ធនាគារត្រូវកត់ត្រា សំវិធានធន ដែលត្រូវបានគណនា ដោយអនុលោមតាមស្តង់ដាររបាយការណ៍ហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជាលេខ ៩។
- ក្នុងករណីដែលសំវិធានធនតាមបទបញ្ញត្តិ ដែលត្រូវបានគណនាស្របតាមប្រកាស មានកម្រិតខ្ពស់ជាងការគណនាតាមគំរូ ECL នៃស្តង់ដាររបាយការណ៍ហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជាលេខ ៩ ធនាគារត្រូវកត់ត្រា សំវិធានធន ដែលត្រូវបានគណនា ដោយអនុលោមតាមស្តង់ដាររបាយការណ៍ហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជាលេខ ៩ ហើយផ្ទេរភាពខុសគ្នាពីប្រាក់ចំណេញរក្សាទុក ឬ ខាតបង់ ទៅក្នុងប្រាក់បម្រុងតាមបទបញ្ញត្តិ នៅរបាយការណ៍បម្រែបម្រួលមូលធន ឬរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ។

កំណត់សម្គាល់ទី១៤.១ ផ្តល់ព័ត៌មានលម្អិត ថាតើ ECL ត្រូវបានវាស់វែង និងប្រៀបធៀបនឹងសំវិធានធនតាមបទបញ្ញត្តិ យ៉ាងដូចម្តេច។



ចំណាត់ថ្នាក់ និងការវាស់វែងនៃបំណុលហិរញ្ញវត្ថុ

បំណុលហិរញ្ញវត្ថុរបស់ធនាគាររួមបញ្ចូល ការជួញដូរ និងបំណុលផ្សេងៗ និងបំណុលកតិសន្យា។ បំណុលហិរញ្ញវត្ថុ ត្រូវបានវាយតម្លៃដំបូងផ្អែកតាមតម្លៃសមស្រប ដែលអាចអនុវត្តសម្រាប់តម្លៃប្រតិបត្តិការ លុះត្រាតែធនាគារត្រូវកំណត់បំណុលហិរញ្ញវត្ថុនៃតម្លៃសមស្របតាមរយៈចំណេញ ឬខាត។

បំណុលហិរញ្ញវត្ថុត្រូវបានវាស់វែងជាបន្តបន្ទាប់ តាមរយៈរំលស់ថ្លៃដើម ដោយប្រើវិធីសាស្ត្រការប្រាក់ប្រសិទ្ធភាព លើកលែងតែឧបករណ៍និស្សន្ទ និងបំណុល ហិរញ្ញវត្ថុ ដែលកំណត់ដោយតម្លៃសមស្របតាមរយៈចំណេញ ឬខាត ដែលត្រូវបានធ្វើឡើងជាបន្តបន្ទាប់ក្នុងតម្លៃទីផ្សារសមស្រប ជាមួយនឹងសមតុល្យចំណេញ ឬ ខាត ដែលបានទទួលស្គាល់នៅក្នុងរបាយការណ៍ចំណូលលម្អិត (លើកលែងតែឧបករណ៍និស្សន្ទដែលបានចាត់ថ្នាក់ជាឧបករណ៍ជម្លៀសហានិភ័យ)។

ចំណាយការប្រាក់ទាំងអស់ និងការផ្លាស់ប្តូរតម្លៃសមស្រប ដែលរាយការណ៍នៅក្នុងរបាយការណ៍ចំណូលលម្អិតផ្សេងៗ ត្រូវបានកត់ត្រាជាផ្នែកមួយនៃចំណូល ការប្រាក់ និងចំណាយការប្រាក់។

៤.៥ ការកាត់កង

ទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុ ត្រូវបានកាត់កង ហើយតម្លៃយោងសុទ្ធ ត្រូវបានបង្ហាញនៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ នៅពេលធនាគារមានសិទ្ធិ ស្របច្បាប់ ដើម្បីទូទាត់ និងមានបំណងធ្វើការទូទាត់លើមូលដ្ឋានតម្លៃសុទ្ធ ឬដើម្បីទទួលស្គាល់ទ្រព្យសកម្ម និងទូទាត់បំណុល នៅពេលដំណាលគ្នា។ ចំណូល និងចំណាយ គឺត្រូវបានបង្ហាញតាម

មូលដ្ឋានតម្លៃសុទ្ធ នៅពេលដែលមានការអនុញ្ញាត ក្រោមស្តង់ដាររបាយការណ៍ហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា ឬនៅពេលចំណេញ ឬខាត បានកើតឡើងពីប្រតិបត្តិ ការស្រដៀងគ្នា។

៤.៦ ប្រាក់បញ្ញើ និងតម្កល់តាមបទបញ្ញត្តិនៅធនាគារជាតិ

ប្រាក់បញ្ញើធានាលើដើមទុន ត្រូវបានរក្សាទុកនៅធនាគារជាតិនៃកម្ពុជា រួមមានប្រាក់បញ្ញើ ក្រោមតម្លៃការប្រាក់ដែលកំណត់ដោយធនាគារជាតិនៃកម្ពុជា និង ប្រាក់ តម្កល់តាមបទបញ្ញត្តិ ដែលអនុលោមតាមច្បាប់ស្តីពីធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៃព្រះរាជាណាចក្រកម្ពុជា។ ប្រាក់តម្កល់តាមបទបញ្ញត្តិ ត្រូវបានកំណត់ តាមភាគរយនៃដើមទុនអប្បបរមារបស់ធនាគារ ដែលតម្រូវដោយធនាគារជាតិនៃកម្ពុជា។

៤.៧ ទ្រព្យសម្បត្តិ និងបរិក្ខារ

ទ្រព្យ និងបរិក្ខារ ត្រូវបានកត់ត្រាតាមតម្លៃដើមដករំលស់បង្ករ និងការខាតបង់លើឱនភាព។ ថ្លៃដើម រួមបញ្ចូលចំណាយដែលត្រូវបានផ្ទេរដោយផ្ទាល់ពីការនាំយក ទ្រព្យសកម្មទៅទីតាំង និងលក្ខខណ្ឌដែលចាំបាច់ដទៃទៀត ដែលអាចឲ្យ ធនាគារ ធ្វើប្រតិបត្តិការទាក់ទងនឹង ទ្រព្យ និងបរិក្ខារ ទាំងនោះ ទៅតាមគោលបំណង របស់អ្នកគ្រប់គ្រងនៃធនាគារ។

សម្រាប់ចំណាយទាក់ទងនឹងប្រតិបត្តិការផ្លាស់ប្តូរទ្រព្យ និង បរិក្ខារ ធនាគារបានធ្វើការកត់ត្រាថ្លៃដើម បន្ថែមទៅលើតម្លៃយោងនៃទ្រព្យ និងបរិក្ខារទាំងនោះ នៅពេលដែលចំណាយដែលបានកើតឡើង ដោយរំពឹងទុកថាវានឹងផ្តល់ផលបន្ថែមដល់ធនាគារនាពេលអនាគត ហើយតម្លៃយោងនៃទ្រព្យនិងបរិក្ខារចាស់ ត្រូវ បានឈប់ទទួលស្គាល់។ ចំណែកឯការជួសជុល និងការថែទាំផ្សេងៗទាំងអស់ត្រូវបានគិតបញ្ចូលទៅក្នុងរបាយការណ៍ចំណូលក្នុងកំឡុងពេលដែលវាកើតឡើង។

រំលស់ ត្រូវបានទទួលស្គាល់លើវិធីសាស្ត្ររំលស់ថែ ដើម្បីកត់ត្រាថ្លៃដើម ដកចេញនូវតម្លៃកាកសំណល់នៃទ្រព្យ និងបរិក្ខារតាមអាយុកាលប៉ាន់ស្មាននៃទ្រព្យសម្បត្តិ ដូចខាងក្រោម៖



របាយការណ៍ប្រើប្រាស់

បរិក្ខារកុំព្យូទ័រ	២ - ៥ ឆ្នាំ
សម្ភារៈប្រើប្រាស់	៥ ឆ្នាំ
គ្រឿងសង្ហារឹមនិងសម្ភារៈប្រើប្រាស់	៤-៥ ឆ្នាំ
ការជួសជុលកែលម្អ	១០ ឆ្នាំ
យានយន្ត	៥ ឆ្នាំ

តម្លៃសំណល់ រយៈពេលប្រើប្រាស់ និង វិធីសាស្ត្ររំលស់ ត្រូវបានពិនិត្យឡើងវិញដោយអ្នកគ្រប់គ្រង ហើយត្រូវបានកែតម្រូវ ប្រសិនបើមានការចង្អុលបង្ហាញពីការផ្លាស់ប្តូរគុណភាពសម្គាល់ណាមួយ ចាប់តាំងពីកាលបរិច្ឆេទនៃរបាយការណ៍ចុងក្រោយ។

តម្លៃយោងរបស់ទ្រព្យសកម្មមួយ ត្រូវបានកាត់ចេញពីកំណត់ត្រាភ្លាមៗទៅតាមតម្លៃដែលអាចទទួលបានពីទ្រព្យសកម្មនោះ ប្រសិនបើតម្លៃយោងរបស់វាធំជាងតម្លៃដែលអាចប្រមូលបានមកវិញ។

ចំណេញ និងខាតលើការលក់ ត្រូវបានកំណត់ដោយការប្រៀបធៀបសាច់ប្រាក់ទទួលបាន ជាមួយនឹងតម្លៃយោង ហើយត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍ចំណេញឬ ខាត និងចំណូលលម្អិតផ្សេងៗ។

៤.៤ ទ្រព្យសកម្មអរូបី

ទ្រព្យអរូបីរួមមានសូហ្វវែរ ដែលបានកំណត់ទាំងថ្លៃដើមដកជាមួយការរំលស់បង្គរ និងការខាតបង់ឱនភាពនៃតម្លៃ។ ថ្លៃដើម រួមបញ្ចូលចំណាយដែលត្រូវបានផ្ទេរដោយផ្ទាល់ពីការទិញយកសូហ្វវែរសម្រាប់ប្រើប្រាស់។ សូហ្វវែរមិនបានធ្វើការរំលស់មុនពេលត្រូវបានប្រើប្រាស់ឡើយ។

៤.៥ ភតិសន្យា

ធនាគារក្នុងនាមជាអ្នកចូល

ការជួលត្រូវបានចាត់ទុកជាភតិសន្យា ឬជាផ្នែកមួយនៃភតិសន្យា ដែលបង្ហាញពីសិទ្ធិប្រើប្រាស់លើទ្រព្យសកម្ម ក្នុងរយៈពេលមួយជាច្រើននឹងការបង់ថ្លៃជួល។ ដើម្បីអនុវត្តនិយមន័យនេះ ធនាគារធ្វើការវាយតម្លៃថាតើភតិសន្យានោះ ឆ្លើយតបនឹងការវាយតម្លៃសំខាន់ៗចំនួនបីដែលរួមមាន៖

- ភតិសន្យាដែលបានបង្ហាញយ៉ាងច្បាស់អំពីអត្តសញ្ញាណនៃទ្រព្យសកម្ម នៅពេលដែលសិទ្ធិប្រើប្រាស់របស់វា ត្រូវបានផ្តល់ជូនធនាគារ។
- ធនាគារមានសិទ្ធិទទួលបានអត្ថប្រយោជន៍សេដ្ឋកិច្ច ពីការប្រើប្រាស់ទ្រព្យសកម្ម ក្នុងកំឡុងពេលប្រើប្រាស់ ដែលបានកំណត់នៅក្នុងភតិសន្យា។
- ធនាគារមានសិទ្ធិចាត់ចែងទៅលើការប្រើប្រាស់ទ្រព្យសកម្ម ទៅតាមរយៈពេលដែលបានចែង ក្នុងភតិសន្យា។ ធនាគារក៏ធ្វើការវាយតម្លៃទៅលើរបៀបចាត់ចែង និងគោលបំណងនៃការប្រើប្រាស់ លើទ្រព្យសកម្មទាំងនោះក្នុង កំឡុងពេលនៃភតិសន្យា។

ការវាស់វែងនិងការទទួលស្គាល់ភតិសន្យាក្នុងនាមជាអ្នកចូល

នៅកាលបរិច្ឆេទចាប់ផ្តើមនៃភតិសន្យា ធនាគារទទួលស្គាល់សិទ្ធិប្រើប្រាស់លើទ្រព្យសកម្ម និងបំណុលភតិសន្យា នៅក្នុង របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ។ សិទ្ធិប្រើប្រាស់លើទ្រព្យសកម្ម ត្រូវបានវាស់វែងតាមថ្លៃដើម នៅពេលដែលធនាគារធ្វើការកំណត់ទៅលើបំណុលភតិសន្យា ការចំណាយដោយផ្ទាល់ដំបូងដែលពាក់ព័ន្ធនឹងភតិសន្យា ការប៉ាន់ស្មាននៃការចំណាយ ណាមួយក្នុងការរុះរើនៅចុងបញ្ចប់នៃភតិសន្យា និងការទូទាត់ប្រាក់ជួលជាមុន (មិនបូកបញ្ចូលអត្ថប្រយោជន៍លើកទឹកចិត្ត ដែលទទួលបាន)។



ធនាគារធ្វើការរំលស់សិទ្ធិប្រើប្រាស់លើទ្រព្យសកម្ម ដោយផ្អែកលើមូលដ្ឋានត្រង់ គិតចាប់ពីថ្ងៃអនុវត្តកតិកាសន្យាអនុលោមតាម CIFRS១៦ រហូតដល់ចុងបញ្ចប់នៃ រយៈពេលជួល។ ធនាគារក៏ធ្វើការវាយតម្លៃទៅលើកត្តាផ្សេងៗដែលអាចនឹងបណ្តាលឲ្យ ប៉ះពាល់ដល់រយៈពេលប្រើប្រាស់លើទ្រព្យសកម្មផងដែរ។

នៅកាលបរិច្ឆេទនៃការអនុវត្តដំបូង ធនាគារធ្វើការវាស់វែងបំណុលកតិកាសន្យា ផ្អែកលើតម្លៃបច្ចុប្បន្ននៃបំណុលដែលត្រូវបង់សរុប ហើយធ្វើការកំណត់ថយក្រោយ ដោយប្រើប្រាស់អត្រាការប្រាក់ជាក់ស្តែងនៃកតិកាសន្យា ឬដោយប្រើប្រាស់អត្រាការប្រាក់ដែលប្រហាក់ប្រហែលនឹងអត្រាការប្រាក់នៃកម្ចីពីធនាគារ ប្រសិនបើអត្រា ការប្រាក់ជាក់ស្តែងនៃកតិកាសន្យាមិនទាន់ត្រូវបានប៉ាន់ស្មាន។

ការទូទាត់កតិកាសន្យា មានដូចជា ការទូទាត់ថេរ ការទូទាត់អថេរដែលផ្អែកលើសន្ទស្សន៍ឬអត្រាណាមួយ ចំនួនដែលរំពឹងថានឹងត្រូវបង់ក្រោមការធានាតម្លៃនៅសល់ និងការទូទាត់ដែលកើតឡើងពីការអនុវត្តជម្រើសសមស្របផ្សេងៗ។

បន្ទាប់ពីធ្វើការវាស់វែងរួច បំណុលកតិកាសន្យានឹងត្រូវបានរំលស់ជាបន្តបន្ទាប់ តាមរយៈការទូទាត់នៃប្រាក់ដើមនិងការប្រាក់នៃកតិកាសន្យា។ ការវាស់វែងនឹងត្រូវបាន កំណត់ឡើងវិញប្រសិនបើមានបម្រែបម្រួលណាមួយទៅលើការទូទាត់បំណុលកតិកាសន្យា។

នៅពេលដែលបំណុលកតិកាសន្យាត្រូវបានវាស់វែង កំណត់តម្រូវមួយចំនួននឹងត្រូវធ្វើទៅលើសិទ្ធិប្រើប្រាស់ទ្រព្យសកម្ម និង របាយការណ៍ចំណេញឬខាត ប្រសិនបើ សិទ្ធិប្រើប្រាស់ទ្រព្យសកម្មនោះមិនមានទៅទៀត។

ធនាគារ សម្រេចចិត្តមិនអនុវត្តនិយមន័យកតិកាសន្យាតាមស្តង់ដារថ្មី ទៅលើការជួលរយៈពេលខ្លី ឬទៅលើទ្រព្យសកម្មដែលមានតម្លៃទាបនោះទេ។ ធនាគារ នឹង បន្តធ្វើការទទួលស្គាល់ចំណាយទៅលើការជួល នៅក្នុងរបាយការណ៍ចំណេញឬខាត ដោយផ្អែកលើមូលដ្ឋានរំលស់ត្រង់ ចាប់ពីថ្ងៃចាប់ផ្តើម រហូតដល់ថ្ងៃបញ្ចប់នៃ កិច្ចសន្យាជួល។

៤.១០ ការទទួលស្គាល់ចំណូល និងចំណាយ

ចំណូលការប្រាក់ និងចំណាយការប្រាក់ត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍ ចំណេញឬខាត ដោយប្រើប្រាស់វិធីសាស្ត្រការប្រាក់ប្រសិទ្ធភាព។ អាត្រា ការប្រាក់ប្រសិទ្ធភាពគឺជា អាត្រាការប្រាក់ដែលត្រូវបានប៉ាន់ស្មានថាការទូទាត់សាច់ប្រាក់ និងនៅពេលអនាគតតាមរយៈការរំពឹងទុកនៃអាយុកាលនៃទ្រព្យសកម្ម ហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ (ឬនៅពេលដែលសមស្រប កាលបរិច្ឆេទខ្លីជាង) ទៅនឹងតម្លៃយោងទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ។ នៅពេលធ្វើការ គណនាអាត្រាការប្រាក់ប្រសិទ្ធភាព ធនាគារប៉ាន់ស្មានពីលំហូរសាច់ប្រាក់នៅពេលអនាគត ដោយពិចារណាទៅលើលក្ខខណ្ឌកិច្ចសន្យាទាំងអស់នៃឧបករណ៍ ហិរញ្ញវត្ថុ ប៉ុន្តែមិនមែនការបាត់បង់ឥណទាននៅពេលអនាគត។

ការគណនាអាត្រាការប្រាក់ប្រសិទ្ធភាពរួមបញ្ចូលជាមួយប្រតិបត្តិការថ្លៃដើម និងកម្រៃសេវាកម្រិតដែលបានបង់ ឬបានទទួលដែលជាផ្នែកសំខាន់មួយនៃអាត្រា ការប្រាក់ប្រសិទ្ធភាព។ ប្រតិបត្តិការថ្លៃដើមរួមបញ្ចូលទាំងការចំណាយបន្ថែមដែលត្រូវបានកំណត់ដោយផ្ទាល់ដើម្បីទទួលបាន ឬចេញទ្រព្យសកម្មហិរញ្ញវត្ថុ និង បំណុលហិរញ្ញវត្ថុមួយ។

ចំណូល និងចំណាយការប្រាក់ត្រូវបានបង្ហាញនៅក្នុងរបាយការណ៍ចំណេញ ឬខាត និងចំណូលពេញលេញផ្សេងៗរួមជាមួយការប្រាក់ក្នុងទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុត្រូវបានវាស់វែងតាមការចំណាយរំលស់ត្រូវបានគណនាលើមូលដ្ឋានអាត្រាការប្រាក់ប្រសិទ្ធភាព។

កម្រៃសេវា និងកម្រៃដើងសារ និងចំណាយដែលសរុបទៅនឹងអាត្រាការប្រាក់ប្រសិទ្ធភាពនៅក្នុងទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុមួយ ដែលបានបញ្ចូល នៅក្នុងការវាស់វែងនៃអាត្រាការប្រាក់ប្រសិទ្ធភាព។



៤.១១ ពន្ធលើប្រាក់ចំណូល

ពន្ធលើប្រាក់ចំណូលនៅក្នុងរបាយការណ៍ចំណេញ ឬខាត រួមមានពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ និងពន្ធពន្យា។ ពន្ធលើប្រាក់ចំណូលត្រូវបានទទួលស្គាល់ នៅក្នុងរបាយការណ៍ចំណេញ ឬខាត លើកលែងតែធាតុណា ដែលបានទទួលស្គាល់ដោយផ្ទាល់ក្នុងមូលធន ក្នុងករណីដែលទទួលស្គាល់ក្នុងមូលធន។

ពន្ធលើប្រាក់ចំណូលក្នុងគ្រា គឺជាពន្ធដែលរំពឹងថាត្រូវបង់លើប្រាក់ចំណូលជាប់ពន្ធប្រចាំឆ្នាំ ដោយប្រើអត្រាពន្ធដែលបានអនុម័ត ឬអនុម័តនាកាលបរិច្ឆេទនៃតារាងតុល្យការ និងនិយ័តកម្មណាមួយ លើពន្ធដែលនឹងត្រូវបង់ពីការិយបរិច្ឆេទមុន។

ពន្ធពន្យា ត្រូវបានកំណត់ដោយប្រើប្រាស់វិធីសាស្ត្ររបាយការណ៍តុល្យការ ដែលផ្តល់ទៅលើភាពលម្អៀងបណ្តោះ អាសន្ន រវាងតម្លៃយោងនៃទ្រព្យសកម្ម និងបំណុលក្នុងគោលបំណងនៃការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ និងតម្លៃយោងសម្រាប់ការគិតពន្ធ។ ពន្ធពន្យា ត្រូវបានកំណត់ដោយការឆ្លុះបញ្ចាំងពីលទ្ធផល ដែលធនាគាររំពឹងទុកថានឹងបានទទួលមកវិញ ឬការកាត់កងតម្លៃយោងនៃទ្រព្យសកម្ម និងបំណុលដោយប្រើប្រាស់អត្រាពន្ធ ដែលបានអនុម័តនាកាលបរិច្ឆេទនៃរបាយការណ៍។

ពន្ធពន្យាជាទ្រព្យសកម្មត្រូវបានទទួលស្គាល់តែក្នុងករណីដែលវាអាចនឹងកើតមានឡើងលើប្រាក់ចំណូលជាប់ពន្ធនាពេលអនាគត ដែលទ្រព្យសកម្មអាចប្រើប្រាស់បានតែប៉ុណ្ណោះ។ ពន្ធពន្យាជាទ្រព្យសកម្ម ត្រូវបានត្រួតពិនិត្យនៅរៀងរាល់កាល បរិច្ឆេទនៃរបាយការណ៍ ហើយត្រូវបានកាត់បន្ថយក្នុងករណី ដែលអត្ថប្រយោជន៍ពន្ធពាក់ព័ន្ធ នឹងមិនអាចប្រើប្រាស់បាន។

៤.១២ សម្ព័ន្ធព្យាបាល

ភាគីពាក់ព័ន្ធ គឺជារូបវន្តបុគ្គល ឬនីតិបុគ្គលដែលទាក់ទងទៅនឹងធនាគារ។ ប្រតិបត្តិការទាក់ទងនឹងសម្ព័ន្ធព្យាបាល គឺជាការផ្ទេរធនធាន សេវាកម្ម ឬកាតព្វកិច្ចរវាងធនាគារ និងសម្ព័ន្ធព្យាបាល ដោយមិនគិតពីថ្លៃដែលបានចំណាយ។

- ក រូបវន្តបុគ្គល ឬសមាជិកគ្រួសារជិតស្និទ្ធជាមួយនឹងរូបវន្តបុគ្គលដែលទាក់ទងនឹងធនាគារ ប្រសិនបើបុគ្គលនោះ៖
 - (i) មានសិទ្ធិគ្រប់គ្រង ឬចូលរួមគ្រប់គ្រងនៅក្នុងធនាគារ
 - (ii) មានឥទ្ធិពលគួរអោយកត់សម្គាល់លើធនាគារ ឬ
 - (iii) គឺជាសមាជិកនៃបុគ្គលគ្រប់គ្រងសំខាន់របស់ធនាគារ។
- ខ សហគ្រាសដែលទាក់ទងនឹងធនាគារ ប្រសិនបើមានលក្ខខណ្ឌដែលត្រូវបានអនុវត្តដូចខាងក្រោម៖
 - (i) ធនាគារ គឺជាសមាជិកនៃសម្ព័ន្ធតែមួយ
 - (ii) អង្គភាពមួយដែលបានចូលរួម ឬការបណ្តាក់ទុនរួមគ្នារបស់អង្គភាពផ្សេងៗទៀត។
 - (iii) អង្គភាពទាំងពីរ គឺជាការបណ្តាក់ទុនរួមគ្នានៃភាគីទីបីដូចគ្នា។
 - (iv) អង្គភាពមួយ គឺជាការបណ្តាក់ទុនរួមគ្នានៃភាគីទីបី ហើយអង្គភាពផ្សេងទៀតគឺជាសហការីនៃអង្គភាពទីបី។
 - (v) អង្គភាពគឺជាផែនការទទួលបានអត្ថប្រយោជន៍ការងារ សម្រាប់អត្ថប្រយោជន៍របស់នាយករបស់ធនាគារ។
 - (vi) អង្គភាពត្រូវបានគ្រប់គ្រង ឬការរួមគ្នាគ្រប់គ្រងដោយមនុស្សម្នាក់ដែលបានកំណត់នៅក្នុងចំណុច (ក) ខាងលើ។
 - (vii) បុគ្គលមួយដែលបានកំណត់នៅក្នុងចំណុច (ក) (i) ខាងលើដែលមានឥទ្ធិពលគួរអោយកត់សម្គាល់លើអង្គភាព ឬ ជាសមាជិកនៃបុគ្គលគ្រប់គ្រងសំខាន់នៃក្រុមហ៊ុនកាន់កាប់ចុងក្រោយ ឬអង្គភាព។
 - (viii) អង្គភាព ឬសមាជិកណាមួយ នៃសម្ព័ន្ធដែលជាផ្នែកមួយ ផ្តល់សេវាកម្មគ្រប់គ្រងបុគ្គលិកសំខាន់ៗដល់ធនាគារ។



៥. ការប៉ាន់ស្មានសំខាន់ៗក្នុងគោលការណ៍គណនេយ្យ ការសន្មត និង ការវិនិច្ឆ័យ

ធនាគារធ្វើការវិនិច្ឆ័យ ការប៉ាន់ស្មាន និងការសន្មតទាក់ទងទៅនឹងប្រតិបត្តិការនាពេលអនាគត ដែលអាចនឹងមិនដូចទៅនឹងលទ្ធផលជាក់ស្តែង។ ការប៉ាន់ស្មាន គណនេយ្យ ការវិនិច្ឆ័យ និងការសន្មតមួយចំនួន ដែលអាចបណ្តាលអោយមានការប៉ះពាល់សំខាន់នៅក្នុងការទទួលស្គាល់ និងការវាស់វែងទ្រព្យសកម្ម បំណុល ចំណូល និងចំណាយ ដែលត្រូវបានសង្ខេបដូចខាងក្រោម៖

៥.១ ការវិនិច្ឆ័យ និងការសន្មតគណនេយ្យសំខាន់ៗ

ការវាស់វែងនៃការបាត់បង់ឥណទានដែលបានរំពឹងទុក

ការខាតបង់ឥណទាន គឺជាភាពខុសគ្នារវាងលំហូរសាច់ប្រាក់កិច្ចសន្យាទាំងអស់ ដែលធនាគារបានគ្រោងទុកនឹងទទួលបានលំហូរសាច់ប្រាក់នោះ និងលំហូរសាច់ប្រាក់ដែលខ្លួនរំពឹងទុកថានឹងទទួលបាន។ ការខាតបង់ឥណទានដែលបានរំពឹងទុកគឺជាការប៉ាន់ប្រមាណដោយផ្អែកលើប្រូបាប៊ីលីតេនៃការបាត់បង់ឥណទាន ដែលទាមទារអោយធនាគារធ្វើការប៉ាន់ស្មាន និងសន្មត។ ការខាតបង់ឥណទានដែលបានរំពឹងទុកនឹងត្រូវបានបញ្ចុះអត្រាការប្រាក់ប្រសិទ្ធភាពដើម។

អាយុកាលប្រើប្រាស់នៃទ្រព្យសកម្មដែលបានរំលស់

ធនាគារពិនិត្យមើលឡើងវិញនៃការប៉ាន់ស្មានអាយុកាលប្រើប្រាស់នៃទ្រព្យសកម្មដែលបានរំលស់រាល់កាលបរិច្ឆេទរបាយការណ៍នីមួយៗ ដោយផ្អែកលើការរំពឹងទុកក្នុងការប្រើប្រាស់ទ្រព្យសកម្ម។

ការទទួលស្គាល់ពន្ធពន្យាទ្រព្យសកម្ម

វិសាលភាពនៃការទទួលស្គាល់ពន្ធពន្យាទ្រព្យសកម្ម អាចត្រូវបានទទួលស្គាល់អាស្រ័យលើ ការវាយតម្លៃនៃប្រូបាប៊ីលីតេមួយដែលពន្ធប្រាក់ចំណូលនាពេលអនាគតអាចប្រើបានជាមួយនឹងការកាត់កង ភាពខុសគ្នាបណ្តោះអាសន្ន និងពន្ធខាតយោងដែលនឹងត្រូវបានប្រើប្រាស់។ បន្ថែមពីនេះទៅទៀត ការវិនិច្ឆ័យសំខាន់ៗគឺត្រូវបានទាមទារនៅក្នុងការវាយតម្លៃបំពេញនៃផែនការណែនាំនៃផ្នែកច្បាប់ ឬក៏សេដ្ឋកិច្ចណាមួយឡើង ឬភាពមិនប្រាកដប្រជានៅក្នុងយុត្តាធិការពន្ធផ្សេងៗ។

ការបង់ពន្ធលើប្រាក់ចំណូល

ការវិនិច្ឆ័យសំខាន់ៗរួមមាន ការកំណត់បទប្បញ្ញត្តិរបស់ធនាគារសម្រាប់លើប្រាក់ចំណូល។ ធនាគារទទួលស្គាល់បំណុលសម្រាប់ការប៉ាន់ស្មានចំណាយបង់ពន្ធអាស្រ័យលើការព្យាករណ៍ លើពន្ធដែលត្រូវបង់តាមរយៈ ការបកស្រាយរបស់គណៈគ្រប់គ្រងលើ នីតិកម្មពន្ធផ្សេងៗ។ នៅពេលពន្ធចុងក្រោយ ចេញមកបញ្ហានេះមានភាពលម្អៀងពីចំនួនទឹកប្រាក់ ដែលបានទទួលស្គាល់ពីដំបូង ភាពខុសគ្នាបែបនេះនឹងប៉ះពាល់ដល់សិទ្ធិធនពន្ធ ក្នុងរបាយការណ៍ហិរញ្ញវត្ថុក្នុងឆ្នាំ ដែលការសម្រេចបែបនេះនឹងត្រូវបានកើតឡើង។

ភតិសន្យា - ការប៉ាន់ស្មានអត្រាការប្រាក់ឥណទានដែលអាចកើនឡើង

ធនាគារមិនអាចកំណត់អត្រាការប្រាក់ជាក់ស្តែង នៅក្នុងភតិសន្យាបានទេ ដូច្នេះធនាគារប្រើប្រាស់អត្រាការប្រាក់ឥណទានបន្ថែមរបស់ខ្លួន (IBR) ដើម្បីវាស់វែងបំណុលភតិសន្យា។ IBR គឺជាអត្រាការប្រាក់ដែលធនាគារអាចបង់សម្រាប់ប្រាក់ឥណទានក្នុងរយៈពេលដូចគ្នា ឬប្រើប្រាស់វត្ថុបញ្ជាក់ស្រដៀងគ្នា ឬការទទួលបានទ្រព្យសកម្មដែលមានតម្លៃប្រហាក់ប្រហែលទៅនឹងសិទ្ធិនៅក្នុងការប្រើប្រាស់ទ្រព្យសកម្មនៅក្នុងស្ថានភាពហិរញ្ញវត្ថុស្រដៀងគ្នា។ ធនាគារប៉ាន់ស្មាន IBR ដោយប្រើប្រាស់អត្រាការប្រាក់ឥណទានជាមធ្យមនៅក្នុងកម្ពុជា។

៥.២ ការវិនិច្ឆ័យស្ថានភាពគណនេយ្យសំខាន់ៗ

គណៈគ្រប់គ្រងមិនមាន ការវិនិច្ឆ័យសំខាន់ៗណាមួយដែលត្រូវបង្ហាញទាក់ទងទៅនឹង ចំនួនទឹកប្រាក់នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុឡើយ។



៦ សាច់ប្រាក់ក្នុងដៃ និងសាច់ប្រាក់សមមូល

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់៤.២)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់៤.២)
សាច់ប្រាក់ក្នុងដៃ	៦.០០០	២៤.២៧០	៦.០០០	២៤.៤៥០
សាច់ប្រាក់តម្កល់នៅ៖				
ធនាគារជាតិនៃកម្ពុជា	១៥.៧៩៤	៦៣.៨៨៧	១៣.៦៨៤	៥៥.៧៦២
ធនាគារពាណិជ្ជកម្មផ្សេងៗ	៥៤២.៥៤២	២.១៩៤.៥៨២	១.៩៨១.៤៩៥	៨.០៧៤.៥៩២
	៥៦៤.៣៣៦	២.២៨២.៧៣៩	២.០០១.១៧៩	៨.១៥៤.៨០៤
ការវិភាគបន្ថែមត្រូវបានបង្ហាញដូចខាងក្រោម៖				
(ក) តាមប្រភេទរូបិយប័ណ្ណ៖				
ប្រាក់ដុល្លារអាមេរិក	៥៥៩.៣៦៩	២.២៦២.៦៤៧	២.០០១.១៧៩	៨.១៥៤.៨០៤
ប្រាក់ខ្មែររៀល	៤.៩៦៧	២០.០៩២	-	-
	៥៦៤.៣៣៦	២.២៨២.៧៣៩	២.០០១.១៧៩	៨.១៥៤.៨០៤

៧ ប្រាក់បញ្ញើ និងតម្កល់តាមបទបញ្ញត្តិនៅធនាគារជាតិ

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់៤.២)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់៤.២)
ប្រាក់តម្កល់តាមបទបញ្ញត្តិ	៧៥០.០០០	៣.០៣៣.៧៥០	៧៥០.០០០	៣.០៥៦.២៥០
	៧៥០.០០០	៣.០៣៣.៧៥០	៧៥០.០០០	៣.០៥៦.២៥០

គណនីនេះគឺជាប្រាក់បញ្ញើធានាលើដើមទុនដែលស្មើទៅនឹង ៥% នៃដើមទុនធនាគារដែលបានចុះបញ្ជី ដែលបានតម្រូវក្រោមប្រកាសលេខ ធ៧-០០-០៥ ប្រ.ក នៅក្នុងអាជ្ញាប័ណ្ណជាធនាគារឯកទេស ចុះថ្ងៃទី ១១ ខែមករា ឆ្នាំ២០០០ និងប្រកាសលេខ ធ៧-០០-២៨ ប្រក ចុះថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០០៦ ក្នុងវិសោធនកម្មមាត្រា ៩ និង ១៣ នៃប្រកាសលេខ ធ៧-០០-០៥។

ដើមទុននេះត្រូវបានតម្កល់នៅធនាគារជាតិ នៃកម្ពុជា ក្នុងរូបិយប័ណ្ណដុល្លារអាមេរិក ហើយប្រាក់តម្កល់មិនអាចប្រើប្រាស់បាននៅក្នុងប្រតិបត្តិការប្រចាំថ្ងៃរបស់ធនាគារ ប៉ុន្តែនឹងទទួលបានគ្រលប់មកវិញនៅពេលដែលក្រុមហ៊ុនសម្រេចបញ្ឈប់ប្រតិបត្តិការរបស់ខ្លួននៅក្នុងប្រទេសកម្ពុជាដោយស្ម័គ្រចិត្ត។ នៅក្នុងកំឡុងកាលបរិច្ឆេទធនាគារ ទទួលបានការប្រាក់ ៣/៨ LIBOR (៦ ខែ) ចន្លោះចាប់ពី ០.០៩% ៥% ក្នុងមួយឆ្នាំ (ឆ្នាំ២០១៩៖ ចាប់ពី ០.៤% ទៅ ០.៥% ក្នុងមួយឆ្នាំ)។



៨ ឥណទានទៅអោយអតិថិជនសុទ្ធ

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់៤.២)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់៤.២)
កម្ចីអតិថិជន៖				
ឥណទានគេហដ្ឋាន	១.៣៣០.១៧៦	៥.៣៨០.៥៦២	១.៤០៧.១៣៤	៥.៧៣៤.០៧១
បុព្វលាភ	(១០.១៧៥)	(៤១.១៥៨)	(៩.៦១៣)	(៣៩.១៧៣)
សរុបឥណទានទៅអតិថិជន-ដុល	១.៣២០.០០១	៥.៣៣៩.៤០៤	១.៣៩៧.៥២១	៥.៦៩៤.៨៩៨
ឥណទានអាក្រក់ និងជាប់សង្ស័យទៅអោយអតិថិជន	(១១.៤៨១)	(៤៦.៤៤១)	(១៣.១១៨)	(៥៣.៤៥៦)
ឥណទានទៅអោយអតិថិជនសុទ្ធ	១.៣០៨.៥២០	៥.២៩២.៩៦៣	១.៣៨៤.៤០៣	៥.៦៤១.៤៤២

បម្រែបម្រួល ឥណទានអាក្រក់ និងជាប់សង្ស័យនៃភតិសន្យាដែលអាចទទួលបានមានដូចខាងក្រោម៖

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់៤.២)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់៤.២)
ដើមឆ្នាំ/ ដើមគ្រា	១៣.១១៨	៥៣.៤៥៦	-	-
បន្ថែមនៅក្នុងឆ្នាំ/ គ្រា	(១.៦៣៧)	(៦.៦៧៤)	១៣.១១៨	៥៣.១៥៤
លម្អៀងនៃការប្តូររូបិយប័ណ្ណ	-	(៣៤១)	-	៣០២
ចុងឆ្នាំ/ គ្រា	១១.៤៨១	៤៦.៤៤១	១៣.១១៨	៥៣.៤៥៦



ការវិភាគបន្ថែមឥណទាន និងបុរេប្រទានមានដូចខាងក្រោម៖

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់៤.២)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់៤.២)
(ក) តាមកាលកំណត់៖				
ក្នុងកំឡុងពេល ១ឆ្នាំ	-	-	-	-
ពី ២ ទៅ ៥ ឆ្នាំ	-	-	-	-
ច្រើនជាង ៥ ឆ្នាំ	១.៣៣០.១៧៦	៥.៣៨០.៥៦២	១.៤០៧.១៣៤	៥.៧៣៤.០៧១
	១.៣៣០.១៧៦	៥.៣៨០.៥៦២	១.៤០៧.១៣៤	៥.៧៣៤.០៧១
(ខ) តាមវត្ថុបញ្ចាំ៖				
មានទ្រព្យបញ្ចាំ	១.៣៣០.១៧៦	៥.៣៨០.៥៦២	១.៤០៧.១៣៤	៥.៧៣៤.០៧១
(គ) តាមប្រភេទអាជីវកម្ម៖				
ឥណទានគេហដ្ឋាន	១.៣៣០.១៧៦	៥.៣៨០.៥៦២	១.៤០៧.១៣៤	៥.៧៣៤.០៧១
(ឃ) តាមរូបិយប័ណ្ណ៖				
ដុល្លារអាមេរិក	១.៣៣០.១៧៦	៥.៣៨០.៥៦២	១.៤០៧.១៣៤	៥.៧៣៤.០៧១
(ង) តាមនិវាសនដ្ឋាន៖				
និវាសនជន	១.៣៣០.១៧៦	៥.៣៨០.៥៦២	១.៤០៧.១៣៤	៥.៧៣៤.០៧១
(ច) តាមទំនាក់ទំនង៖				
មិនមែនសម្ព័ន្ធព្យាគី	១.៣៣០.១៧៦	៥.៣៨០.៥៦២	១.៤០៧.១៣៤	៥.៧៣៤.០៧១
(ឆ) តាមចំណាត់ថ្នាក់ឥណទាន៖				
ឥណទានស្តង់ដារ៖				
មានទ្រព្យបញ្ចាំ	១.៣៣០.១៧៦	៥.៣៨០.៥៦២	១.៤០៧.១៣៤	៥.៧៣៤.០៧១
(ជ) តាមហានិភ័យ៖				
ហានិភ័យធម្មតា	១.៣៣០.១៧៦	៥.៣៨០.៥៦២	១.៤០៧.១៣៤	៥.៧៣៤.០៧១
		២០២០		២០១៩
(ឈ) អត្រាការប្រាក់ (ក្នុងមួយឆ្នាំ)				
ឥណទានមានកាលកំណត់		៣.៧៥% - ៧.៨៨%		៤% - ៨%



៩ ទ្រព្យសកម្មផ្សេងៗ

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់៤.២)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់៤.២)
ប្រាក់កក់ដែលអាចប្រមូលត្រលប់មកវិញ	២៥.១៦១	១០១.៧៧៦	២៣.៥១៥	៩៥.៨២៣
	២៥.១៦១	១០១.៧៧៦	២៣.៥១៥	៩៥.៨២៣

១០ ប្រាក់កក់

នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៩ ធនាគារបានធ្វើកិច្ចសន្យាក្នុងការទិញ និងលក់មួយជាមួយ អ្នកឧកញ៉ា ហេង សិទ្ធិ ដើម្បីទិញអគារ ៥ជាន់ ក្នុងតម្លៃ ១០.០០០.០០០ ដុល្លារអាមេរិក ដែលត្រូវបានប្រើជាការិយាល័យកណ្តាលរបស់ធនាគារ និងសកម្មភាពពាណិជ្ជផ្សេងៗ នាពេលអនាគត។ អគារ គឺស្ថិតនៅក្នុងដំណើរការសាងសង់ គិតត្រឹមកាលបរិច្ឆេទ រាយការណ៍ ហើយត្រូវបានរំពឹងថានឹងរួចរាល់ត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១។

១១ សិទ្ធិប្រើប្រាស់ទ្រព្យសកម្ម និង បំណុលកតិសន្យា

ធនាគារពាក់ព័ន្ធ:

ធនាគារមានកិច្ចសន្យាកតិសន្យាសម្រាប់អគារដែលត្រូវបានប្រើប្រាស់ជាការិយាល័យសម្រាប់រយៈពេល ៥ឆ្នាំ ជាមួយនឹងជម្រើសបន្តកតិសន្យា បន្ទាប់ពីចប់រយៈពេលនៃកតិសន្យា។ ធនាគារត្រូវបានហាមឃាត់មិនឲ្យជួលបន្ត ឬចាត់ចែងការប្រើប្រាស់ទ្រព្យសកម្មកតិសន្យាជាមួយភាគីទីបីទេ។

តម្លៃយោងនៃការប្រើប្រាស់ទ្រព្យត្រូវបានទទួលស្គាល់ និងមានបម្រែបម្រួលក្នុងឆ្នាំដូចដែលបានបង្ហាញខាងក្រោម៖

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់៤.២)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់៤.២)
អគារ				
ថ្លៃដើម				
ដើមឆ្នាំ/ ដើមគ្រា	២៤២.១២៤	៩៨១.០៨៦	២៤២.១២៤	៩៨១.០៨៦
លម្អៀងនៃការប្តូររូបិយប័ណ្ណ	-	(១.៦៩៤)	-	៥.៥៦៩
សមតុល្យច្រើន ៣១ ខែធ្នូ	២៤២.១២៤	៩៧៩.៣៩២	២៤២.១២៤	៩៨៦.៦៥៥
ការរំលស់បង្ក				
ដើមឆ្នាំ/ ដើមគ្រា	៤៧.១០៨	១៩០.៨៨២	-	-
ការរំលស់	៥៦.៥៣៤	២៣០.៤៨៩	៤៧.១០៨	១៩០.៨៨២
លម្អៀងនៃការប្តូររូបិយប័ណ្ណ	-	(២.១៣៩)	-	១.០៨៣
សមតុល្យច្រើន ៣១ ខែធ្នូ	១០៣.៦៤២	៤១៩.២៦២	៤៧.១០៨	១៩១.៩៦៥
តម្លៃយោងនៅច្រើន៣១ ខែធ្នូ	១៣៨.៤៨២	៥៦០.១៦០	១៩៥.០១៦	៧៩៤.៦៩០



ខាងក្រោមនេះគឺជាចំនួនទឹកប្រាក់យោងនៃបំណុលភតិសន្យា និងបម្រែបម្រួលនៅក្នុងឆ្នាំ៖

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់៤.២)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់៤.២)
ដើមឆ្នាំ/ ដើមគ្រា	១៩៤.៤៧៥	៧៩២.៤៨៥	២៣៥.៥៣៩	៩៥៤.៤០៤
ការកើនឡើងនៃការប្រាក់	១៣.៦៤៣	៥៥.៦២៣	១៤.៤៨៦	៥៨.៦៩៧
ចំណាយ	(៦៦.៦៦៦)	(២៧១.៧៩៧)	(៥៥.៥៥០)	(២២៥.០៨៩)
លម្អៀងនៃការប្តូររូបិយប័ណ្ណ	-	(៤.១៣៨)	-	៤.៤៧៣
សមតុល្យថ្ងៃទី ៣១ ខែធ្នូ	១៤១.៤៥២	៥៧២.១៧៣	១៩៤.៤៧៥	៧៩២.៤៨៥

ការវិភាគបន្ថែមនៃកាលកំណត់ភតិសន្យាត្រូវបានបង្ហាញនៅក្នុងកំណត់សម្គាល់ ២២។

អត្រាការប្រាក់កម្ចីជាមធ្យម ដែលត្រូវបានប្រើប្រាស់សម្រាប់ការកំណត់បំណុលភតិសន្យា អនុលោមទៅតាម CIFRS លេខ១៦ គឺ ៨%។

ចំណាយដែលទាក់ទងនឹងការជួលដែលមិនបានរាប់បញ្ចូលក្នុងពេលគណនាបំណុលភតិសន្យាត្រូវបានបង្ហាញដូចខាងក្រោម៖

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់៤.២)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់៤.២)
ចំណាយលើការជួលរយៈពេលខ្លី (កំណត់សម្គាល់១៧)	-	-	៣៤.៤៥០	១៣៩.៥៩១
	-	-	៣៤.៤៥០	១៣៩.៥៩១

១២ ទ្រព្យសកម្មអរូបី

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់៤.២)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់៤.២)
កុំព្យូទ័រ សូហ្វ្វែរ				
តម្លៃហោងសរុប				
ដើមឆ្នាំ/ ដើមគ្រា	១៥.៨៤០	៦៤.៥៤៩	-	-
ទិញថែមក្នុងគ្រា	៤.៩៥០	២០.១៨១	១៥.៨៤០	៦៤.១៨៤
លម្អៀងនៃការប្តូររូបិយប័ណ្ណ	-	(៦៣៤)	-	៣៦៥
សមតុល្យថ្ងៃទី ៣១ ខែធ្នូ	២០.៧៩០	៨៤.០៩៦	១៥.៨៤០	៦៤.៥៤៩

ការរំលស់បង្គរ				
ដើមឆ្នាំ/ ដើមគ្រា	៣.៥៤៧	១៤.៤៥៥	-	-
ការរំលស់	៦.៩៣០	២៨.២៥៤	(៣.៥៤៧)	(១៤.៣៧២)
លម្អៀងនៃការប្តូររូបិយប័ណ្ណ	-	៣២៩	-	៨៣
សមតុល្យថ្ងៃទី ៣១ ខែធ្នូ	១០.៤៧៧	៤២.៣៨៨	(៣.៥៤៧)	១៤.៤៥៥
តម្លៃយោងនៅថ្ងៃទី៣១ ខែធ្នូ	១០.៣១៣	៤១.៧១៦	១២.២៩៣	៥០.០៩៤



១៣ ទ្រព្យ និងបរិក្ខារ

	បរិក្ខារកុំព្យូទ័រ ដុល្លារអាមេរិក	បរិក្ខារ ដុល្លារអាមេរិក	គ្រឿងសង្ហារឹម និងបរិក្ខារភ្ជាប់ ដុល្លារអាមេរិក	ការជួសជុលកែលម្អអគារ ដុល្លារអាមេរិក	យានយន្ត ដុល្លារអាមេរិក	ដុល្លារអាមេរិក	សរុប ពាន់រៀល
តម្លៃយោងសរុប							
គិតត្រឹមថ្ងៃទី០១ ខែមករា ឆ្នាំ២០២០	២៨.៤៩៣	២៥.៨៥៨	១៧.៧២៤	៥៦.១៧៦	៣៥.៥០០	១៦៣.៧៥១	៦៦៧.២៨៦
ការទិញបន្ថែម	១.៦៣៤	-	៦០៥	-	-	២.២៣៩	៩.១២៨
លម្អៀងនៃការប្តូររូបិយប័ណ្ណ	-	-	-	-	-	-	(៤.៩៨៤)
គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០	៣០.១២៧	២៥.៨៥៨	១៨.៣២៩	៥៦.១៧៦	៣៥.៥០០	១៦៥.៩៩០	៦៧១.៤៣០
ការរំលស់បង្គរ							
គិតត្រឹមថ្ងៃទី០១ ខែមករា ឆ្នាំ២០២០	(៤.២៦៤)	(២.៩១២)	(៣.១៧៩)	(៤.២១៣)	(៥.៣២៥)	(១៩.៨៩៣)	(៨១.០៦៥)
ការរំលស់	(៦.៨៣៧)	(៥.១៧២)	(៤.៣៦៥)	(៥.៦១៨)	(៧.១០០)	(២៩.០៩២)	(១១៨.៦០៨)
លម្អៀងនៃការប្តូររូបិយប័ណ្ណ	-	-	-	-	-	-	១.៥២៨
គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០	១១.១០១	(៨.០៨៤)	(៧.៥៤៤)	(៩.៨៣១)	(១២.៤២៥)	(៤៨.៩៨៥)	(១៩៨.១៤៥)
តម្លៃយោងថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០	១៩.០២៦	១៧.៧៧៤	១០.៧៨៥	៤៦.៣៤៥	២៣.០៧៥	១១៧.០០៥	៤៧៣.២៨៥
តម្លៃយោងសរុប							
ការទិញបន្ថែម	២៨.៤៩៣	២៥.៨៥៨	១៧.៧២៤	៥៦.១៧៦	៣៥.៥០០	១៦៣.៧៥១	៦៦៣.៥១៩
លម្អៀងនៃការប្តូររូបិយប័ណ្ណ	-	-	-	-	-	-	៣.៧៦៧
គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩	២៨.៤៩៣	២៥.៨៥៨	១៧.៧២៤	៥៦.១៧៦	៣៥.៥០០	១៦៣.៧៥១	៦៦៧.២៨៦
ការរំលស់បង្គរ							
ការរំលស់	(៤.២៦៤)	(២.៩១២)	(៣.១៧៩)	(៤.២១៣)	(៥.៣២៥)	(១៩.៨៩៣)	(៨០.៦០៦)
លម្អៀងនៃការប្តូររូបិយប័ណ្ណ	-	-	-	-	-	-	(៤៥៩)
គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩	(៤.២៦៤)	(២.៩១២)	(៣.១៧៩)	(៤.២១៣)	(៥.៣២៥)	(១៩.៨៩៣)	(៨១.០៦៥)
តម្លៃយោងថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩	២៤.២២៩	២២.៩៤៦	១៤.៥៤៥	៥១.៩៦៣	៣០.១៧៥	១៤៣.៨៥៨	៥៨៦.២២១



១៤ ដើមទុន

រាល់ភាគហ៊ុនទាំងអស់ត្រូវបានចុះបញ្ជី បោះផ្សាយ និងបានបង់ជាមួយតម្លៃក្នុងមួយភាគហ៊ុន ១ដុល្លារអាមេរិកក្នុងមួយ ភាគហ៊ុន។ ព័ត៌មានលម្អិតនៃភាគហ៊ុនសម្រាប់ដំណាច់ឆ្នាំ ថ្ងៃទី៣១ ធ្នូ ឆ្នាំ២០២០ មានដូចខាងក្រោម៖

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០២០			ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០១៩		
	ចំនួនភាគហ៊ុន	ភាគរយ ម្ចាស់ភាគហ៊ុន	ចំនួន ដុល្លារអាមេរិក	ចំនួន ភាគហ៊ុន	ភាគរយ ម្ចាស់ភាគហ៊ុន	ចំនួន ដុល្លារអាមេរិក
អ្នកឧកញ៉ា ហេង សិទ្ធិ	១៤.២៥០.០០០	៩៥%	១៤.២៥០.០០០	៥៨.០៦៨.៧៥០		
លោក Han Zhi Gang	៧៥០.០០០	៥%	៧៥០.០០០	៣.០៥៦.២៥០		
	១៥.០០០.០០០	១០០%	១៥.០០០.០០០	៦១.១២៥.០០០		
អ្នកឧកញ៉ា ហេង សិទ្ធិ	១៤.២៥០.០០០	៩៥%	១៤.២៥០.០០០	៥៨.០៦៨.៧៥០		
កញ្ញា ហេង ពិសី	៧៥០.០០០	៥%	៧៥០.០០០	៣.០៥៦.២៥០		
	១៥.០០០.០០០	១០០%	១៥.០០០.០០០	៦១.១២៥.០០០		

១៤.១ ទុនបម្រុងបញ្ញត្តិ

សំវិធានធនតាមបញ្ញត្តិដែលបានគណនាគឺ ៨៦៨ ដុល្លារអាមេរិក ខ្ពស់ជាង ECL ដែលបានគណនា។ បន្ថែមពីនេះ ដើម្បីអនុលោមទៅតាមប្រកាសលេខ ៧-០១៧-៣៤៤ មាត្រា ៧៣ (ខ) ទឹកប្រាក់ចំនួន ៨៦៨ដុល្លារអាមេរិកត្រូវបានផ្ទេរពីការខាត ទៅគណនីរក្សាដើមទុនតាមបញ្ញត្តិសម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ (ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩៖ មានចំនួន ៩៥៣ដុល្លារអាមេរិក)។

១៥ ការជួញដូរ និងគណនីត្រូវទូទាត់ផ្សេងៗ

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់៤.២)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់៤.២)
សំវិធានធន	៦៥.១៣២	២៦៣.៤៥៩	៥៧.០៨៤	២៣២.៦១៧
ការជួញដូរដែលត្រូវទូទាត់សងផ្សេងៗ	៥.៥១៩	២២.៣២៤	២០.៣៥៨	៨២.៩៥៨
	៧០.៦៥១	២៨៥.៧៨៣	៧៧.៤៤២	៣១៥.៥៧៥

១៦ ចំណូលការប្រាក់

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់៤.២)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់៤.២)
		៤៥៩.៧៨៨		
ឥណទានទៅឲ្យអតិថិជន	១១២.៧៧៦	៨.៦៨០	២៣.៩៦៨	៩៧.១១៨
ប្រាក់បញ្ញើ និងតម្កល់ជាមួយធនាគារផ្សេងៗ	២.១២៩	៤៦៨.៤៦៨	៣.៦៨៤	១៤.៩២៨
	១១៤.៩០៥		២៧.៦៥២	១១២.០៤៦



១៧.ក ចំណាយទូទៅ និងរដ្ឋបាល

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩	
ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់៤.២)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់៤.២)	
ចំណាយលើបុគ្គលិក	២០៦.៤៩៣	៨៤១.៨៧២	៤២៩.១៩០	១.៧៣៩.០៧៨
លៃសំលៅទ្រព្យរូបិ និងអរូបិ	៩២.៥៥៦	៣៧៧.៣៥១	៧០.៥៤៩	២៨៥.៨៦៥
ចំណាយលើផ្នែកវិជ្ជាជីវៈ	៦៦.០៤០	២៦៩.២៤៥	៤៣.២៥៤	១៧៥.២៦៥
ចំណាយលើថ្លៃចូលសមាជិក	២៥.៥៣៧	១០៤.១១៤	៣៨.១៦៩	១៥៤.៦៦១
ចំណាយសន្តិសុខ	៩.១០៨	៣៧.១៣៣	៨.៦៤៤	៣៥.០២៥
ចំណាយលើទឹកភ្លើង	៥.៦៥៤	២៣.០៥១	៤.៦៨៨	១៨.៩៩៦
ចំណាយលើបេសកកម្ម និងចំណាយកំសាន្ត	៥.៤៩៩	២២.៤១៩	៤២.២១០	១៧១.០៣៥
ចំណាយកុំព្យូទ័រ និងការផ្គត់ផ្គង់សម្ភារៈ				
ការិយាល័យ	៣.១៣១	១២.៧៦៥	៤.៩៣៥	១៩.៩៩៧
ចំណាយលើផ្នែកទំនាក់ទំនងផ្សេងៗ	២.៣៥៥	៩.៦០១	៦.៨៦១	២៧.៨០១
ចំណាយបង់ពន្ធ	១.៧២២	៧.០២១	៤.២១០	១៧.០៥៩
ចំណាយលើប្រេងឥន្ធនៈលើយានយន្ត និងចំណាយផ្សេងៗ	១.៣៤០	៥.៤៦៣	៨១៨	៣.៣១៥
ចំណាយលើការជួសជុល និងថែទាំ	១.០៣០	៤.១៩៩	១.៩១៣	៧.៧៥១
ចំណាយលើការជួលរយៈពេលខ្លី	-	-	៣៤.៤៥០	១៣៩.៥៩១
ចំណាយផ្សេងៗ	២២.៩៤៧	៩៣.៥៥៧	៧១.៩២៩	២៩១.៤៥៦
	៤៤៣.៤១២	១.៨០៧.៧៩១	៧៦១.៨២០	៣.០៨៦.៨៩៥

១៧.ខ បរិច្ចាគទៅរដ្ឋាភិបាល

	សម្រាប់កាលបរិច្ឆេទ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០		សម្រាប់កាលបរិច្ឆេទ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩	
ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់៤.២)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់៤.២)	
កាកបាទក្រហមកម្ពុជា (CRC)	១០០.០០០	៤០៧.៧០០	-	-
ជំនួយទឹកជំនន់ដល់ប្រជាជនកម្ពុជា	១០០.០០០	៤០៧.៧០០	-	-
វ៉ាក់សាំង កូវីត-១៩	១.២០០.០០០	៤.៨៩២.៤០០	-	-

កាកបាទក្រហមកម្ពុជា (CRC)

នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២០ ធនាគារបានបរិច្ចាគទឹកប្រាក់ចំនួន ១០០.០០០ ដុល្លារអាមេរិក ទៅកាន់កាកបាទក្រហមកម្ពុជា ក្នុងកម្មវិធីអបអរសាទរខួបលើកទី ១៥៧ នៃទិវាពិភពលោកកាកបាទក្រហម និងអង្គប័ន្តក្រហម។

ជំនួយទឹកជំនន់ដល់ប្រជាជនកម្ពុជា

ធនាគារបានបរិច្ចាគទឹកប្រាក់ចំនួន ១០០.០០០ ដុល្លារអាមេរិក ជូនសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាជំនួយទៅដល់ប្រជាជនដែលរងផលប៉ះពាល់ពីទឹកជំនន់ដែលបានកើតឡើងនៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០ នៅតាមបណ្តាខេត្តនៃព្រះរាជាណាចក្រកម្ពុជា។



វ៉ាក់សាំងកូវីត-១៩

នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២០ ធនាគារបានបរិច្ចាគទឹកប្រាក់ចំនួន ១.០០០.០០០ ដុល្លារអាមេរិក ជូនសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការទិញវ៉ាក់សាំង កូវីត-១៩ សម្រាប់ប្រជាជនកម្ពុជា។

១៨ ពន្ធលើប្រាក់ចំណូល

(ក) អត្រាពន្ធលើប្រាក់ចំណូល

អនុលោមតាមច្បាប់ពន្ធកម្ពុជា ក្រុមហ៊ុនមានកាតព្វកិច្ចក្នុងការទូទាត់ពន្ធលើប្រាក់ចំណូល (“TOI”) នៅក្នុងអត្រា២០%នៃចំណូលជាប់ពន្ធ ឬពន្ធអប្បបរមាគឺជា បំណុលពន្ធប្រចាំឆ្នាំ ដែលស្មើនឹង១%នៃផលរបរប្រចាំឆ្នាំ រួមបញ្ចូលពន្ធទាំងអស់ លើកលែងតែពន្ធលើអាករបន្ថែម ដោយកំណត់យកចំនួនពន្ធត្រូវបង់ណាដែល ធំជាង ។

ការប្រកាសពន្ធរបស់ក្រុមហ៊ុនត្រូវបានត្រួតពិនិត្យដោយអគ្គនាយកដ្ឋានពន្ធដារ ដោយសារតែការអនុវត្តរបស់ច្បាប់សារពើពន្ធ និងបទបញ្ញត្តិស្តីពីប្រតិបត្តិការ ជាច្រើនប្រភេទងាយនឹងមានការបកស្រាយផ្សេងៗគ្នា ហើយសមតុល្យដែលបានរាយការណ៍នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុអាចនឹងមានការផ្លាស់ប្តូរនាកាល បរិច្ឆេទក្រោយមកទៀតលើសេចក្តីសម្រេចរបស់អគ្គនាយកដ្ឋានពន្ធដារ។

(ខ) ចំណាយពន្ធលើប្រាក់ចំណូល

ការផ្ទៀងផ្ទាត់រវាងប្រាក់ចំណេញគណនេយ្យមុនបង់ពន្ធ និង ប្រាក់ចំណូលជាប់ពន្ធ ដែលបានប៉ាន់ស្មានសម្រាប់ចុងការិយបរិច្ឆេទថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ ត្រូវ បានបង្ហាញដូចខាងក្រោម៖

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
	(កំណត់សម្គាល់៤.២)		(កំណត់សម្គាល់៤.២)	
ខាតមុនបង់ពន្ធ	(១.៥៣៥.៤៧០)	(៦.២៦០.១១២)	(៧៦១.៤៩១)	(៣.០៨៥.៥៦១)
បូក៖ ចំណាយមិនអាចកាត់កងបាន	១.២២៧.៥៥៥	៥.៤៦៧.១៥៥	១០០.៧៤៩	៤០៨.២៣៤
បម្រែបម្រួលនៃពន្ធពន្យទ្រព្យសកម្មដែលមិនបាន ទទួលស្គាល់	៣០៧.៩១៥	៧៩២.៩៥៧	៦៦០.៧៤២	២.៦៧៧.៣២៧
ការខាតជាប់ពន្ធដែលបានប៉ាន់ស្មាន	-	-	-	-
ពន្ធលើប្រាក់ចំណូលនៅអត្រា ២០% (ក)	-	-	-	-
ពន្ធអតិបរមា ១% នៃប្រាក់ចំណូល (ខ)	១.១៦០	៤.៧២៩	២៤២	៩៨១
ការប៉ាន់ស្មានចំណាយចំពោះពន្ធនៃប្រាក់ចំណូល (ខ្ពស់ជាង ក ឬ ខ)	១.១៦០	៤.៧២៩	២៤២	៩៨១



ប្រព័ន្ធពន្ធដារនៅកម្ពុជានៅថ្មី និងកំណត់ដោយពន្ធដារច្រើន ហើយច្បាប់ជាញឹកញាប់មានការផ្លាស់ប្តូរ ហើយមិនសូវច្បាស់លាស់ និងអាស្រ័យលើការបកស្រាយ។ ជាញឹកញាប់ការបកស្រាយផ្សេងគ្នាកើតមានក្នុងចំណោមអាជ្ញាធរពន្ធដារ និងក្នុងដែនយុត្តាធិការជាច្រើន ។ ពន្ធគឺត្រូវការត្រួតពិនិត្យ និងស៊ើបអង្កេតដោយអាជ្ញាធរជាច្រើនទៅតាមច្បាប់សារពើពន្ធនៃប្រទេសកម្ពុជាដែលរួមបញ្ចូលការដាក់ពិន័យ ទណ្ឌកម្ម និងការប្រាក់។ កត្តាខាងលើនេះអាចបង្កើតហានិភ័យពន្ធនៅកម្ពុជា ច្រើនជាងនៅប្រទេសដទៃទៀត។ គណៈគ្រប់គ្រងជឿជាក់ថាបំណុលពន្ធត្រូវបានផ្តល់គ្រប់គ្រាន់ ដោយផ្អែកលើការបកស្រាយនៃច្បាប់សារពើពន្ធ។ ទោះជាយ៉ាងណា អាជ្ញាធរពាក់ព័ន្ធអាចមានការបកស្រាយផ្សេងគ្នា ហើយការប៉ះពាល់អាចធ្ងន់ធ្ងរចាប់តាំងការចុះបញ្ជីរបស់ធនាគារ។

តម្លៃយោងនៃការខាតបង់ពន្ធ

ការខាតបង់ពន្ធអាចយោងទៅមុខ និង អាចប្រើប្រាស់បានសម្រាប់ទូទាត់ ចំពោះប្រាក់ចំណេញជាប់ពន្ធនៃឆ្នាំបន្តបន្ទាប់។ ការខាតបង់ពន្ធនៅក្នុងឆ្នាំសារពើពន្ធ អាចនឹងត្រូវបានយោងបន្តដើម្បីកាត់កងជាមួយនឹង ប្រាក់ចំណេញក្នុងរយៈពេល៥ឆ្នាំនិងប្រើដើម្បីកាត់កងពន្ធលើប្រាក់ចំណេញឆ្នាំបន្តបន្ទាប់បានលុះត្រាតែបំពេញនូវលក្ខខណ្ឌដូចខាងក្រោម៖

- សកម្មភាពអាជីវកម្មរបស់ក្រុមហ៊ុនមិនមានការប្រែប្រួល
- ម្ចាស់កម្មសិទ្ធិរបស់ក្រុមហ៊ុនមិនមានការកែប្រែ និង
- គ្មានការវាយតម្លៃពន្ធជាឯកតោគឺលើការខាតបង់ពន្ធ ដែលត្រូវបានធ្វើឡើងដោយអគ្គនាយកដ្ឋានពន្ធដារ។

ការខាតបង់ពន្ធ គឺអាស្រ័យលើការវាយតម្លៃដោយអគ្គនាយកដ្ឋានពន្ធដារ ហើយប្រហែលជាមិនប្រើប្រាស់ទេ ប្រសិនបើធនាគារមិនបានបំពេញចំណុចណាមួយនៃលក្ខខណ្ឌដែលបានរៀបរាប់ខាងលើ។

សេចក្តីលម្អិតអំពីការខាតបង់ពន្ធរបស់ក្រុមហ៊ុនយោងទៅមុខមានដូចខាងក្រោម៖

	អាចប្រើរហូតដល់	ចំនួនទឹកប្រាក់ខាតពន្ធ ដែលបានប៉ាន់ស្មាន ដុល្លារអាមេរិក	ត្រូវបានប្រើប្រាស់ក្នុងកំឡុងឆ្នាំ ដុល្លារអាមេរិក	ត្រូវបានប្រើប្រាស់រហូតដល់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ ដុល្លារអាមេរិក	ត្រូវបានប្រើប្រាស់រហូតដល់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ ពាន់រៀល (កំណត់សម្គាល់២.៤)
២០២០	២០២៥	៣១២.៧៩៩	-	៣១២.៧៩៩	១.២៧៥.២៨២
២០១៩	២០២៤	៦៦៤.៥៥៦	-	៦៦៤.៥៥៦	២.៦៩២.៧៨០
		៩៧៧.៣៥៥	-	៩៧៧.៣៥៥	៣.៩៦៨.០៦២

ពន្ធពន្យារដែលកើតចេញពីប្រតិបត្តិការខាត ហើយមិនត្រូវបានទទួលស្គាល់ ត្រូវបានបង្ហាញដូចខាងក្រោម៖

	ដុល្លារអាមេរិក	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ ពាន់រៀល (កំណត់សម្គាល់៤.២)	ដុល្លារអាមេរិក	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ ពាន់រៀល (កំណត់សម្គាល់៤.២)
ដើមឆ្នាំ/ ដើមគ្រា				
កំណើនលើពន្ធពន្យារកើតចេញពីការខាត	១៣២.១៤៨	៥៣៨.៥០៣	-	-
លម្អៀងនៃការប្តូររូបិយប័ណ្ណ	៦១.៥៨២	២៥១.០៧០	១៣២.១៤៨	៥៣៨.៥០៣
ត្រឹមថ្ងៃទី៣១ ខែធ្នូ	-	(៥.៩៣៥)	-	-
	១៩៣.៧៣០	៧៨៣.៦៣៨	១៣២.១៤៨	៥៣៨.៥០៣



ពន្ធពន្យារដែលកើតចេញពីភាពខុសគ្នាបណ្តោះអាសន្ន ហើយមិនត្រូវបានទទួលស្គាល់ ត្រូវបានបង្ហាញដូចខាងក្រោម៖

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់៤.២)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់៤.២)
ពន្ធពន្យារកើតចេញពីការខាត	១៩៥.៤៧១	៧៩០.៦៨០	១៣២.៩១១	៥៤១.៦១២
ទ្រព្យសម្បត្តិ និងបរិក្ខារ	(២.០៦៨)	(៨.៣៦៥)	(៣.៣៨៧)	(១៣.៨០២)
សំវិធានធន	៣២៧	១.៣២៣	២.៦២៤	១០.៦៩៣
ត្រឹមថ្ងៃទី៣១ ខែធ្នូ	១៩៣.៧៣០	៧៨៣.៦៣៨	១៣២.១៤៨	៥៣៨.៥០៣

ធនាគារមិនបានទទួលស្គាល់នូវពន្ធពន្យារដែលបានប៉ាន់ស្មានពីការខាតបង់ នោះទេ ព្រោះថ្នាក់គ្រប់គ្រងជឿជាក់ថាមិនអាចមានប្រាក់ចំណូលជាប់ពន្ធនាពេលអនាគតដែលធនាគារអាចប្រើប្រាស់កាត់កងលើអត្ថប្រយោជន៍ពន្ធនោះទេ។

(គ) បំណុលពន្ធលើប្រាក់បំណុល

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់៤.២)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់៤.២)
ដើមឆ្នាំ/ ដើមគ្រា	៨០	៣២៦	-	-
ចំណាយពន្ធបច្ចុប្បន្ន	១.១៦០	៤.៧២៩	២៤២	៩៨១
ពន្ធដែលបានបង់	(១.១៦៣)	(៤.៧៤២)	(១៦២)	(៦៥៦)
លម្អៀងនៃការប្តូររូបិយប័ណ្ណ	-	(២)	-	១
ត្រឹមថ្ងៃទី៣១ ខែធ្នូ	៧៧	៣១១	៨០	៣២៦

១៩ ការរៀនចំណុលដែលបានកើនឡើងពីសកម្មភាពហិរញ្ញវត្ថុ

ការប្រែប្រួលនៅក្នុងការកើនឡើងបំណុលរបស់ធនាគារពីសកម្មភាពហិរញ្ញវត្ថុអាចត្រូវបានចាត់ថ្នាក់ដូចខាងក្រោម៖

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់៤.២)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់៤.២)
បំណុលភតិសន្យា				
ដើមឆ្នាំ/ ដើមគ្រា	១៩៤.៤៧៥	៧៩២.៤៨៥	២៣៥.៥៣៩	៩៥៤.៤០៤
លំហូរសាច់ប្រាក់:				
ការបង់ថ្លៃដួល	(៥៣.០២៣)	(២១៦.១៧៥)	(៤១.០៦៤)	(១៦៦.៣៩១)
លម្អៀងនៃការប្តូររូបិយប័ណ្ណ	-	(៤.១៣៧)	-	៤.៤៧២
ត្រឹមថ្ងៃទី៣១ ខែធ្នូ	១៤១.៤៥២	៥៧២.១៧៣	១៩៤.៤៧៥	៧៩២.៤៨៥



២០ ប្រតិបត្តិការជាមួយសម្ព័ន្ធព្រាម

សមតុល្យជាមួយសម្ព័ន្ធព្រាម ត្រូវបានបង្ហាញដូចខាងក្រោម៖

		សម្រាប់កាលបរិច្ឆេទ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០		សម្រាប់កាលបរិច្ឆេទ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩	
		ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់៤.២)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់៤.២)
អ្នកឧកញ៉ា ហេង សិទ្ធិ	ទំនាក់ទំនង ម្ចាស់ភាគហ៊ុន	១០.០០០.០០០	៤០.៤៥០.០០០	១០.០០០.០០០	៤០.៧៥០.០០០

ព័ត៌មានលម្អិតទាក់ទងនឹងប្រាក់កក់ជាមួយម្ចាស់ភាគហ៊ុនត្រូវបានរៀបរាប់នៅក្នុងកំណត់សម្គាល់ទី១០។

ប្រតិបត្តិការជាមួយសម្ព័ន្ធព្រាម ត្រូវបានបង្ហាញដូចខាងក្រោម៖

		សម្រាប់កាលបរិច្ឆេទ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០		សម្រាប់កាលបរិច្ឆេទ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩	
		ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់៤.២)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់៤.២)
អ្នកឧកញ៉ា ហេង សិទ្ធិ	ទំនាក់ទំនង ម្ចាស់ភាគហ៊ុន				
ប្រាក់កក់ក្នុងការទិញអាគារ		-	-	១០.០០០.០០០	៤០.៧៥០.០០០
ម៉ារីថាម ឌីវឡូបមេន គ្រុប ខូ អិលធីឌី	ស្ថិតក្រោម ការគ្រប់គ្រងរួម				
សំណងថ្លៃដើម		-	-	៦៩៦.១៤៩	២.៨២០.៧៩៦
ការបង់ជំនួស		-	-	(៦៩៦.១៤៩)	(២.៨២០.៧៩៦)

ប្រតិបត្តិការជាមួយបុគ្គលិកគ្រប់គ្រងសំខាន់ៗ

បុគ្គលិកគ្រប់គ្រងសំខាន់ៗ ត្រូវបានកំណត់ថាជាបុគ្គលដែលមានសិទ្ធិអំណាច និងទំនួលខុសត្រូវក្នុងការធ្វើផែនការ ដឹកនាំ និងគ្រប់គ្រងទៅលើសកម្មភាពរបស់ធនាគារទាំងដោយផ្ទាល់ និងដោយប្រយោល។ បុគ្គលិកគ្រប់គ្រងសំខាន់ៗរួមមានប្រធានក្រុមប្រឹក្សាភិបាល និងក្រុមគណៈគ្រប់គ្រងសំខាន់ៗ (នាយកផ្នែកនីមួយៗ)។ ប្រាក់បំណាច់របស់បុគ្គលិកគ្រប់គ្រងសំខាន់ៗ រួមមានដូចខាងក្រោម៖

ប្រាក់បំណាច់របស់បុគ្គលិកគ្រប់គ្រងសំខាន់ៗ នៅក្នុងកាលបរិច្ឆេទនេះគិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ មានចំនួន ៣០.០០០ ដុល្លារអាមេរិក (ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩៖ មានចំនួន ៥៦.០១៥ ដុល្លារអាមេរិក)។



២១ ចំណាត់ថ្នាក់នៃឧបករណ៍ហិរញ្ញវត្ថុ

តារាងខាងក្រោមផ្តល់នូវការវិភាគបន្ថែមឧបករណ៍ហិរញ្ញវត្ថុដែលបានវាស់វែងនៅតម្លៃដើមដែលបានរំលស់៖

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់៤.២)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់៤.២)
ទ្រព្យសកម្មហិរញ្ញវត្ថុ				
រំលស់ត្រូវដើម				
សាច់ប្រាក់ក្នុងដៃ និងសាច់ប្រាក់សមមូល				
ប្រាក់បញ្ញើ និងតម្កល់តាមបទបញ្ញត្តិនៅ	៥៦៤.៣៣៦	២.២៨២.៧៣៩	២.០០១.១៧៩	៨.១៥៤.៨០៤
ធនាគារជាតិ	៧៥០.០០០	៣.០៣៣.៧៥០	៧៥០.០០០	៣.០៥៦.២៥០
ឥណទានទៅឲ្យអតិថិជនសុទ្ធ				
ទ្រព្យសកម្មផ្សេងៗ	១.៣០៨.៥២០	៥.២៩២.៩៦៣	១.៣៨៤.៤០៣	៥.៦៤១.៤៤២
	២៥.១៦១	១០១.៧៧៦	២៣.៥១៥	៩៥.៨២៣
បំណុលហិរញ្ញវត្ថុ	២.៦៤៨.០១៧	១០.៧១១.២២៨	៤.១៥៩.០៩៧	១៦.៩៤៨.៣១៩
រំលស់ត្រូវដើម				
ការជួញដូរ និងគណនីត្រូវទូទាត់ *				
បំណុលភតិសន្យា	៥.៥១៩	២២.៣២៤	២០.៣៥៨	៨២.៩៥៨
	១៤១.៤៥២	៥៧២.១៧៣	១៩៤.៤៧៥	៧៩២.៤៨៦
*មិនរាប់បញ្ចូលប្រាក់ពន្ធត្រូវបង់	១៤៦.៩៧១	៥៩៤.៤៩៧	២១៤.៨៣៣	៨៧៥.៤៤៤

២២. គោលបំណង និងគោលនយោបាយនៃការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ

សកម្មភាពរបស់ធនាគារ បានបង្ហាញហានិភ័យហិរញ្ញវត្ថុជាច្រើនដូចជា ហានិភ័យឥណទាន ហានិភ័យទីផ្សារ (រួមមាន ហានិភ័យរូបិយប័ណ្ណ ហានិភ័យអត្រាការប្រាក់ និងហានិភ័យតម្លៃ) និងហានិភ័យលទ្ធភាពក្នុងការទូទាត់សង។ ការទទួលយកហានិភ័យ គឺជាស្នូលនៃអាជីវកម្មហិរញ្ញវត្ថុ ហើយហានិភ័យប្រតិបត្តិការគឺជាផលវិបាកដែលមិនអាចជៀសផុតពីការធ្វើជំនួញបាន។

ក្រុមប្រឹក្សាភិបាល មានភារៈកិច្ចទទួលខុសត្រូវទៅក្នុងការ បង្កើត និង ត្រួតពិនិត្យលើប្រព័ន្ធគ្រប់គ្រងហានិភ័យរបស់ ធនាគារ។ តួនាទីនេះ ត្រូវបានទទួលខុសត្រូវដោយអគ្គនាយករងទូទៅដើម្បីរាយការណ៍ជាប្រចាំទៅក្រុមប្រឹក្សាភិបាលអំពីសកម្មភាពរបស់ខ្លួន។

ធនាគារមានគោលការណ៍ណែនាំក្នុងការគ្រប់គ្រងហានិភ័យដើម្បីកំណត់ និងវិភាគហានិភ័យដែលប្រឈម ដោយធនាគារកំណត់កម្រិតហានិភ័យ និងការត្រួតពិនិត្យ និងដើម្បីគ្រប់គ្រងហានិភ័យ និងការអនុវត្តទៅតាមហានិភ័យ។ គោលការណ៍ និងប្រព័ន្ធគ្រប់គ្រងហានិភ័យ ត្រូវបានត្រួតពិនិត្យជាប្រចាំដោយគណៈគ្រប់គ្រង ដើម្បីធានាថាគោលការណ៍ទាំងនោះឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរនៃស្ថានភាពទីផ្សារ និងប្រតិបត្តិការរបស់ធនាគារ។ តាមរយៈការបណ្តុះបណ្តាលនីតិវិធី និងមានគោលដៅដើម្បីរក្សានូវបរិយាកាសគ្រប់គ្រង ដែលមានវិន័យ និងក្នុងលក្ខណៈស្ថាបនា ធនាគាររំពឹងថានិយោជិតទាំងអស់នឹងយល់ដឹងអំពីតួនាទី និងកាតព្វកិច្ចរបស់ពួកគេទាក់ទងនឹងការគ្រប់គ្រងហានិភ័យ។

២២.១ ហានិភ័យឥណទាន

ហានិភ័យឥណទាន កើតឡើងដោយសារលទ្ធផលនៃការមិនគោរពកិច្ចសន្យារបស់អតិថិជន និងដៃគូក្នុងការបំពេញកាតព្វកិច្ច ហិរញ្ញវត្ថុ និងឬ កិច្ចសន្យារបស់ពួកគេ នៅពេលដែលដល់កំណត់។ ការប្រឈមនឹងហានិភ័យឥណទាន ជាចម្បងកើតឡើងតាមរយៈការផ្តល់ឥណទានរបស់ខ្លួនដល់អតិថិជន។



តម្លៃយោងពីទ្រព្យសកម្មហិរញ្ញវត្ថុនៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុតំណាងឲ្យការប្រឈមនឹងហានិភ័យឥណទានជាអតិបរមារបស់ធនាគារនេះ មុនពេលដកតម្លៃទ្រព្យបញ្ចាំ។ សកម្មភាពផ្តល់ឥណទាននេះ ត្រូវបានដឹកនាំដោយគោលការណ៍ឥណទានរបស់ធនាគារ ដើម្បីធានាឲ្យបានថាគោលដៅទាំងអស់ ដែលមាននៅក្នុងការផ្តល់ឥណទាន ត្រូវអាចសម្រេចបាននូវភាពជោគជ័យ។ ឧទាហរណ៍ សំណុំឥណទានមួយមានភាពរឹងមាំនិងមានលក្ខណៈល្អហើយហានិភ័យឥណទានត្រូវបានថយចុះផងដែរ។ គោលនយោបាយឥណទានបានកត់ត្រារួមមានគោលការណ៍ផ្តល់ឥណទានគោលការណ៍នៃការបញ្ចាំ និងការអនុម័តឥណទានដំណើរការរបស់វត្ថុបញ្ចាំ និងនីតិវិធីអនុវត្ត ដើម្បីធានាថាបានស្របតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា។ ធនាគារ ទទួលនូវវត្ថុបញ្ចាំជាអចលនទ្រព្យ និងការធានា ដើម្បីផ្តល់ឥណទានដល់អតិថិជនទៅតាមសំណុំបែបបទឥណទាន។ ការប៉ាន់ប្រមាណពីតម្លៃសមស្រប ត្រូវបានផ្អែកលើតម្លៃនៃវត្ថុបញ្ចាំ ដែលបានវាយតម្លៃ នៅពេលដែលស្នើសុំឥណទាន ហើយជាទូទៅគឺមិនត្រូវបានធ្វើការវាយតម្លៃម្តងទៀតនោះទេ លើកលែងតែ នៅពេលដែលឥណទាននោះ ត្រូវបានរកឃើញថាមានឱនភាពតម្លៃ។

(i) ការវាស់វែងហានិភ័យឥណទាន

ការពិនិត្យឡើងវិញ ត្រូវបានធ្វើឡើងទៅតាមព័ត៌មាន ដែលបានផ្តល់ដោយមូលដ្ឋានដាច់ដាច់ទាក់ទងនឹងស្ថានភាពហិរញ្ញវត្ថុរបស់អ្នកខ្ចី ទីផ្សារមុខងារ ឧស្សាហកម្ម និងលក្ខខណ្ឌសេដ្ឋកិច្ចក្នុងគណនី។ សកម្មភាពកែតម្រូវត្រូវបានធ្វើឡើង នៅពេលដែលមានសញ្ញានៃការធ្លាក់ចុះឥណទាន។ នាយកគ្រប់គ្រងទូទៅ ទទួលខុសត្រូវក្នុងការអនុម័តឥណទានទៅអោយអតិថិជន។

(ii) ការត្រួតពិនិត្យហានិភ័យ និងគោលនយោបាយនៃការកាត់បន្ថយផលប៉ះពាល់

ធនាគារគ្រប់គ្រងការកំណត់ និង ការប្រមូលផ្តុំហានិភ័យឥណទាន នៅពេលណាដែលវាត្រូវបានកំណត់ អត្តសញ្ញាណ។ ធនាគារបានពឹងពាក់លើគោលនយោបាយ និងការអនុវត្ត ដើម្បីកាត់បន្ថយហានិភ័យឥណទាន។ ទំនៀមទំលាប់កាត់ច្រើននៃគោលនយោបាយទាំងនេះ គឺត្រូវបានទទួលយកនូវសំណុំបែបបទនៃវត្ថុបញ្ចាំសម្រាប់ឥណទានដល់អតិថិជន។ ការប្រឈមនឹងហានិភ័យឥណទានជាអតិបរមា គឺស្មើនឹងតម្លៃយោងនៃចំនួនឥណទានដែលបានកត់ត្រានៅលើរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ ដោយមិនរាប់បញ្ចូលនូវតម្លៃសមស្របនៃតម្លៃទ្រព្យបញ្ចាំ ឬកិច្ចសន្យាកាត់កងណាមួយឡើយ។

(iii) ការវាស់វែង ECL

ធនាគារបានបង្កើតគោលនយោបាយ ដើម្បីអនុវត្តការវាយតម្លៃនៅចុងការិយបរិច្ឆេទ នៃរបាយការណ៍នីមួយៗថាហានិភ័យឥណទានរបស់ឧបករណ៍ហិរញ្ញវត្ថុ បានកើនឡើងគួរអោយកត់សម្គាល់ ចាប់តាំងពីការទទួលស្គាល់ដំបូង ដោយពិចារណាលើការផ្លាស់ប្តូរហានិភ័យនៃការខាតបង់ ដែលកើតមានលើឧបករណ៍បំណុល ត្រូវបានវាយតម្លៃសម្រាប់ឱនភាពតម្លៃ ដោយផ្អែកលើដំណាក់កាលដូចខាងក្រោម៖

- ដំណាក់កាលទី ១៖ នៅពេលដែលឧបករណ៍បំណុល ត្រូវបានទទួលស្គាល់ជាលើកដំបូង ធនាគារទទួលស្គាល់ ECL សម្រាប់រយៈពេល ១២ ខែ។ ដំណាក់កាលទី ១ ឧបករណ៍បំណុល រួមបញ្ចូលគ្រឿងបរិក្ខារ ដែលហានិភ័យឥណទានបានប្រសើរឡើង និងឧបករណ៍ត្រូវបានគេចាត់ថ្នាក់ពីដំណាក់កាលទី ២ ។
- ដំណាក់កាលទី ២៖ នៅពេលឧបករណ៍បំណុល បានបង្ហាញពីការកើនឡើងគួរឲ្យកត់សម្គាល់នៃហានិភ័យឥណទានចាប់តាំងពីដំបូងមក ធនាគារបានទទួលស្គាល់សវិធានធន ECL សម្រាប់មួយអាយុកាល។ ដំណាក់កាលទី២ ឧបករណ៍បំណុលក៏រួមបញ្ចូលទាំងកត្តាផ្សេងៗដែលធ្វើអោយហានិភ័យឥណទានបានប្រសើរឡើងនិងឧបករណ៍នេះត្រូវបានគេចាត់ថ្នាក់ពីដំណាក់កាលទី៣។



ដំណាក់កាលទី ៣៖ នៅពេលដែលឧបករណ៍បំណុលត្រូវបានចាត់ទុកថាជាឥណទានដែលមាន-ឱនភាពធនាគារទទួលស្គាល់ និងផ្តល់សំវិធានធន ECL សម្រាប់មួយអាយុកាល។

សមាសធាតុគន្លឹះ ដែលបានប្រើប្រាស់ក្នុងការគណនា ECL មានដូចខាងក្រោម៖

- ប្រូបាប៊ីលីតេនៃការខកខានសង 'PD' គឺជាការប៉ាន់ប្រមាណនៃការកើតឡើងនៃការខកខានសងដែលអាចកើតឡើង ក្នុងរយៈពេលកំណត់ណាមួយ។ ការខកខានសង អាចកើតឡើងតែក្នុងរយៈពេលជាក់លាក់ណាមួយក្នុងគ្រា ដែលបានវាយតម្លៃ ប្រសិនបើឧបករណ៍នេះ មិនត្រូវបានឈប់ទទួលស្គាល់ពីមុន ហើយនៅតែស្ថិតក្នុងបញ្ជីឥណទាន។
- ការបាត់បង់ ដែលបណ្តាលមកពីការខកខានសង 'LGD' គឺជាការប៉ាន់ស្មាននៃការបាត់បង់ ដែលកើតឡើងក្នុងករណីដែល ការខកខានសងកើតឡើងក្នុងរយៈពេលណាមួយជាក់លាក់។ វាអាស្រ័យលើភាពខុសគ្នារវាងលំហូរសាច់ប្រាក់តាមកិច្ចសន្យានៃឧបករណ៍ហិរញ្ញវត្ថុដែលបានមកពីដៃគូនិង លំហូរសាច់ប្រាក់ ដែលធនាគាររំពឹងថានឹងទទួលបានរួមទាំងទ្រព្យបញ្ចាំ។
- ហានិភ័យទាក់ទងនឹងការខកខានសង 'EAD' - តំណាងឱ្យតម្លៃយោងសរុបនៃឧបករណ៍ហិរញ្ញវត្ថុ ដែលជាកម្មវត្ថុនៃការគណនាឱនភាពតម្លៃ។

ការកើនឡើងគួរឱ្យកត់សម្គាល់នូវហានិភ័យឥណទាន៖

ធនាគារ ពិចារណាលើឧបករណ៍ហិរញ្ញវត្ថុមួយ ដែលបានទទួលរងនូវការកើនឡើង គួរឱ្យកត់សម្គាល់នូវ

ហានិភ័យឥណទាន នៅពេលលក្ខណៈវិនិច្ឆ័យបរិមាណ និងគុណភាពមួយ ឬច្រើនបានបំពេញ។

តារាងខាងក្រោមគឺ ជាលក្ខណៈវិនិច្ឆ័យបរិមាណរបស់ធនាគារ ក្នុងការធ្វើចំណាត់ថ្នាក់ស្ថានភាពឥណទាន៖

ចំនួនថ្ងៃដែលមិនបានបង់ប្រាក់ ឬ	ចំណាត់ថ្នាក់	ដំណាក់កាល
ការខកខានទូទាត់		
0 - ២៩ ថ្ងៃ	ដំណើរការ	១
៣០ - ៨៩ ថ្ងៃ	ក្រោមដំណើរការ	២
ច្រើនជាង ៩០ ថ្ងៃ	មិនដំណើរការ	៣

ការបែងចែកជាក្រុមសម្រាប់ការវាយតម្លៃសមូហភាព ត្រូវបានធ្វើឡើងដោយផ្អែកលើលក្ខណៈហានិភ័យឥណទានដែលបានចែកវិលក ដែលផលប៉ះពាល់នៃហានិភ័យនោះ ស្ថិតក្នុងក្រុមតែមួយ។ នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ ធនាគារ បានវាយតម្លៃហានិភ័យឥណទាននៃឥណទានរយៈពេលវែង។

លក្ខណៈវិនិច្ឆ័យគុណភាពមួយចំនួន ត្រូវបានពិចារណាផងដែរដោយធនាគារក្នុងការវាយតម្លៃ នូវការកើនឡើងគួរឱ្យកត់សម្គាល់នូវហានិភ័យឥណទាន។ ប៉ុន្តែពុំមានការកំណត់ចំពោះ៖ ការរំពឹងទុកនៃការរារាំង និងការបង់ប្រាក់ដែលចំរើមឈប់សម្រាក ឬការមិនគោរពតាមលក្ខខណ្ឌកិច្ចសន្យា ព្រឹត្តិការណ៍ដូចជាការស្លាប់ ភាពអត់ការងារធ្វើ ការក្ស័យធន ឬការផ្លាស់ប្តូរភាពអវិជ្ជមាននៅក្នុងស្ថានភាពអាជីវកម្មលក្ខខណ្ឌហិរញ្ញវត្ថុ ឬសេដ្ឋកិច្ចដែលអ្នកខ្លះធ្វើប្រតិបត្តិការ (ឧទាហរណ៍ គ្រោះមហន្តរាយ) និងសូចនាករផ្សេងទៀត។

ការវាយតម្លៃនៃការកើនឡើង គួរអោយកត់សម្គាល់នូវហានិភ័យឥណទាន រួមបញ្ចូលព័ត៌មាននាពេលអនាគតហើយត្រូវបានអនុវត្តដោយឈរលើមូលដ្ឋានប្រចាំឆ្នាំនៅកម្រិតវិនិយោគ។ លក្ខណៈវិនិច្ឆ័យ ដែលត្រូវបានប្រើប្រាស់ ដើម្បីកំណត់អត្តសញ្ញាណ អំពីការកើនឡើងគួរឱ្យកត់សម្គាល់នៃហានិភ័យឥណទាន ត្រូវបានរៀបចំនិង ពិនិត្យឡើងវិញជាទៀងទាត់ សម្រាប់ភាពសមស្របដោយក្រុមប្រឹក្សាភិបាលរបស់ធនាគារ និងនាយកប្រតិបត្តិដែលបានណែនាំដោយគោលការណ៍ហានិភ័យ។



មូលដ្ឋាន ការសន្មត និងបច្ចេកទេសប៉ាន់ស្មាន

ECL ត្រូវបានវាស់វែងសម្រាប់រយៈពេល ១២ខែ ឬ មួយរដ្ឋឆ្នាំ ដោយអាស្រ័យលើថា តើការកើនឡើងគួរឱ្យកត់សម្គាល់នូវហានិភ័យឥណទាន បានកើតមានឡើង ចាប់តាំងពីការទទួលស្គាល់ដំបូង ឬថា តើទ្រព្យសកម្មត្រូវបានចាត់ទុកថាជាឱនភាពឥណទាន។ ECL គឺជាផលិតផល អប្បបរមានៃ PD EAD និង LGD។ ECL ត្រូវបានកំណត់ដោយការព្យាករណ៍ PD LGD និង EAD សម្រាប់ការិយបរិច្ឆេទនីមួយៗ និងសម្រាប់ធាតុ ជាសមូហភាព នីមួយៗ។ ធាតុទាំងបីនេះ ត្រូវបានគុណបញ្ចូលនឹងគ្នា និង បានកែសម្រួលសម្រាប់លទ្ធភាព នៃការរស់រានមានជីវិត (ឧទាហរណ៍ ផលប៉ះពាល់ មិនត្រូវបានទូទាត់ជាមុន ឬខកខានទូទាត់សងនៅដើមខែ) ។

PD សម្រាប់សំរៀតឥណទានរបស់ធនាគារ ត្រូវបានប៉ាន់ស្មានតាមរយៈរបាយការណ៍ប្រចាំឆ្នាំ ២០១៨ ដែលបានបង្កើតឡើងដោយធនាគារជាតិ នៃកម្ពុជា ដែលទងនឹងឥណទានគេហដ្ឋានវិស័យអចលនទ្រព្យដែលជាកម្រិតបញ្ជីឥណទានរបស់ធនាគារ។ ធនាគារមានទិន្នន័យដើមរបស់ខ្លួន តិចតួច និងមិនសមហេតុផលណាមួយដែលអង្កេតឃើញថា បណ្តាលអោយអតិថិជនទាំងនោះនឹងជួបបញ្ហានោះឡើយ។

LGD ត្រូវបានកំណត់ ដោយផ្អែកលើកត្តា ដែលប៉ះពាល់ដល់ការប្រមូលមកវិញពីការខកខានសង។ ដូចដែលធនាគារមិនមានការប្រមូលឥណទាន ចាត់បង់នៅក្នុងឆ្នាំ២០១៩ ធនាគារប្រើប្រាស់អត្រាប្រមូលវិញពីវិស័យសេវាកម្មហិរញ្ញវត្ថុរបស់កម្ពុជា។ LGD គឺតឹងផ្អែកជាចម្បងលើប្រភេទវត្ថុ បញ្ជី និងការព្យាករណ៍លើតម្លៃវត្ថុបញ្ជី ការធ្វើអប្បបរមាតម្លៃចំពោះតម្លៃទីផ្សារនៅពេលរឹបអូស ពេលវេលានៃការរឹបអូស និងចំណាយលើការ រឹបអូស។

ព័ត៌មានសេដ្ឋកិច្ចនាពេលអនាគត ក៏ត្រូវបានរួមបញ្ចូលផងដែរក្នុងការកំណត់ PD EAD និង LGD សម្រាប់រយៈពេល ១២ខែ និងមួយអាយុកាល។ ទោះបីយ៉ាងណាក៏ដោយ ដោយសារតែកង្វះទំនាក់ទំនងរវាង ECL និងកត្តាម៉ាក្រូសេដ្ឋកិច្ច ផលប៉ះពាល់នៃកត្តាម៉ាក្រូសេដ្ឋកិច្ច មិនត្រូវបាន ចាត់ទុកថាមានសារៈសំខាន់ក្នុងការិយបរិច្ឆេទនៃរបាយការណ៍នេះទេ។ ការសន្មតដែលកំណត់ការគណនា ECL ត្រូវបានតាមដាន និងត្រួតពិនិត្យ ឡើងវិញជារៀងរាល់ឆ្នាំ។

(iv) គុណភាពនៃឥណទាន និងបុរេប្រទានសរុប

ឥណទាន និងបុរេប្រទានដុល ត្រូវបានចាត់ថ្នាក់ដូចខាងក្រោម៖

- ឥណទាន និងបុរេប្រទាន មិនទាន់ហួសកាលកំណត់ និងមិនទាន់មានឱនភាព
ឥណទាន និងបុរេប្រទាន ដែលអតិថិជនមិនដែលខកខានក្នុងការទូទាត់សងតាមកិច្ចសន្យា (ការប្រាក់ ឬប្រាក់ដើម) នៅពេលដល់កាលកម ណត់សង និងពុំត្រូវបានធ្វើឱនភាពតម្លៃ ដោយសារតែគ្មានភស្តុតាងណាមួយបញ្ជាក់អំពីឱនភាពតម្លៃ។
- ឥណទាន និងបុរេប្រទានហួសកាលកំណត់ ប៉ុន្តែមិនទាន់មានឱនភាព
ឥណទាន និងបុរេប្រទានដែលការទូទាត់សងការប្រាក់ ឬប្រាក់ដើមតាមកិច្ចសន្យា បានហួសកាលកំណត់ ប៉ុន្តែធនាគារជឿជាក់ថា ពុំមាន ឱនភាពតម្លៃ កើតឡើងដោយផ្អែកលើមូលដ្ឋាននៃទ្រព្យបញ្ជី និងឬ ដំណាក់កាលនៃការទូទាត់សងទៅកាន់ធនាគារ។
- ឥណទាន និងបុរេប្រទានសរុបដែលបានធ្វើឱនភាពនីមួយៗ
ឥណទាន និងបុរេប្រទាន ត្រូវបានចាត់ថ្នាក់ជាឱនភាព នៅពេលដែលប្រាក់ដើម ឬការប្រាក់ ឬទាំងពីរ គឺហួសកាលកំណត់រយៈពេល ១ខែ ឬ តិចជាង ១ខែ ប៉ុន្តែឥណទាន បានបង្ហាញសញ្ញាណនៃភាពទន់ខ្សោយនៃឥណទានជាសារវន្ត។



តារាងខាងក្រោមសង្ខេបពីគុណភាពនៃឥណទាន និងបុរេប្រទានសរុបរបស់ធនាគារដោយយោងតាមចំណាត់ថ្នាក់ខាងលើ៖

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់២.៤)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់២.៤)
ឥណទាន និងបុរេប្រទាន				
មិនហួសកាលកំណត់ និងមិនមានឱនភាព	១.៣៣០.១៧៦	៥.៣៨០.៥៦២	១.៣៩៧.៥២១	៥.៦៩៤.៨៩៨
អត្រា ECL	០.៨៦%		០.៩៤%	
សំវិធានធនលើកម្ចីសង្ស័យ	១១.៤៨១	៤៦.៤៤១	១៣.១១៨	៥៣.៤៥៦

២២.២ ហានិភ័យប្រតិបត្តិការ

ហានិភ័យប្រតិបត្តិការនេះ គឺជាហានិភ័យនៃការខាតបង់ដោយផ្ទាល់ ឬដោយប្រយោល ដែលអាចជាលទ្ធផលពីដំណើរការផ្ទៃក្នុងមិនគ្រប់គ្រាន់ ឬអាចជាបុគ្គល និងប្រព័ន្ធ ឬពីកត្តាខាងក្រៅ ត្រូវបានគ្រប់គ្រងតាមរយៈដំណើរការគ្រប់គ្រង ហានិភ័យប្រតិបត្តិការ ដែលបានបង្កើតការត្រួតពិនិត្យ និងការវាយការណ៍ឲ្យបានត្រឹមត្រូវពីសកម្មភាពអាជីវកម្មតាមរយៈការគ្រប់គ្រង និងគាំទ្រដែលជាឯករាជ្យនៃអង្គការអាជីវកម្ម និងការត្រួតពិនិត្យដែលបានផ្តល់ដោយគណៈគ្រប់គ្រង។

ការគ្រប់គ្រងហានិភ័យប្រតិបត្តិការរបស់ធនាគារ តម្រូវឲ្យបង្កើតនូវវេចនាសម្ព័ន្ធ តួនាទី និងវិធីសាស្ត្រនៃការគ្រប់គ្រងរបស់អង្គការឲ្យបានច្បាស់លាស់។ គោលការណ៍ និងវិធានការគ្រប់គ្រងផ្ទៃក្នុងជាច្រើនត្រូវបានអនុវត្តរួមមានការបង្កើតសិទ្ធិក្នុងការអនុម័ត ប្រព័ន្ធត្រួតពិនិត្យយ៉ាងហ្មត់ចត់ ការរៀបចំនូវនីតិវិធីនិងឯកសារសម្រាប់ការអនុវត្តតាមបទបញ្ញត្តិ និងតម្រូវការតាមច្បាប់នានា។

២២.៣ ហានិភ័យទីផ្សារ

ហានិភ័យទីផ្សារ គឺជាភាពមិនច្បាស់លាស់នៃតម្លៃទីផ្សារ និងប្រាក់ចំណេញពីការផ្លាស់អត្រាប្តូរប្រាក់ អត្រាការប្រាក់ តម្លៃទីផ្សារ និងការប្រែប្រួលផ្សេងៗ។ ធនាគារបានសន្មតថា ហានិភ័យទីផ្សារមកពីសកម្មភាពពាណិជ្ជកម្មក្នុងការផ្តល់ឥណទានទៅឲ្យអតិថិជន។ ហានិភ័យទីផ្សារ ដែលកើតចេញពីសកម្មភាពពាណិជ្ជកម្ម ត្រូវបានគ្រប់គ្រង ដោយការកំណត់លើទីផ្សារនូវស្ថានភាពដោះដូរ ជាមួយនឹងការកំណត់ហានិភ័យទីផ្សារទុកជាមុន។

ធនាគារ ត្រូវបានប្រឈមទៅនឹងហានិភ័យអត្រាប្តូរប្រាក់ ដែលកើតឡើងពីផលប៉ះពាល់ពីរូបិយប័ណ្ណនានា ជាចម្បងជាមួយនឹងប្រាក់រៀលខ្មែរ។ ហានិភ័យអត្រាប្តូររូបិយប័ណ្ណបរទេស កើតឡើងពីប្រតិបត្តិការពាណិជ្ជកម្មនាពេលអនាគត និងបានទទួលស្គាល់ទ្រព្យសកម្ម និងបំណុល។

ធនាគារ បានរក្សាការអនុម័តនៃការគ្រប់គ្រងរូបិយប័ណ្ណបរទេសអប្បបរមា ដោយអនុលោមតាមគោលការណ៍ណែនាំដែលចេញដោយធនាគារជាតិនៃកម្ពុជា។



(i) ហានិភ័យការប្តូររូបិយប័ណ្ណបរទេស
 ការប្រមូលផ្តុំហានិភ័យរូបិយប័ណ្ណ
 ចំនួនសរុបនៃទ្រព្យសកម្ម និងបំណុល ដោយគិតតាមរូបិយប័ណ្ណ មានដូចខាងក្រោម៖

	ឆ្នាំ ២០២០		ឆ្នាំ ២០១៩	
	សមមូលជាដុល្លារអាមេរិក ដុល្លារអាមេរិក	សរុប ពាន់រៀល	សមមូលជាដុល្លារអាមេរិក ដុល្លារអាមេរិក	សរុប ពាន់រៀល
ទ្រព្យសកម្ម				
សាច់ប្រាក់ និងសាច់ប្រាក់សមមូល	៥៥៩.៣៦៩	៤.៩៦៧	៥៦៤.៣៣៦	២.០០១.១៧៩
ប្រាក់បញ្ញើ និងតម្កល់តាមបទបញ្ញត្តិនៅ ធនាគារជាតិ	៧៥០.០០០	-	៧៥០.០០០	៧៥០.០០០
ឥណទានផ្តល់ឲ្យអតិថិជន - សុទ្ធ	១.៣៣០.១៧៦	-	១.៣៣០.១៧៦	១.៣៨៤.៤០៣
ទ្រព្យសកម្មផ្សេងៗ	២៥.១៦១	-	២៥.១៦១	២៣.៥១៥
ទ្រព្យសកម្មហិរញ្ញវត្ថុសរុប	២.៦៦៤.៧០៦	៤.៩៦៧	២.៦៦៩.៦៧៣	៤.១៥៩.០៩៧
បំណុល				
ការជួញដូរ និង ប្រាក់ត្រូវទូទាត់ ផ្សេងៗ	៥.៥១៩	-	៥.៥១៩	២០.៣៥៨
បំណុលភតិសន្យា	១៤១.៤៥២	-	១៤១.៤៥២	១៩៤.៤៧៥
បំណុលហិរញ្ញវត្ថុសរុប	១៤៦.៩៧១	-	១៤៦.៩៧១	២១៤.៨៣៣
ស្ថានភាពទ្រព្យសកម្មហិរញ្ញវត្ថុសុទ្ធ	២.៥១៧.៧៣៥	៤.៩៦៧	២.៥២២.៧០២	៣.១៩៤.២៦៤

*មិនរាប់បញ្ចូលសិវិធានធន និងពន្ធដែលត្រូវបង់

ហានិភ័យនៃការប្តូររូបិយប័ណ្ណបរទេសរបស់ធនាគារ កើតឡើងពីប្រតិបត្តិការដែលមានរូបិយប័ណ្ណបរទេស។
 ក្នុងកំឡុងឆ្នាំនេះ ធនាគារមិនមានការប៉ះពាល់នឹងហានិភ័យរូបិយប័ណ្ណបរទេសទេ ពីព្រោះភាគច្រើននៃប្រតិបត្តិការរបស់ធនាគារ ត្រូវបានធ្វើឡើង
 ជាដុល្លារអាមេរិក។

(ii) ហានិភ័យអត្រាការប្រាក់
 ហានិភ័យអត្រាការប្រាក់ សំដៅដល់ការប្រែប្រួលនៅក្នុងការប្រាក់សុទ្ធ ដែលជាលទ្ធផលនៃការផ្លាស់ប្តូរនៅក្នុងកម្រិតនៃអត្រាការប្រាក់ និង
 ការផ្លាស់ប្តូរសមាសភាពនៃទ្រព្យសកម្ម និងបំណុល។ ការប្រឈមនឹងហានិភ័យ
 អត្រាការប្រាក់ ទាក់ទងជាចម្បងក្នុងការផ្តល់ឥណទាន និងប្រាក់បញ្ញើនៅធនាគារ។

ដោយសារតែភាគច្រើននៃទ្រព្យសកម្មហិរញ្ញវត្ថុ មានរយៈពេលវែង និងអត្រាការប្រាក់ មានភាពប្រែប្រួលទៅតាមអត្រាទីផ្សារ ធនាគារមិនប្រើ
 ឧបករណ៍ហិរញ្ញវត្ថុនិស្សន្ទ ដើម្បីទប់ស្កាត់ហានិភ័យបែបនេះទេ។



២២.៤ ហានិភ័យសាច់ប្រាក់សន្តិសុខភាព

ហានិភ័យសាច់ប្រាក់ងាយស្រួល ទាក់ទងនឹងលទ្ធភាពរក្សាសាច់ប្រាក់ងាយស្រួលឲ្យបានគ្រប់គ្រាន់ ដើម្បីបំពេញកិច្ចសន្យា និងកាតព្វកិច្ចហិរញ្ញវត្ថុ នៅពេលដល់ កាលកំណត់សងនូវតម្លៃដើម។

បន្ថែមពីលើការអនុវត្តយ៉ាងពេញលេញតាមតម្រូវការនៃសាច់ប្រាក់ងាយស្រួល គណៈគ្រប់គ្រងធនាគារ បានត្រួតពិនិត្យយ៉ាងហ្មត់ចត់ទៅលើលំហូរសាច់ប្រាក់ ចូល និងលំហូរសាច់ប្រាក់ចេញ ក្នុងគម្រោងនៃអាយុកាលតាមរយៈការិយបរិច្ឆេទរាយការណ៍។ ការប្រែប្រួលនៃឥណទាន និងប្រាក់បញ្ញើរបស់អតិថិជន ត្រូវបាន ត្រួតពិនិត្យ តាមដាន ហើយតម្រូវការសាច់ប្រាក់ងាយស្រួល ត្រូវបានធ្វើការកែតម្រូវ ដើម្បីកំណត់ឲ្យច្បាស់នូវទ្រព្យសកម្មជាសាច់ប្រាក់ងាយស្រួលឲ្យបាន គ្រប់គ្រាន់ ដើម្បីបំពេញកិច្ចសន្យា និងកាតព្វកិច្ចហិរញ្ញវត្ថុរបស់ខ្លួន នៅពេលដល់កាលកំណត់សង។



តារាងខាងក្រោមបង្ហាញពីការវិភាគទៅលើទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុរបស់ធនាគារទៅតាមអាយុកាលនីមួយៗ៖

	រហូតដល់១ ខែ ដុល្លារអាមេរិក	១-៣ ខែ ដុល្លារអាមេរិក	៣-១២ ខែ ដុល្លារអាមេរិក	១-៥ ឆ្នាំ ដុល្លារអាមេរិក	លើសពី ៥ ឆ្នាំ ដុល្លារអាមេរិក	ពុំមានកាលកំណត់ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០							
ទ្រព្យសកម្មហិរញ្ញវត្ថុ							
សាច់ប្រាក់ និងសាច់ប្រាក់សមមូល	-	-	-	-	-	៥៦៤.៣៣៦	៥៦៤.៣៣៦
ប្រាក់បញ្ញើ និងតម្កល់តាមបទបញ្ញត្តិនៅធនាគារជាតិ	-	-	-	-	-	៧៥០.០០០	៧៥០.០០០
ឥណទាន និងបុរេប្រទាន							
ឥណទានធម្មតា	៥.១០៩	១៦.៣២៥	៤២.៤៧០	២៨៧.៧៨៤	៩៧៨.៤៨៨	-	១.៣៣០.១៧៦
ទ្រព្យសកម្មផ្សេងៗ							
ទ្រព្យសកម្មហិរញ្ញវត្ថុសរុប	-	-	-	-	-	២៥.១៦១	២៥.១៦១
	៥.១០៩	១៦.៣២៥	៤២.៤៧០	២៨៧.៧៨៤	៩៧៨.៤៨៨	១.៣៣៩.៤៩៧	២.៦៦៩.៦៧៣
បំណុលហិរញ្ញវត្ថុ							
ការជួញដូរ និងប្រាក់ត្រូវទូទាត់ផ្សេងៗ							
បំណុលភតិសន្យា	-	-	-	-	-	៥.៥១៩	៥.៥១៩
បំណុលហិរញ្ញវត្ថុសរុប	៥.៥៥៦	១៦.៦៦៨	៥៥.៥៦០	៨៣.៣២៧	-	-	១៦១.១១១
តម្លាតតម្លៃការប្រាក់សរុប	៥.៥៥៦	១៦.៦៦៨	៥៥.៥៦០	៨៣.៣២៧	-	៥.៥១៩	១៦៦.៦៣០
សមមូលភិតតារាងរៀល	(៤៤៧)	(៣៤៣)	(១៣.០៩០)	២០៤.៤៥៧	៩៧៨.៤៨៨	១.៣៣៣.៩៧៨	២.៥០៣.០៤៣
(កំណត់សំគាល់ ៤.២)	(១.៨០៨)	(១.៣៨៧)	(៥២.៩៤៩)	៨២៧.០២៩	៣.៩៥៧.៩៨៤	៥.៣៩៥.៩៤១	១០.១២៤.៨០៩

*មិនរាប់បញ្ចូលសំវិធានធននិងពន្ធដែលត្រូវបង់



តារាងខាងក្រោមបង្ហាញពីអាគ្រាបប្រាក់ប្រសិទ្ធភាពនាចុងការិយបរិច្ឆេទនៃរបាយការណ៍ ដែលនៅក្នុងឧបករណ៍ហិរញ្ញវត្ថុកំណត់ខ្ពស់ម្តងរយៗ ឬក៏ថ្ងៃដែលមានពីមុន។

	រហូតដល់១ ខែ ដុល្លារអាមេរិក	១-៣ ខែ ដុល្លារអាមេរិក	៣-១២ ខែ ដុល្លារអាមេរិក	១-៥ ឆ្នាំ ដុល្លារអាមេរិក	លើសពី ៥ ឆ្នាំ ដុល្លារអាមេរិក	ពុំមានកាលកំណត់ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩							
ទ្រព្យសកម្មហិរញ្ញវត្ថុ							
សាច់ប្រាក់ និងសាច់ប្រាក់សមមូល	-	-	-	-	-	២.០០១.១៧៩	២.០០១.១៧៩
ប្រាក់បញ្ញើ និងតម្កល់តាមបទបញ្ញត្តិនៅធនាគារជាតិ	-	-	-	-	-	៧៥០.០០០	៧៥០.០០០
ឥណទាន និងបុរេប្រទាន							
ឥណទានធម្មតា							
ទ្រព្យសកម្មផ្សេងៗ	៧.១២៦	១៤.៣៧៧	៦៥.៩៩៧	៣៨៣.៤០៨	៩៣៦.២២៦	-	១.៤០៧.១៣៤
ទ្រព្យសកម្មហិរញ្ញវត្ថុសរុប	-	-	-	-	-	២៣.៥១៥	២៣.៥១៥
	៧.១២៦	១៤.៣៧៧	៦៥.៩៩៧	៣៨៣.៤០៨	៩៣៦.២២៦	២.០១១.០១០	៣.៤០៩.០៩៧
បំណុលហិរញ្ញវត្ថុ							
ការជួញដូរ និងប្រាក់ត្រូវទូទាត់ផ្សេងៗ							
បំណុលភតិសន្យា	-	-	-	-	-	២០.៣៥៨	២០.៣៥៨
បំណុលហិរញ្ញវត្ថុសរុប	៥.៥៥៦	១៦.៦៦៨	៥៥.៥៦០	១៤៩.៩៩៩	-	-	២២៧.៧៨៣
តម្លាតតម្លៃការប្រាក់សរុប	៥.៥៥៦	១៦.៦៦៨	៥៥.៥៦០	១៤៩.៩៩៩	-	២០.៣៥៨	២៤៨.១៤១
សមមូលភិតពាររៀបរយ	(៥.៥៥៦)	(១៦.៦៦៨)	(៥៥.៥៦០)	២៣៣.៤០៩	៩៣៦.២២៦	១.៩៩០.៦៥២	៣.១៦០.៩៥៦
(កំណត់សំគាល់ ៤.២)	(២២.៦៤១)	(៦៧.៩២២)	(២២៦.៤០៧)	៩៥១.១៤២	៣.៨១៥.១២១	៨.១១១.៩០៧	១២.៨៨០.៨៩៦
*មិនរាប់បញ្ចូលសវិធានធននិងពន្ធដែលត្រូវបង់							



២៣. តម្លៃជាក់ស្តែងនៃទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ

ឧបករណ៍ហិរញ្ញវត្ថុរួមមានទ្រព្យសកម្មហិរញ្ញវត្ថុ បំណុលហិរញ្ញវត្ថុ និងឧបករណ៍ក្រៅតារាងតុល្យការ។ តម្លៃជាក់ស្តែងជាតម្លៃដែលទទួលបានពីការលក់ទ្រព្យសកម្ម ឬប្រតិបត្តិការផ្ទេរបំណុលរវាងគ្នានៅក្នុងទីផ្សារស្ថិតក្នុងការិយបរិច្ឆេទដែលអាចវាស់វែងបាន ឬនៅការិយបរិច្ឆេទ ដែលធនាគារអាចធ្វើសម្រាប់ប្រើប្រាស់ព័ត៌មាន ក្នុងទីផ្សារបានច្រើនជាងគេ។ ព័ត៌មានដែលបានបង្ហាញ គឺជាការប៉ាន់ស្មានពីតម្លៃជាក់ស្តែងនៅកាលបរិច្ឆេទនៃរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ។

សម្រង់តម្លៃ និងការអង្កេតតម្លៃជាក់ស្តែងដែលអាចប្រើប្រាស់បាន ត្រូវបានប្រើសម្រាប់ការវាស់វែងនៃតម្លៃជាក់ស្តែងនៃឧបករណ៍ ហិរញ្ញវត្ថុ។ សម្រាប់សម្រង់ តម្លៃ និងការអង្កេតតម្លៃជាក់ស្តែងដែលមិនអាចប្រើប្រាស់បាន តម្លៃជាក់ស្តែងត្រូវបានប៉ាន់ស្មានដោយផ្អែកលើមូលដ្ឋាននៃវិធីសាស្ត្រ និង ការសន្មតមួយចំនួនដែល ទាក់ទង នឹងចរិតលក្ខណៈហានិភ័យនៃឧបករណ៍ហិរញ្ញវត្ថុនានា អត្រាអប្បបរមា ការប៉ាន់ប្រមាណនៃលំហូរទឹកប្រាក់នាពេលអនាគត និងកត្តាផ្សេងទៀត។

ព័ត៌មានសមស្របសម្រាប់ទ្រព្យសកម្ម និងបំណុលមិនមែនហិរញ្ញវត្ថុមិនត្រូវបានបញ្ចូលក្នុង ស្តង់ដាររបាយការណ៍ ហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជាលេខ ៧៖ ការ បង្ហាញឧបករណ៍ហិរញ្ញវត្ថុតាមតម្លៃជាក់ស្តែងត្រូវបានបង្ហាញដូចខាងក្រោម។

តម្លៃជាក់ស្តែងនៃទ្រព្យសកម្មមិនមែនហិរញ្ញវត្ថុ និងបំណុលរបស់ធនាគារមានដូចជា សាច់ប្រាក់ក្នុងដៃ និងសាច់ប្រាក់សមមូល ប្រាក់បញ្ញើ និងប្រាក់តម្កល់នៅ ធនាគារជាតិនៃកម្ពុជា ឥណទានទៅឲ្យអតិថិជន បំណុលភតិសន្យា ការជួញដូរ និងប្រាក់ត្រូវទូទាត់ផ្សេងៗ គឺពុំមានសារៈសំខាន់ក្នុងការផ្លាស់ប្តូរនៃអត្រាការប្រាក់ ទីផ្សារ ដោយសារតែអាយុកាលកំណត់នៃឧបករណ៍ទាំងនេះទេ។ ហេតុនេះ តម្លៃយោងនៃទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុទាំងនេះ គឺមានតម្លៃប្រហាក់ប្រហែល នឹងតម្លៃសមស្រប នៅកាលបរិច្ឆេទនៃរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ។

តម្លៃសមស្រប ត្រូវបានផ្អែកលើវិធីសាស្ត្រ និងការសន្មតដូចខាងក្រោមនេះ៖

ឥណទាន បុប្ផនាន និងច្បាប់រៀន

តម្លៃសមស្រប ត្រូវបានប៉ាន់ប្រមាណដោយធ្វើការគណនាលំហូរសាច់ប្រាក់ នាពេលអនាគតដោយប្រើប្រាស់អត្រាការប្រាក់ទីផ្សារនៃឥណទានដែលមាននិក្ខេប ឥណទាន និងកាលកំណត់ ដែលស្រដៀងគ្នា។

ហានុក្រមនៃតម្លៃជាក់ស្តែង

ស្តង់ដាររបាយការណ៍ហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជាលេខ ៧ បញ្ជាក់ហានុក្រមដោយផ្អែកលើបច្ចេកទេសវាយតម្លៃថាគឺជាតុល្យនៃបច្ចេកទេសវាយតម្លៃទាំងនោះ អាចធ្វើការអង្កេតបាន ឬមិនបាន។ ធាតុចូលដែលអាចធ្វើការអង្កេត បាន ឆ្លុះបញ្ចាំងពីទិន្នន័យនៃទីផ្សារទទួលបានពីប្រភពឯករាជ្យ និងធាតុចូលដែលមិនអាច ធ្វើការអង្កេត បានឆ្លុះបញ្ចាំងពីការសន្មតទីផ្សាររបស់ធនាគារ។ ហានុក្រមតម្លៃជាក់ស្តែងគឺមានដូចខាងក្រោម៖

- កម្រិតទី១ ការស្រង់តម្លៃ (មិនកែតម្រូវ) នៅក្នុងទីផ្សារសកម្មនៃការបែកចែកទ្រព្យសកម្ម ឬបំណុល។ កម្រិតនេះរួមបញ្ចូលទាំងការរាយបញ្ជីមូលបត្រកម្ម សិទ្ធិ និងឧបករណ៍បំណុល។
- កម្រិតទី២ ធាតុចូលដែលមិនបានស្រង់តម្លៃ ត្រូវបានបញ្ចូលនៅក្នុងកម្រិតទី១ ដែលអាចអង្កេតបានសម្រាប់ទ្រព្យសកម្ម ឬបំណុលអាចដោយផ្ទាល់ (ឧទាហរណ៍ដូចជា តម្លៃ) ឬដោយប្រយោល (ឧទាហរណ៍ដូចជាការប្រែប្រួលតម្លៃ)
- កម្រិតទី៣ ធាតុចូលរបស់ទ្រព្យសកម្ម ឬបំណុល ដែលមិនត្រូវបានផ្អែកលើទិន្នន័យទីផ្សារដែលអាចអង្កេតបាន (ធាតុចូលដែលមិនអាចអង្កេតបាន)។ កម្រិតនេះ រួមបញ្ចូលនូវឧបករណ៍មូលធន និងបំណុលជាមួយនឹងសមាសភាពដែលមិនអាចអង្កេតយ៉ាងសំខាន់។



២៤. ការគ្រប់គ្រងមូលធន

(i) ដើមទុនតាមបទបញ្ញត្តិ

និយតកររបស់ធនាគារ គឺធនាគារកណ្តាលបាន កំណត់ និងតាមដានតម្រូវការមូលធនសម្រាប់ធនាគារទាំងអស់។

គោលការណ៍របស់ធនាគារ គឺត្រូវរក្សាមូលដ្ឋានដើមទុនរឹងមាំ ដើម្បីរក្សាទំនុកចិត្តទីផ្សារ និងដើម្បីទ្រទ្រង់ដល់ការអភិវឌ្ឍន៍ពាណិជ្ជកម្មបន្ថែមទៀត។ ផលប៉ះពាល់លើការត្រឡប់មកវិញនៃកម្រិតដើមទុនរបស់ម្ចាស់ភាគហ៊ុនត្រូវបានទទួលស្គាល់ ហើយធនាគារបានទទួលស្គាល់នូវតម្រូវការ ដើម្បីរក្សាតុល្យភាពរវាងប្រាក់ចំណេញដែលខ្ពស់ជាងនេះដែលអាចធ្វើទៅបានជាមួយនឹងការបង្កើននិងអត្ថប្រយោជន៍មូលបត្រដែលផ្តល់ដោយស្ថានភាពដើមទុន។

ធនាគារ និងប្រតិបត្តិការតាមបទបញ្ញត្តិនីមួយៗរបស់ខ្លួន ត្រូវបានអនុលោមទៅតាមតម្រូវការមូលធនទាំងអស់ដែលបានកំណត់ពីខាងក្រៅសម្រាប់រយៈពេលនេះ។

(ii) ការបែងចែកមូលធន

ការបែងចែកមូលធនរវាងប្រតិបត្តិការជាក់លាក់ និងសកម្មភាព គឺមានទំហំធំធេងដែលជំរុញដល់ការបង្កើនប្រសិទ្ធភាពនៃប្រាក់ចំណេញដែលសម្រេចបានលើដើមទុនដែលបានបម្រុងទុក។ ចំនួនដើមទុនដែលបានបម្រុងទុកសម្រាប់ប្រតិបត្តិការ ឬសកម្មភាពនីមួយៗផ្អែកលើដើមទុនតាមបទបញ្ញត្តិ។

២៥. ព្រឹត្តិការណ៍មន្ទាត់ពិការរាយការណ៍ចុងគ្រា

ពុំមានព្រឹត្តិការណ៍ដែលត្រូវកែតម្រូវ ឬព្រឹត្តិការណ៍ពុំទាន់កែសម្រួលសំខាន់ៗណាមួយបានកើតឡើងចន្លោះកាលបរិច្ឆេទនៃការរាយការណ៍ និងកាលបរិច្ឆេទនៃការអនុម័តអោយប្រើប្រាស់របាយការណ៍ហិរញ្ញវត្ថុនោះទេ។

២៦. ការអនុម័តលើរបាយការណ៍ហិរញ្ញវត្ថុ

របាយការណ៍ហិរញ្ញវត្ថុសម្រាប់ចុងកាលបរិច្ឆេទថ្ងៃទី៣១ខែធ្នូឆ្នាំ២០២០នេះត្រូវបានអនុម័តដោយក្រុមប្រឹក្សាភិបាលថ្ងៃទី២៦ខែមីនា ឆ្នាំ២០២១។

ការចូលរួមចំណែកជួយសង្គម

ដើម្បីចូលរួមចំណែកជួយសង្គម អ្នកឧកញ៉ា ហេង សិទ្ធិ ជាប្រធានក្រុមប្រឹក្សាភិបាលនៃធនាគារឯកទេស ម៉ារីថាម បានដឹកនាំប្រតិភូដើម្បីចូលរួមការគ្រប់គ្រង និងបរិច្ចាគទឹកប្រាក់ចំនួន ១០០,០០០ដុល្លារ ដល់កាកបាទក្រហមកម្ពុជា ថ្ងៃទី៨ ខែឧសភា ២០២០ និង ចំនួន ១០០,០០០ដុល្លារសម្រាប់ទឹកជំនន់នៅកម្ពុជា នៅថ្ងៃទី ១៣ ខែតុលា ឆ្នាំ ២០២០ និង ១,០០០,០០០ដុល្លារ ដល់សម្តេចតេជោ ហ៊ុន សែន ដើម្បីទិញវ៉ាក់សាំងប្រឆាំងCOVID-19 នៅថ្ងៃទី ៨ ខែធ្នូ ឆ្នាំ ២០២០។

បរិច្ចាគថវិកា ដល់កាកបាទក្រហមកម្ពុជា

នៅថ្ងៃទី ១៦ ខែមេសា ឆ្នាំ២០២០ អ្នកឧកញ៉ា ហេង សិទ្ធិ ប្រធានក្រុមប្រឹក្សាភិបាលនៃធនាគារឯកទេស ម៉ារីថាម ម.ក និងលោកជំទាវ វ៉ាន់ សម្បូរ បានបន្តបរិច្ចាគនូវថវិកាសរុបចំនួន ១០០,០០០ ដុល្លារអាមេរិកដូចគ្នាទៅនឹងចំនួនបរិច្ចាគកាលពីឆ្នាំមុនផងដែរ ជូនដល់កាកបាទក្រហមកម្ពុជា ក្នុងឱកាសខួបលើកទី ១៥៧ នៃទិវាពិភពលោកកាកបាទក្រហម និងអង្គចន្ទក្រហម ៨ ឧសភា ២០២០ ក្រោមប្រធានបទ “ខ្ញុំស្រឡាញ់សន្តិភាព និងកាកបាទក្រហមកម្ពុជា” ។



បរិច្ចាគវិភាសសម្រាប់ការជួយគ្រោះទឹកជំនន់នៅប្រទេសកម្ពុជា

អ្នកឧកញ៉ា ហេង សិទ្ធិ ប្រធានក្រុមប្រឹក្សាភិបាលនៃធនាគារឯកទេស ម៉ារីថាម ម.ក និងលោកជំទាវ នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០ បានចូលរួមបរិច្ចាគបីវិកា ចំនួន១០ម៉ឺនដុល្លារអាមេរិក ជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្រាប់ជួយសង្គ្រោះប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារទឹកជំនន់។





បរិច្ចាគថវិកាដើម្បីទិញវ៉ាក់សាំងប្រឆាំង COVID-19

អ្នកឧកញ៉ា ហេង សិទ្ធិ ប្រធានក្រុមប្រឹក្សាភិបាល នៃធនាគារឯកទេស ម៉ារីថាម ម.ក និងលោកជំទាវ បរិច្ចាគថវិកា ១លានដុល្លារ ជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដើម្បីទិញវ៉ាក់សាំងកូវីដ១៩។ ការប្រកាសរបស់លោកឧកញ៉ា ហេង សិទ្ធិ បានធ្វើឡើងភ្លាមៗ បន្ទាប់ពីសម្តេចតេជោបានប្រកាសពីការ ត្រៀមថវិកាទិញវ៉ាក់សាំងកូវីដ១៩ មកចាក់ជូនប្រជាពលរដ្ឋខ្មែរដោយឥតគិតថ្លៃ។ លោកឧកញ៉ាប្រធានក្រុមប្រឹក្សាភិបាលតែងតែមានទឹកចិត្តសប្បុរសជានិច្ច ក្នុង ការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីជួយដល់ប្រជាជនខ្មែរយើងនៅពេលមានទុក្ខលំបាក។ សូមប្តឹងស្នងដល់វត្តស័ក្តិសិទ្ធិក្នុងលោក តាមជួយ ថែរក្សាដល់លោកឧកញ៉ាប្រធានក្រុមប្រឹក្សាភិបាល និងលោកជំទាវព្រមទាំងក្រុមគ្រួសារ និងប្រជាជនខ្មែរ អោយជួបតែសុខភាពល្អ និងវិបុលសុខគ្រប់ពេល។



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន
នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

លិខិតប្តឹងអំណរគុណ

ជូនចំពោះ

លោកឧកញ៉ា ហេង សិទ្ធិ ប្រធានក្រុមហ៊ុន ម៉ារីថាមក្រុម

ក្នុងនាមរាជរដ្ឋាភិបាលនិងប្រជាជនកម្ពុជា ខ្ញុំមានសេចក្តីរីករាយ និងសូមថ្លែងអំណរគុណដោយ ស្មោះចំពោះ លោកឧកញ៉ា និងលោកជំទាវ ដែលមានសទ្ធាជ្រះថ្លាបរិច្ចាគនូវធនធានផ្ទាល់ខ្លួន ចំនួន ១.០០០.០០០ (មួយលាន) ដុល្លារអាមេរិក ជូនដល់រាជរដ្ឋាភិបាលសម្រាប់ទិញវ៉ាក់សាំងការពារជំងឺ COVID-19 នៅក្នុងកាលៈទេសៈដែលគ្រោះភ័យនៃជំងឺនេះកំពុងតែគំរាមមកលើសុខភាពរបស់ប្រជាជន កម្ពុជាយើង។

ជាថ្មីម្តងទៀត ខ្ញុំសូមកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះស្មារតីស្នេហាជាតិ និងប្រជាជន របស់ លោកឧកញ៉ា និងលោកជំទាវ។

សូមលោកឧកញ៉ា និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ និងសហការីទាំងអស់ បានជួបប្រទះ តែនឹងពុទ្ធពរទាំងប្រាំបួនគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ។

ថ្ងៃអង្គារ ៨រោច ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស២៥៦៤
រាជធានីភ្នំពេញ ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២០

ហ៊ុន សែន

ជំរក់ដើម្បីសុខភាពនិងបរិស្ថាន

ធនាគារឯកទេស ម៉ារីថាម កីអិលស៊ី មានមោទនភាពដែលបានចូលរួមក្នុងព្រឹត្តិការណ៍ Bankers' Cycling របស់សមាគមធនាគារនៅកម្ពុជាឆ្នាំ២០២០នៅខេត្តសៀមរាប។ ក្រោមប្រធានបទ ជំរក់ដើម្បីសុខភាពនិងបរិស្ថាន រៀបចំដោយសហព័ន្ធជំរក់កម្ពុជានិងសមាគមធនាគារនៅកម្ពុជា។ គាំទ្រដោយក្រសួងបរិស្ថានក្រសួងទេសចរណ៍ធនាគារជាតិនៃកម្ពុជានិងសមាគមនីមីក្រូហិរញ្ញវត្ថុកម្ពុជា។





info@maritimebank.com.kh



023 222 169



www.maritimebank.com.kh



No.237E0, Mao Tse Tung Blvd, Toul Svay Prey I,
Boeung Keng Kang, Phnom Penh, Cambodia